

សាងអនាគតហិរញ្ញវត្ថុរបស់លោកអ្នក ប្រកបដោយ គុណភាព និងទំនុកចិត្ត ជាមួយធនាគារ ជប៉ុន



មាតិកា

ព័ត៌មានសំខាន់ៗអំពីធនាគារ	4
ប្រវត្តិរបស់ធនាគារ ធេ ត្រាស់ រ៉ូយ៉ាល់	5
គុណតម្លៃរបស់ធនាគារ	6
ពានរង្វាន់ និងការទទួលស្គាល់	7
ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	8
ចំណាប់អារម្មណ៍របស់នាយកប្រតិបត្តិ	10
ទិន្នន័យហិរញ្ញវត្ថុសង្ខេប	12
បុគ្គលិករបស់យើង	14
សេវាកម្មធនាគារផ្នែកសាជីវកម្ម	16
សេវាកម្មធនាគារផ្នែកបុគ្គល	18
ធេ ត្រាស់ រ៉ូយ៉ាល់ នៅក្នុងសហគមន៍	20
ការគ្រប់គ្រងហានិភ័យ	24
ក្រុមប្រឹក្សាភិបាល	28
គណៈកម្មាធិការប្រតិបត្តិ	34
រចនាសម្ព័ន្ធគ្រប់គ្រង	44
របាយការណ៍ហិរញ្ញវត្ថុ	46
អាស័យដ្ឋានទំនាក់ទំនង	133

ព័ត៌មានសំខាន់ៗអំពីធនាគារ

ប្រាក់ចំណេញមុនពេលបង់ពន្ធ

17.7 លាន
ដុល្លារអាមេរិក
+47.2%



ទ្រព្យសកម្មសរុប

1,355 លាន
ដុល្លារអាមេរិក
+2.0%



ប្រាក់បញ្ញើរបស់អតិថិជន

904 លាន
ដុល្លារអាមេរិក
+3.9%



ឥណទាន និងបុរេប្រទានដុល

991 លាន
ដុល្លារអាមេរិក
+8.7%



អនុបាតការបង្វិលចំណូលលើទ្រព្យសកម្ម



1.0%

អនុបាតការបង្វិលចំណូលលើមូលនិធិម្ចាស់ភាគហ៊ុន



5.7%



បុគ្គលិកសរុប

634
+8.2%

បណ្តាញម៉ាស៊ីនដកប្រាក់
ATM

80+



ការចូលរួម
របស់បុគ្គលិក

89%

ប្រវត្តិរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់




អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគាររបស់យើង បានចាប់ផ្តើមប្រតិបត្តិការ ក្នុងប្រទេសកម្ពុជាកាលពី ខែសីហា ឆ្នាំ 2019 ក្រោមឈ្មោះថ្មីជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែល ពិម្មនមានឈ្មោះជា ធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ ដែលជាធនាគារ បរទេសឈានមុខមួយនៅក្នុងប្រទេស បានចាក់គ្រឹះនៅក្នុងប្រទេសកម្ពុជា យ៉ាងរឹងមាំ និងបានបម្រើសេវាកម្មជូនប្រជាជនកម្ពុជា អស់រយៈពេល ប្រមាណជាង 17 ឆ្នាំមកហើយ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែល បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំមួយនៅក្នុងប្រទេស កម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេស ដែលរស់នៅ និងធ្វើ ការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។



អំពីក្រុមហ៊ុន J TRUST

ក្រុមហ៊ុន J Trust មានការិយាល័យកណ្តាលនៅ ក្នុងទីក្រុងតូក្យូ ជា ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារហ៊ុនតូក្យូ និងមានសេវាកម្មហិរញ្ញវត្ថុ ដែល ប្រតិបត្តិការធនាគារ និងអាជីវកម្មហិរញ្ញវត្ថុ នៅប្រទេសក្នុងតំបន់អាស៊ី ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា និងម៉ុងហ្គោលី។

ក្រុមហ៊ុន J Trust បានពង្រីកយ៉ាងឆាប់រហ័សនៅក្នុងសេវាកម្មហិរញ្ញវត្ថុ តាមរយៈការទិញយកក្រុមហ៊ុនហិរញ្ញវត្ថុ និងក្រុមហ៊ុនភាគឥណទានក្នុង ស្រុករបស់ប្រទេសជប៉ុន។ ជាមួយនិងជំនាញរបស់ខ្លួននៅក្នុងប្រទេស ជប៉ុន ក្រុមហ៊ុនបានបើកដំណើរការអាជីវកម្មធនាគារ នៅប្រទេសកូរ៉េ ខាងត្បូង ក្នុងឆ្នាំ 2012។ ហើយនៅក្នុងឆ្នាំ 2014 ក្រុមហ៊ុន J Trust ក៏បាន ទិញក្រុមហ៊ុនហិរញ្ញវត្ថុ និងធនាគារពាណិជ្ជមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួចបន្តពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការកាន់កាប់ ភាគហ៊ុនរបស់ ធនាគារពាណិជ្ជមួយនៅកម្ពុជា នៅក្នុងខែសីហា ឆ្នាំ 2019។

អំពីក្រុមហ៊ុន ROYAL GROUP

ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ដ៏ធំនៅក្នុង ប្រទេសកម្ពុជា និងមានភាគហ៊ុនចំនួន 45% នៅក្នុងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ក្រុមហ៊ុននេះផ្តោតសំខាន់ទៅលើការនាំយកការវិនិយោគដែល មានគុណភាពមកកាន់ប្រទេសកម្ពុជា និងផ្តល់ឱកាសជូនវិនិយោគិន ក្នុងការធ្វើអាជីវកម្មប្រកប ដោយភាពជោគជ័យ និងទទួលបានប្រាក់ ចំណេញ។ ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចប្រទេសកម្ពុជា អស់រយៈពេលជាងពីរទសវត្សរ៍ ដែលបាន ទាក់ទាញវិនិយោគិនបរទេស និងកសាងអ្នកដឹកនាំទីផ្សារនៅគ្រប់វិស័យ ទាំងអស់។

ក្រុមហ៊ុននេះ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាជីវកម្មចម្រុះ និងមាន ឥទ្ធិពលនៅក្នុងប្រទេស។ ចាប់តាំងពីបានបង្កើតជាក្រុមហ៊ុនគ្រប់គ្រង អាជីវកម្មបែបយុទ្ធសាស្ត្រមក ក្រុមហ៊ុននេះវិនិយោគ ក្នុងវិស័យជាច្រើន រួមមានវិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ សេវាកម្មធនាគារ ធានារ៉ាប់រង រមណីយដ្ឋាន វិស័យអប់រំ អចលនទ្រព្យ ការផ្សព្វផ្សាយ និង កសិកម្ម ជាដើម។

គុណតម្លៃរបស់ធនាគារ

ធនាគាររបស់យើង មានគោលបំណងជួយឱ្យអតិថិជនទាំងអស់ទទួលបាននូវភាពជោគជ័យ។ យើងខិតខំព្យាយាមសម្រេចគោលបំណងរបស់យើងជា រៀងរាល់ថ្ងៃ តាមរយៈគុណតម្លៃ និងឥរិយាបថរបស់យើង ដែលឆ្លុះបញ្ចាំងតាមរយៈការបម្រើសេវាកម្មជូនអតិថិជន ប្រព្រឹត្តិចំពោះគ្នាទៅវិញទៅមក និង តាមរយៈលទ្ធផល ដែលយើងសម្រេចបានរួមគ្នាក្នុងនាមជាស្ថាប័នមួយ។



ពានរង្វាន់ និងការទទួលស្គាល់

ភាពងាយស្រួល និងភាពបត់បែនក្នុងដំណោះស្រាយទូទាត់ គឺជាអាទិភាពរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ យើងខិតខំប្រឹងប្រែងផ្តល់ជូននូវដំណោះស្រាយ សម្រាប់ការទូទាត់ដ៏ល្អបំផុតសម្រាប់អតិថិជនប័ណ្ណឥណទានទាំងអស់។

ដោយសារការបន្តការគាំទ្រ និងទុកចិត្តរបស់លោកអ្នក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលបានពានរង្វាន់ “ឈានមុខគេនៃអត្រាការប្រើប្រាស់ប័ណ្ណឥណទាន ឆ្នាំ2022” ពី VISA Cambodia។ យើងខ្ញុំសូមថែករិត្យសេចក្តីរីករាយនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
ទទួលបានពានរង្វាន់
“ឈានមុខគេនៃអត្រាការប្រើប្រាស់
ប័ណ្ណឥណទានឆ្នាំ2022”
ពី VISA Cambodia

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
ទទួលបានពានរង្វាន់
“ធនាគារដែលមានសេវាកម្មអតិថិជន
ល្អបំផុត ឆ្នាំ2022”
និង
“ស្ថាប័នការងារល្អបំផុត ក្នុងវិស័យធនាគារ
នៅកម្ពុជា ឆ្នាំ2022”
ពី International Finance Awards 2022



ពានរង្វាន់ “ធនាគារដែលមានសេវាកម្មអតិថិជនល្អបំផុត ឆ្នាំ2022” បាន បង្ហាញពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់ជូននូវសេវាកម្មកាន់តែ ប្រសើរ ដល់អតិថិជន ស្របតាមបទប្បញ្ញត្តិរបស់យើង គឺ “អតិថិជនជាចម្បង” ។ ឆ្លៀតក្នុងឱកាសនេះដែរ យើងខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានចែករំលែក ការសរសើរ និងមតិកែលម្អនានា។ យើងប្តេជ្ញាបន្តផ្តល់នូវបទពិសោធន៍ សេវាកម្មធនាគារជាទីគាប់ចិត្ត ជូនដល់អតិថិជនទាំងអស់ ជាមួយនឹង បុគ្គលិកដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។

ពានរង្វាន់ “ស្ថាប័នការងារល្អបំផុត ក្នុងវិស័យធនាគារ នៅកម្ពុជា ឆ្នាំ2022” គឺជាភស្តុតាងនៃការសន្យាចំពោះបុគ្គលិករបស់យើង ដោយ ស្របតាមគុណតម្លៃសំខាន់ៗសម្រាប់បុគ្គលិក ចំនួនបី - វប្បធម៌ និង បរិយាកាសការងារ ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងតម្លៃតបស្នង និងអត្ថប្រយោជន៍ ដែលមានលក្ខណៈប្រកួតប្រជែង។

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ 2022 គឺជាឆ្នាំនៃការស្តារឡើងវិញ ជាមួយនឹងភាពជោគជ័យនៃគោលនយោបាយសុខាភិបាល និងការគ្រប់គ្រងជំងឺរាតត្បាតសកល Covid-19 នៃព្រះរាជាណាចក្រកម្ពុជា។ ដោយសារការអនុវត្តតាមគោលការណ៍ណែនាំយ៉ាងសមស្របរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងជំងឺរាតត្បាតសកល សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញក្នុងកម្រិត 5.1% ហើយប្រតិបត្តិការរបស់សាធារណៈកម្មក៏បានពង្រឹងឡើងវិញផងដែរ។ ហេតុដូច្នេះហើយ ទើបធនាគារទទួលបាននូវលទ្ធផលហិរញ្ញវត្ថុដែលមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។

នៅក្នុងឆ្នាំ2022 ធនាគារ សម្រេចបានកំណើនដ៏គួរឱ្យកត់សម្គាល់ជាច្រើន។ ការរឹតបន្តឹងសន្ទនីយភាព (ភាពតានតឹងនៃលំហូរសាច់ប្រាក់ងាយស្រួល) នៅក្នុងទីផ្សារ បានប៉ះពាល់ដល់កំណើនប្រាក់បញ្ញើពីព្រោះ ស្ថាប័នហិរញ្ញវត្ថុទាំងអស់កំពុងប្រកួតប្រជែង ក្នុងការប្រមូលប្រាក់បញ្ញើ ដោយការតម្កើងអត្រាការប្រាក់។ ប្រាក់បញ្ញើរបស់យើងបានកើនឡើងត្រឹមតែ 4% ស្មើនឹង 904 លានដុល្លារអាមេរិក ដែលធ្វើឱ្យប្រាក់ឥណទានដុលកើនបានតិចត្រឹមតែ 9% ស្មើនឹង 991 លានដុល្លារអាមេរិក។ ភាពតានតឹងនៃកម្រិតប្រាក់ចំណេញ បានបន្តពេញមួយឆ្នាំ ដោយសារការកើនឡើងនៃអត្រាការប្រាក់របស់ប្រាក់បញ្ញើ មិនស៊ីសង្វាក់គ្នានឹងការកើនឡើងនៃអត្រាការប្រាក់នៃប្រាក់ឥណទាន។

សិទ្ធិធនធានបានកើនឡើង ដោយសារមានការពង្រឹង និងការប្រុងប្រយ័ត្នក្នុងប្រតិបត្តិការបច្ចុប្បន្ន។

ធនាគារ សម្រេចបានប្រាក់ចំណេញសុទ្ធ បន្ទាប់ពីបង់ពន្ធ ចំនួន 14.2 លានដុល្លារអាមេរិក ក្នុងកំណើន 71% បើប្រៀបធៀបនឹងឆ្នាំ 2021 ដោយសារកំណើន ដ៏គួរអោយកត់សម្គាល់ ពីគ្រប់ប្រភពនៃប្រាក់ចំណូល។ ប្រាក់ចំណូលបានកើនឡើង 29% ស្មើនឹង 58.4 លានដុល្លារ

អាមេរិក។ ចំណែកចំណាយប្រតិបត្តិការ គឺប្រហាក់ប្រហែលនឹងឆ្នាំ 2021 ដោយសារមានការគ្រប់គ្រង និងត្រួតពិនិត្យបានយ៉ាងល្អិតល្អន់។

នៅឆ្នាំក្រោយ បញ្ហាប្រឈមដែលយើងបានជួបប្រទះក្នុងឆ្នាំ 2022 នឹងនៅតែបន្ត ជាពិសេសគឺបញ្ហាសន្ទនីយភាព(ភាពតានតឹងនៃលំហូរសាច់ប្រាក់ងាយស្រួល)។ យើងនឹងបន្តស្វែងរកវិធីសាស្ត្របន្ថែមទៀតដើម្បីបង្កើនប្រាក់បញ្ញើ និងការផ្តល់ប្រាក់ឥណទាន។ ទោះបីជាមានសម្ពាធលើអត្រាការប្រាក់ និងភាពតានតឹងប៉ុណ្ណាក៏ដោយ ធនាគារយើងនៅតែមានប្រភពប្រាក់ចំណូល ហើយយើងព្យាករណ៍នឹងមានកំណើនតិចតួចក្នុងឆ្នាំ 2022។

យើងនឹងណែនាំផលិតផល និងសេវាកម្មថ្មីប្រកបដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់បច្ចេកវិទ្យា ដែលយើងមាន។ ធនាគារនឹងបន្តអភិវឌ្ឍបុគ្គលិករបស់យើង ក្នុងការបម្រើ និងបំពេញតម្រូវការរបស់អតិថិជន បានកាន់តែប្រសើរជាងមុនតាមគ្រប់វិធីដែលអាចធ្វើបាន។



អ្នកឧកញ៉ា
គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល

ចំណាប់អារម្មណ៍របស់នាយកប្រតិបត្តិ

ទោះបីជាមានភាពតានតឹងនៃសន្ទនីយភាព (សាច់ប្រាក់ងាយស្រួល) និងការកើនឡើងខ្ពស់នៃអត្រាការប្រាក់ ជាសកលក៏ដោយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែមានភាពធន់ និងសម្រេចបាននូវលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ 2022 ។

ក្នុងឆ្នាំ 2022 សេដ្ឋកិច្ចទូទាំងពិភពលោកបានរងផលប៉ះពាល់ និងជួបបញ្ហាប្រឈមជាច្រើន។ ដូចគ្នានេះដែរ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលកំពុងតែងើបឡើងវិញ ត្រូវបានរងផលប៉ះពាល់ជាបន្តបន្ទាប់ពីព្រឹត្តិការណ៍ពិភពលោកទាំងនេះ រួមមានភាពតានតឹងនៃវិស័យហិរញ្ញវត្ថុទូទាំងពិភពលោក សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងតែបន្ត ផលប៉ះពាល់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងវិបត្តិថាមពល អតិថិជនដែលនៅតែកើនឡើង។

ប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងបម្រែបម្រួលក្នុងទីផ្សារ ជាមួយនិងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងការប្រមូលប្រាក់បញ្ញើ និងភាពរឹតត្បិតនៃអត្រាការប្រាក់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តធ្វើឱ្យមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់លើកំណើនអាជីវកម្មរបស់ខ្លួន ក្នុងខណៈពេល ដែលយើងកំពុងបន្តកសាងមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ សម្រាប់ការលូតលាស់កាន់តែប្រសើរនាពេលខាងមុខ។

ការសម្រេចបានលទ្ធផលកាន់តែប្រសើរជាមួយនិងការរីកចម្រើនដោយប្រុងប្រយ័ត្ន

យើងទទួលបានកំណើនប្រាក់ចំណេញសុទ្ធត្រឹមត្រូវដកពន្ធ 71% ប្រៀបធៀបទៅនឹងឆ្នាំមុន ទោះបីជាស្ថានភាពអាជីវកម្មមានភាពប្រែប្រួលក៏ដោយ។ ចំណូលកម្រៃ និងជើងសារសុទ្ធរបស់យើងបានកើនឡើង 45% ឯចំណូលពីការប្រាក់សុទ្ធកើនបាន 27% ដោយមានការបង្កើនប្រសិទ្ធភាព នៃការងារតុល្យការ កំណើនផលបំប្រែឥណទាន ជាមួយនិងការគ្រប់គ្រងសន្ទនីយភាព (សាច់ប្រាក់ងាយស្រួល) ប្រកបដោយការប្រុងប្រយ័ត្ន។ ធនាគារនៅតែគ្រប់គ្រងបាននូវគុណភាព នៃអនុបាតសន្ទនីយភាពបានយ៉ាងល្អ ក្នុងកម្រិត 130% ដែលលើសពីកាតព្វកិច្ចតាមបទប្បញ្ញត្តិ។

អនុបាតការបង្វិលចំណូលលើមូលនិធិម្ចាស់ភាគហ៊ុន (Returns on Equity) របស់យើងមានភាពប្រសើរឡើងពី 3.6% ក្នុង ឆ្នាំ2021 ដល់ 5.7% ក្នុងឆ្នាំ2022។ បន្ថែមពីលើភាពប្រសើរនៃកំណើនប្រាក់ចំណូលយើងអាចសម្រេចបានលទ្ធផលនេះ ដោយភាពល្អិតល្អន់ក្នុងការនិយោគ និង គោលដៅយុទ្ធសាស្ត្រ ដែលផ្តោតលើចក្ខុវិស័យរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុកាន់តែងាយស្រួលជាមួយនិង “សេវាកម្មកាន់តែប្រសើរឡើង”។

លោក
TORU MYOCHIN
នាយកប្រតិបត្តិ

យើងប្រកាន់ខ្ជាប់នូវ គោលបំណងរបស់យើងក្នុងការ “ជួយធ្វើឱ្យអតិថិជនរបស់យើងកាន់តែរីកចម្រើន” ហើយយើងបានបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុជាមួយនិង “សេវាកម្មកាន់តែប្រសើរ” ដើម្បីការរីកចម្រើនជាមួយគ្នា។

បន្តការវិនិយោគសម្រាប់ការរីកចម្រើនរយៈពេលវែងដោយនិរន្តរភាព

ដោយការតាំងចិត្តក្នុងការធ្វើឱ្យ “សេវាកម្មកាន់តែប្រសើរឡើង” យើងបានបន្តធ្វើការវិនិយោគលើ ការកែច្នៃផលិតផលនិងសេវាកម្ម ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានិងប្រព័ន្ធខ្លីជីវថល ការពង្រីក និងកែលម្អបណ្តាញធនាគារ ក៏ដូចជាការបង្កើនជំនាញដល់បុគ្គលិករបស់យើងដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង។

ក្នុងឆ្នាំ 2022 យើងបានបើកសម្ពោធសាខាថ្មីជ្រោយចង្វារ ដើម្បីពង្រីកវិសាលភាពរបស់យើងទៅដល់អតិថិជនដែលរស់នៅ ឬធ្វើអាជីវកម្មនៅតាមតំបន់ផ្លូវជាតិលេខ 6A។ យើងក៏បានកែលម្អសាខាទឹកថ្លា សាខាខេត្តសៀមរាប និងសាខាខេត្តព្រះសីហនុ ក៏ដូចជាការប្តូរទូម៉ាស៊ីន ATM របស់យើងជាមួយនិងរូបរាងថ្មី ឱ្យមានភាពស៊ីសង្វាក់និងរូបរាងសាខាថ្មីរបស់យើង ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ កាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព។

ចំណែកឯសេវាកម្មធនាគារវិជ្ជកបុគ្គលវិញ យើងបានពង្រីកភាពជាដៃគូជាមួយនិងប្តីជាច្រើន ដើម្បីផ្តល់លទ្ធភាពដល់អតិថិជន ក្នុងការទទួលបានហិរញ្ញប្បទានផ្ទះក្នុងក្តីស្រែកមែកតែទូលំទូលាយ។ យើងបានដំឡើងមុខងារខ្លីជីវថល និងប័ណ្ណរបស់យើងជាមួយនិងការទទួលបានសារព្រាងភ្លាមៗ រាល់ពេលធ្វើប្រតិបត្តិការ និងមុខងារក្នុងការដាក់ដំណើរការប័ណ្ណ (Card Activation) នៅលើកម្មវិធីទូរសព្ទដៃរបស់យើង។ តាមរយៈការផ្តល់ជូនពិសេស និងប្រមូលនិធិគួរឱ្យទាក់ទាញ សម្រាប់ការទូទាត់ចំណាយជាមួយប័ណ្ណឥណទានវិសាលភាពរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពេញមួយឆ្នាំ យើងកត់សម្គាល់ឃើញកំណើននៃការប្រើប្រាស់ប័ណ្ណឥណទានមានអត្រាខ្ពស់ ជាហេតុធ្វើអោយយើងទទួលបានពានរង្វាន់ “ភាពឈានមុខគេនៃអត្រាការប្រើប្រាស់ប័ណ្ណឥណទាន ឆ្នាំ2022” ពី VISA Cambodia។

នៅក្នុងសេវាកម្មធនាគារវិជ្ជកសាជីវកម្ម យើងបានបន្តអភិវឌ្ឍសេវាកម្មពាណិជ្ជកម្មរបស់យើងឡើងវិញ និងទទួលបានមកវិញនូវភាពជាដៃគូក្នុងតំបន់សំខាន់ៗមួយចំនួន ជាក់ស្តែងសេវាកម្មលិខិតឥណទាន Letter of Credit (LC) របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចធ្វើប្រតិបត្តិការទៅកាន់ប្រទេសជាច្រើន ដើម្បីជួយសម្រួលលំហូរពាណិជ្ជកម្មរបស់អតិថិជនរបស់យើង។ នៅលើផ្នែកខ្លីជីវថល យើងក៏កំពុងដំណើរការកែលម្អសេវាកម្មវិធី JTR Connect និងកម្មវិធី Corporate Connect Solution (host-to-host) សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយទៅក្រៅប្រទេសបានយ៉ាងឆាប់រហ័សជាងមុន និងប្រកបដោយសុវត្ថិភាព ដើម្បីបំពេញតម្រូវការរបស់អតិថិជនសាជីវកម្មរបស់យើង ជាពិសេសក្រុមហ៊ុនអន្តរជាតិ (MNCs) ។

ការកសាងធនាគារដែលជាជម្រើសដៃគូហិរញ្ញវត្ថុសម្រាប់អតិថិជន និងកន្លែងធ្វើការដ៏ល្អបំផុតសម្រាប់បុគ្គលិក

ការផ្តោតយកចិត្តទុកដាក់លើអតិថិជនជាចម្បងជាមួយនិង “សេវាកម្មកាន់តែប្រសើរឡើង” គឺស្ថិតនៅក្នុងផ្នែកគំនិត និងរាល់សកម្មភាពដែលយើងធ្វើហើយសមត្ថភាពបុគ្គលិករបស់យើងគឺជាចំណុចសំខាន់ ក្នុងការសម្រេចគោលបំណងខាងលើនេះ។ ហេតុដូច្នេះហើយ យើងតែងតែផ្តោតការវិនិយោគ ក្នុងការកសាងកន្លែងការងារ ដែលមានការចូលរួមពីគ្រប់បុគ្គលិក ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បុគ្គលិក ក៏ដូចជាការថែរក្សាសុខុមាលភាពទូទៅរបស់បុគ្គលិករបស់យើង។

ដូច្នេះហើយ ធនាគាររក្សាបាននូវកម្រិតចូលរួមរបស់បុគ្គលិកខ្ពស់ ក្នុងអត្រា 89% និងទទួលបានពានរង្វាន់ជា “ធនាគារ ដែលមានសេវាកម្មអតិថិជន

ល្អបំផុត ឆ្នាំ2022” និង “ស្ថាប័នការងារល្អបំផុត ក្នុងវិស័យធនាគារនៅកម្ពុជា ឆ្នាំ2022” ពី International Finance Awards 2022។ ពានរង្វាន់ទាំងនេះ គឺបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរ ដល់អតិថិជន និងជាភស្តុតាងនៃការសន្យាចំពោះបុគ្គលិករបស់យើង ដោយស្របតាមគុណតម្លៃសំខាន់ៗចំនួនបី គឺ វប្បធម៌និងបរិយាកាសការងារ ការបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងតម្លៃតបស្នងនិងអត្ថប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែង។

ការរំពឹងទុកក្នុងឆ្នាំ2023

ឆ្នាំ2023 គឺជាឆ្នាំទី5 នៃការប្រតិបត្តិការរបស់យើង បន្ទាប់ពីផ្លាស់ប្តូរពីធនាគារ ANZ Royal ហើយយើងនឹងបន្តអភិវឌ្ឍ និងកែច្នៃផលិតផល និងសេវាកម្មរបស់យើង ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ កាន់តែល្អប្រសើរ មានភាពរលូន និងប្រកបដោយប្រសិទ្ធភាព ជាមួយនិងមុខងារកាន់តែប្រសើរឡើងនៃប្រព័ន្ធខ្លីជីវថល ព្រមទាំងបុគ្គលិក ដែលមានសមត្ថភាព។

យើងបានផ្លាស់ប្តូរសាខាក្រមួនស ដែលជាការិយាល័យកណ្តាលរបស់យើងទៅទីតាំងបណ្តោះអាសន្ននៅអគារ Royal Railway ជាមួយនិងការរចនាថ្មី ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍កាន់តែប្រសើរ។ យើងក៏នឹងមានផលិតផលថ្មី រួមមាន គណនីប្រាក់បញ្ញើមានកាលកំណត់ ដែលទទួលបានការធានារ៉ាប់រងអាយុជីវិត ក៏ដូចជា គណនីរូបិយប័ណ្ណបរទេសសម្រាប់អតិថិជនបុគ្គលផងដែរ។

អាទិភាពចម្បងៗ របស់យើងសម្រាប់ឆ្នាំ 2023 គឺផ្តោតលើការធ្វើឱ្យកាន់តែប្រសើរឡើងនៃប្រព័ន្ធខ្លីជីវថល និងការនាំជូននូវមុខងារថ្មីៗ ជាពិសេស ការទូទាត់ចំណាយ ដែលកាន់តែងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពជាងមុន ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ក្រុមការងាររបស់ធនាគារយើង នឹងបន្តផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត និងផ្តល់នូវបទពិសោធន៍ដែលកាន់តែប្រសើរដល់អតិថិជន ដើម្បីរក្សានូវចាត់ទុករបស់ធនាគារយើងក្នុងការផ្តល់ “សេវាកម្មកាន់តែប្រសើរឡើង” និងគោលបំណងរបស់យើងដើម្បី “ជួយអតិថិជនឱ្យកាន់តែរីកចម្រើន” ។

ការថ្លែងអំណរគុណ


ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលរួមគ្នារក្សាកេរ្តិ៍ឈ្មោះរបស់ធនាគារ និងរួមចំណែក ដោយមិនចេះឆ្លើយហាត់ ក្នុងការសម្រេចនូវលទ្ធផលការងារដែលគួរឱ្យសរសើរក្នុងឆ្នាំ2022។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូ និង ស្ថាប័នពាក់ព័ន្ធរបស់យើងផងដែរ សម្រាប់ទំនុកចិត្ត និងការគាំទ្រ របស់លោកអ្នក ដែលអនុញ្ញាតអោយយើងបន្តការសម្រេចនូវគោលបំណងក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុនិងឆ្ពោះទៅកាន់ភាពរីកចម្រើនជាមួយគ្នា។

ជាចុងក្រោយនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ក្រុមទេសាភិបាលម្ចាស់ភាគហ៊ុន និងធនាគារជាតិ នៃ កម្ពុជា សម្រាប់ការគាំទ្រ និងរាល់ការចង្អុលទិសដៅក្នុងពេលកន្លងមក។




ទិន្នន័យហិរញ្ញវត្ថុសង្ខេប

ស្ថិតិសម្រាប់ឆ្នាំ 2022



* អត្រាកំណើនដោយប្រៀបធៀបឆ្នាំ 2022 និង 2021
 ** ផលិតភាពក្នុងនិយោជិតម្នាក់ = ប្រាក់ចំណេញសុទ្ធ/ ចំនួនបុគ្គលិកសរុប
 *** អនុបាតចំណាយធៀបនឹងចំណូល = ចំណាយលើប្រតិបត្តិការ / ចំណូលសរុប


អនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR)



កាតព្វកិច្ចតាមបទប្បញ្ញត្តិ = 100%, ការកំណត់ផ្ទៃក្នុងដោយធនាគារ = 120%

“ ទោះបីជាមានការរឹតបន្តឹងសន្ទនីយភាព និងការហាក់ឡើងនៃអត្រាការប្រាក់ជាសកល ក៏ធនាគារនៅតែគ្រប់គ្រងបាននូវគុណភាពនៃអនុបាតសន្ទនីយភាព លើសពីកាតព្វកិច្ចតាមបទប្បញ្ញត្តិ ដែលអាចបង្កើនប្រសិទ្ធភាពពីការវិនិយោគ និងធ្វើអោយ ប្រាក់ចំណេញ និងផលិតភាពបានល្អប្រសើរជាងមុន ”

ទិន្នន័យហិរញ្ញវត្ថុសង្ខេប ប្រចាំឆ្នាំ 2022



របាយការណ៍ចំណូលសង្ខេប

លទ្ធផលហិរញ្ញវត្ថុ (តិតជាលានដុល្លារអាមេរិក)	2022	2021	បម្រែបម្រួល %
ចំណូលពីការប្រាក់សុទ្ធ	50.5	39.8	26.6%
ចំណូលកម្រៃ និងជើងសារសុទ្ធ	8.0	5.5	44.7%
ចំណេញពីប្រតិបត្តិការ	58.4	45.3	28.8%
ចំណាយលើប្រតិបត្តិការ	(33.8)	(33.0)	2.5%
ប្រាក់ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ	24.6	12.3	99.5%
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	(6.9)	(0.3)	>100%
ប្រាក់ចំណេញមុនដកពន្ធ	17.7	12.0	47.2%
ចំណាយពន្ធលើប្រាក់ចំណេញ	(3.5)	(3.7)	-5.9%

ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ **14.2** **8.3** **70.9%**

↑ 10.6 លានដុល្លារអាមេរិក (+26.6%)

ចំណូលពីការប្រាក់សុទ្ធ កើនឡើងចំនួន 10.6លានដុល្លារអាមេរិក (+26.6%) ដោយសារការពង្រឹងផលប៉ុន្តែផលនៃការប្រាក់សុទ្ធជាមួយនឹងការគ្រប់គ្រងកម្រិតការប្រាក់ ប្រកបដោយការប្រុងប្រយ័ត្ន ទោះបីជាមានបញ្ហាប្រឈមនៃសន្ទនីយភាពនិងការប្រកួតប្រជែងកាន់តែតឹងរឹង សម្រាប់ការប្រមូលប្រាក់បញ្ញើនៅក្នុងទីផ្សារក៏ដោយ។

↑ 2.5 លានដុល្លារអាមេរិក (+44.7%)

ចំណូលពីប្រតិបត្តិការ កើនឡើងចំនួន 2.5លានដុល្លារអាមេរិក (+44.7%) ពីកំណើននៃប្រាក់ចំណូលពីការប្តូរប្រាក់នៃរូបិយប័ណ្ណបរទេស និងការកើនឡើង នៃថ្លៃសេវាទូទាត់ រួមទាំងប័ណ្ណឥណទាន និងហិរញ្ញវត្ថុពាណិជ្ជកម្ម។

↑ 0.8 លានដុល្លារអាមេរិក (+2.5%)

ចំណាយលើប្រតិបត្តិការ ត្រូវបានគ្រប់គ្រងយ៉ាងល្អ ជាមួយនឹងកំណើនត្រឹមតែ 0.8លានដុល្លារអាមេរិក ប្រៀបធៀបទៅនឹងឆ្នាំមុន (+2.5%) ជាលទ្ធផល នៃការគ្រប់គ្រងចំណាយប្រកបដោយការប្រុងប្រយ័ត្ន ជាមួយនឹងចំណាយសំខាន់ៗ គឺការរំលស់បានកើនឡើងចំនួន 2.8លានដុល្លារអាមេរិក ហើយចំណាយលើបុគ្គលិកកើនឡើង 2.1លានដុល្លារអាមេរិក ទូទាត់ជាមួយការធ្លាក់ចុះនៃចំណាយប្រតិបត្តិការផ្សេងទៀតចំនួន 4.1លានដុល្លារអាមេរិក។

↑ 14.2 លានដុល្លារអាមេរិក (+70.9%)

ប្រាក់ចំណេញសុទ្ធក្រោយដកពន្ធ មានការកើនឡើងប្រសើរដល់ទៅ 14.2លានដុល្លារអាមេរិក ដែលមានការកើនឡើងដល់ទៅ 70.9% ប្រៀបធៀបទៅនឹងឆ្នាំមុន បើទោះបីជាមានស្ថានភាពអវិជ្ជមានជាសកល ដែលកំពុងតែបន្ត និងអត្រាការប្រាក់កើនឡើងខ្ពស់ ដែលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុទូទាំងពិភពលោកក៏ដោយ។

បុគ្គលិករបស់យើង

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ខិតខំប្រឹងប្រែងដើម្បីផ្តល់នូវបរិយាកាសការងារប្រកបដោយការយកចិត្តទុកដាក់ និងសុវត្ថិភាពសម្រាប់បុគ្គលិករបស់យើង ផ្តល់នូវឱកាសក្នុងការរៀនសូត្រ និងអភិវឌ្ឍខ្លួន ធ្វើយ៉ាងណាធានាបុគ្គលិកមានមោទនភាពចំពោះសមិទ្ធផលរបស់ពួកគាត់ និងទទួលបាននូវភាពកក់ក្តៅក្នុងនាមជាសមាជិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ទាំងអស់នេះគឺដើម្បីផ្តល់ កន្លែងធ្វើការដ៏ល្អបំផុតសម្រាប់ពួកគាត់។

ការកសាងសមត្ថភាព

ធនាគារ បានប្តេជ្ញាចិត្ត ដើម្បីជួយបង្កើនចំណេះដឹង និងជំនាញដល់បុគ្គលិករបស់ខ្លួន តាមរយៈ ការផ្តល់នូវកម្មវិធីសិក្សា និងអភិវឌ្ឍន៍សមស្របមួយ។

- ការរីករាលដាលនៃជំងឺរាតត្បាតសកល Covid-19 បានធ្លាក់ចុះនៅឆ្នាំ2022។ ដូចនេះកម្មវិធីសិក្សាពីថ្នាក់រៀនផ្ទាល់ ត្រូវបានចាប់ផ្តើមឡើងវិញជាបណ្តើរៗ តាមតារាងកាលវិភាគប្រចាំឆ្នាំរបស់យើង ដែលបានគ្រោងទុករួចជាស្រេច ប៉ុន្តែ ពួកយើងនៅតែបន្តប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នដដែល។ ទន្ទឹមនឹងនេះ កម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានផ្ទៃកម្រិតសិក្សាជាច្រើន កាន់តែធ្វើឱ្យមានភាពងាយស្រួលសម្រាប់បុគ្គលិករបស់យើងអាចសិក្សាបានគ្រប់ទីកន្លែងនិងគ្រប់ ពេលវេលា។ បុគ្គលិករបស់យើងម្នាក់ៗ បានចូលរួមកម្មវិធីសិក្សាតាមរយៈថ្នាក់រៀនផ្ទាល់ជាមធ្យម 9 ម៉ោង និងបញ្ចប់វគ្គសិក្សាតាមអ៊ីនធឺណិតជាមធ្យម 16 កម្មវិធី។

- ជាមួយភាពសម្បូរបែបនៃបច្ចេកវិទ្យា និងធនធាន យើងបានដាក់ដំណើរការកម្មវិធីសិក្សាមួយឈ្មោះថា **Brunch for the Brain** ដែលចាក់ផ្សាយរៀងរាល់ថ្ងៃពុធ ហើយកម្មវិធីនេះ ជាប្រភេទផតខាស់ (ឯកសារអូឌីយ៉ូឌីជីថល) លើប្រធានបទផ្សេងៗ រួមមាន ផ្គត់ផ្គង់របស់សហគ្រាស ភាពងឆ្លាតវៃក្នុងការងារ ការកំណត់គោលដៅ គន្លឹះដោះស្រាយបញ្ហា ជាដើម។ល។ រៀនច្រើន ចេះច្រើន។
- យើងបានពង្រឹង **Coaching Culture** តាមរយៈការផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ សម្រាប់អ្នកដឹកនាំរបស់យើង និងបង្កើតនូវវេទិកាបណ្តុះបណ្តាល ឬ **Coaching Forum** ដើម្បីជំរុញនូវទំនុក ចិត្តជូនពួកគេ ក្នុងការចែករំលែកបទពិសោធន៍ ក្នុងការ Coaching ។

បង្កើតបទពិសោធន៍វិជ្ជមានសម្រាប់បុគ្គលិក

យើងតែងតែយកចិត្តទុកដាក់បំផុតទៅលើការចូលរួមចំណែក និងការចែករំលែកបទពិសោធន៍ពីសំណាកបុគ្គលិករបស់យើង។ ហើយយើងក៏បានបង្កើតជាវេទិកាសម្រាប់បុគ្គលិករបស់យើង ដើម្បីផ្តល់យោបល់ និងបញ្ហាព្រមព័ទ្ធកិច្ច ដើម្បីឱ្យធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្លាយជាកន្លែងធ្វើការដ៏ល្អប្រសើរ។

- នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងបានខិតខំបង្កើតសហគមន៍មួយនេះដោយក្លាយជាកន្លែងធ្វើការប្រកបដោយតុល្យភាព និងនិរន្តរភាពសុវត្ថិភាព និងជាសុខភាពសម្រាប់បុគ្គលិករបស់យើង។ ជាក់ស្តែងក្នុងឆ្នាំ2021 យើងបានដាក់ដំណើរការនូវធានារ៉ាប់រងសុខភាព ដែលមានភាពបត់បែនសម្រាប់បុគ្គលិក ដោយអនុញ្ញាតឱ្យពួកគាត់អាចជ្រើសរើសផែនការធានារ៉ាប់រងសុខភាព ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ និងសមាជិកគ្រួសាររបស់ពួកគាត់ផ្ទាល់។ ចំណែកក្នុងឆ្នាំ2022 យើងក៏បានអនុវត្តបន្ថែមលើការថែទាំសុខភាពផ្លូវចិត្តដោយដាក់ឱ្យប្រើប្រាស់ **កម្មវិធីជំនួយដល់បុគ្គលិក ឬ Employee Assistance Program** ដែលសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដែលមានឯកទេសក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត ដើម្បីផ្តល់ការគាំទ្រផ្នែកចិត្តសាស្ត្រ និងផ្លូវចិត្ត យ៉ាងទូលំទូលាយដល់បុគ្គលិករបស់យើង ដែលពួកគាត់អាចជួបបញ្ហាដូចជាមានភាពតានតឹង ការចប់ការងារ ឬជំងឺបាក់ទឹកចិត្ត ជាដើម។
- យើងបានកែលម្អប្រព័ន្ធអេឡិចត្រូនិក សម្រាប់គ្រប់គ្រងព័ត៌មានរបស់បុគ្គលិក ឬ **PeopleConnect** ជាមួយនឹងមុខងារកាន់តែងាយស្រួលប្រើជាងមុន។ PeopleConnect គឺជាប្រព័ន្ធស្នូលរបស់ធនាគារមនុស្ស ដែលមានមុខងារច្រើនដូចជា ការរឹតបន្តឹងបុគ្គលិក ការទទួលរង្វាន់លើកទឹកចិត្ត ការវាយតម្លៃការងារ និងបណ្តុះបណ្តាល។ បុគ្គលិករបស់ធនាគារ អាចធ្វើប្រតិបត្តិការដោយខ្លួនឯង បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈកម្មវិធី PeopleConnect ។
- វគ្គសន្ទនាផ្សេងៗ ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងឆ្នាំ2022 ផងដែរ រួមមាន **Strategy Cascade Week About You** និង **Management Townhall** ក្នុងគោលបំណងបង្កើនទំនាក់ទំនង ឱ្យកាន់តែប្រសើរ។

ផ្តល់ព័ត៌មានច្បាស់លាស់ថ្មីៗ ស្តីអំពីទិសដៅអាជីវកម្ម និងការអនុវត្តស្របគ្នា នឹងការជំរុញទំនាក់ទំនងរវាងបុគ្គលិក នៅក្នុងធនាគារទាំងមូល។

- យើងនៅតែបន្តអនុវត្តនូវ **“វប្បធម៌លើកទឹកចិត្តឱ្យនិយាយ”** ដែលហៅថា **“Speak Up Culture”** ដោយការបង្កើតឱ្យមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តបុគ្គលិករបស់យើង ក្នុងការបញ្ចេញទស្សនៈ សួរសំណួរ លើកឡើងពីកង្វល់ ក៏ដូចជាមតិកែលម្អ និងការផ្តល់យោបល់ដោយមិនខ្លាចការគុំកូន នូវចំណុច ដែលពួកគាត់យល់ឃើញថាគួរតែផ្លាស់ប្តូរ និងកែលម្អ។
- យើងនៅតែបន្តអនុវត្តនូវការរៀបចំការងារ ដែលមានភាពបត់បែនបានសម្រាប់បុគ្គលិករបស់យើង ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតសកល Covid-19 ឬងាយប្រឈមនឹងហានិភ័យនៃការឆ្លង។ ជាមួយនឹងភាពសម្បូរបែបនៃបច្ចេកវិទ្យា និងធនធាន យើងបានផ្តល់ឱ្យបុគ្គលិករបស់យើងអាចបំពេញការងារពីគេហដ្ឋានរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។
- ជាមួយនឹងការអនុវត្តន៍ និងការផ្តល់ជូនដល់បុគ្គលិករបស់យើងដូចបានរៀបរាប់ខាងលើ យើងក៏បានទទួលមកវិញនូវ **ការចូលរួមផ្តល់មតិ ពីសំណាកបុគ្គលិករបស់យើងក្នុងឆ្នាំ 2022** មានកម្រិតខ្ពស់ដល់ទៅ **89%** ដែលនេះជាការឆ្លុះបញ្ចាំងថា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាកន្លែងធ្វើការដ៏ល្អប្រសើរ។



សេវាកម្មធនាគារផ្នែកសាជីវកម្ម



សេវាកម្មធនាគារផ្នែកសាជីវកម្មរបស់យើង គឺផ្តោតទៅលើ ការផ្តល់ជូនដំណោះស្រាយសេវាកម្មធនាគារ ដែលមានគុណភាពលំដាប់ ពិភពលោកជូនក្រុមហ៊ុនសាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់នូវដំណោះស្រាយសេវាកម្មសម្រាប់បែប រួមមានដូចជា ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្តូរប្រាក់ ផលិតផល ឥណទាន និងការគ្រប់គ្រងសាច់ប្រាក់។ ធនាគារយើងខ្ញុំ ជួយជ្រោមជ្រែង ក្រុមហ៊ុនអាជីវកម្មធុនតូចនិងមធ្យម និងក្រុមហ៊ុនសាជីវកម្ម ក្នុងស្រុក ជាច្រើន ដូចជា ក្នុងវិស័យផលិតកម្ម កសិកម្ម និង ពាណិជ្ជកម្មលក់ដុំ ក៏ដូចជា ក្រុមហ៊ុនអន្តរជាតិ ដែលនាំយក អ្នកជំនាញរបស់ខ្លួនមក កាន់ទីផ្សារប្រទេសកម្ពុជាផងដែរ។ តាមរយៈ ការជួយឱ្យអាជីវកម្មទាំង នេះទទួលបានជោគជ័យ ធនាគារយើងខ្ញុំ កំពុងតែបានលើកកម្ពស់ ពាណិជ្ជកម្ម និងលំហូរមូលធននៅក្នុងតំបន់ និងនៅទូទាំងសកលលោក ព្រមទាំងជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចប្រកបដោយថាមវន្ត ចីរភាព និង ការរីកចម្រើន។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជឿជាក់លើការរក្សាភាពជាដៃគូយូរអង្វែង ជាមួយនិងអតិថិជនរបស់ខ្លួន។ វិធីសាស្ត្រនេះ តម្រូវឱ្យយើងមានការ យល់ដឹងស៊ីជម្រៅអំពីក្រុមហ៊ុន ដែលធនាគារយើងខ្ញុំកំពុងផ្តល់សេវាជូន

និងវិស័យ ដែលក្រុមហ៊ុនទាំងនោះកំពុងប្រតិបត្តិការ ដើម្បីឱ្យធនាគារ យើងអាចផ្តល់ជូនដំណោះស្រាយដ៏សមស្របមួយ សម្រាប់អាជីវកម្ម របស់ពួកគេ។ ការយល់យ៉ាងច្បាស់លាស់ទៅលើវិស័យឧស្សាហកម្ម នីមួយៗ បានជួយឱ្យអតិថិជនរបស់យើងមានការយល់ដឹងអំពីនិន្នាការ ក្នុងការផ្គត់ផ្គង់ និងតម្រូវការក្នុងពិភពលោក និងក្នុងស្រុក និងជួយរៀបចំ យុទ្ធសាស្ត្រ ដើម្បីទទួលបាននូវភាពជោគជ័យ នាពេលអនាគត។ អតិថិជន ដែលជាក្រុមហ៊ុនអាជីវកម្មធុនតូចនិងមធ្យម និងក្រុមហ៊ុន សាជីវកម្មរបស់យើង ត្រូវបានរៀបចំឱ្យមានការជួយជ្រោមជ្រែងពីប្រធាន ផ្នែកទំនាក់ទំនង ហើយមានការសហការគាំទ្រ ដោយក្រុមជំនាញផ្នែក ផលិតផលផងដែរ។

បុគ្គលិកធនាគារទាំងអស់របស់យើង មានជំនឿចិត្តលើការធ្វើឱ្យបានល្អ លើសពីការរំពឹងទុករបស់អតិថិជន ជាមួយនឹងក្រុមស៊ីលធម៌សេវាកម្មនេះ ដែលបានបញ្ចូលជាមូលដ្ឋានគ្រឹះដ៏ចម្បងនៃវប្បធម៌របស់ជនជាតិជប៉ុន។

ផលិតផល និងសេវាកម្ម

គណនីធនាគារ សាជីវកម្ម/អាជីវកម្ម ៖	ពាណិជ្ជកម្ម ៖	ទីផ្សារ ៖	ឥណទាន ផ្នែកសាជីវកម្ម ៖	ការទូទាត់ និងការ គ្រប់គ្រងសាច់ប្រាក់៖
គណនីមូលប្បទានប្រក្រត អាជីវកម្ម, គណនីគ្រប់គ្រង សាច់ប្រាក់, គណនី ប្រាក់បញ្ញើមានកាល កំណត់, គណនីបញ្ញើទុក ក្នុងដៃតតិយជន	ការប្រមូលឯកសារ លិខិតឥណទាន ឥណទានហិរញ្ញវត្ថុ ពាណិជ្ជកម្ម, កិច្ចធានា ធនាគារ លិខិតឥណទាន អចិន្ត្រៃយ៍	ការប្តូររូបិយប័ណ្ណបរទេស (អត្រាតម្លៃក្នុងថ្ងៃ/ថ្ងៃ អនាគត/ក្នុងកាលកំណត់ ណាមួយ) ការបង់ពន្ធ សាជីវកម្ម កិច្ចសន្យាប្តូរ ប្រាក់ក្នុងថ្ងៃអនាគត (ដុល្លារ/រៀល)	ឥណទានលើសមតុល្យ ឥណទានបង្វិលបន្តផ្នែក សាជីវកម្មរយៈពេលខ្លី ដំណោះស្រាយសម្រាប់ អ្នកចែកចាយ	ការផ្ទេរប្រាក់ សេវាបើកប្រាក់ បៀវត្សរ៍ JTR Connect (សេវាធនាគារសាជីវកម្ម តាមប្រព័ន្ធ អ៊ីនធឺណិត) ដំណោះស្រាយការភ្ជាប់ សាជីវកម្ម [sFTP, Swift FileAct និង Swift FIN (MT101)] ការភ្ជាប់ទូត ឯកសារ JTRB



សេវាកម្មធនាគារផ្នែកបុគ្គល

សេវាកម្មធនាគារសម្រាប់អតិថិជនបុគ្គលរបស់យើង គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីធ្វើឱ្យស្ថាប័នមួយនេះកាន់តែមានភាពងាយស្រួល មានគុណភាពល្អប្រសើរ និង ផ្តោតលើសេវាកម្មជាតិ ដោយជួយដល់អតិថិជន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមណាមួយ។



ឈានចូលឆ្នាំ2022 បន្ទាប់ពីឆ្លងផុតពីបញ្ហា ជំងឺរាតត្បាតសកល Covid-19 មក យើងសង្កេតឃើញថាសេវាកម្មធនាគារសម្រាប់អតិថិជន បុគ្គលរបស់យើង បានត្រឡប់មករកភាពប្រក្រតីវិញ។ ទោះបីជាយើង ប្រឈមមុខនឹងបញ្ហាខ្លះក៏ដោយ យើងក៏សម្រេចបាននូវសមិទ្ធផល មួយចំនួន ដូចជាចំនួនអតិថិជន និងប្រាក់បញ្ញើ មានការកើនឡើងទ្វេដង ចាប់តាំងពីប្តូរឈ្មោះមកជាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។ យើងបានបន្ត វិនិយោគ និងពង្រីកសេវាសម្រាប់អតិថិជន 3 បន្ថែមទៀត នៅខណ្ឌ សែនសុខ ជ្រោយចង្វារ និងច្បារអំពៅ ព្រមទាំងកែលម្អសេវាដែល មានស្រាប់មួយចំនួនផងដែរ។

អតិថិជនជាអាទិភាព

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដឹងថាអតិថិជនរបស់យើង គឺជាកត្តា ដែល នាំឱ្យយើងឈានមកដល់ថ្ងៃនេះ ហើយយើងនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធានាថា តម្រូវការរបស់អតិថិជន គឺជាផ្នែកមួយនៃការកំណត់ យុទ្ធសាស្ត្រ និងអំពើរៀបរយយើងធ្វើប្រតិបត្តិការ។ ការយកអតិថិជន ជាអាទិភាព គឺមិនមែនគ្រាន់តែជាយុទ្ធសាស្ត្រមួយមុខប៉ុណ្ណោះទេ ថែម ទាំងជាវិធីសាស្ត្រដែលធ្វើឱ្យយើងឈរជើងនៅក្នុងស្ថាប័ននេះបាន។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដំណើរការនៅក្នុងទីផ្សារមួយដែលមានការ ប្រកួតប្រជែងខ្ពស់ក្នុងស្ថាប័នហិរញ្ញវត្ថុ ដូច្នេះអតិថិជនអាចមានជម្រើស ច្រើនក្នុងការជ្រើសរើសស្ថាប័នណាមួយដែលមានការផ្តល់ផលិតផល ស្រដៀងគ្នា។ ក្រុមការងាររបស់យើង បានគិតគូររឹងមាំ និងគ្រប់

ជ្រុងជ្រោយអំពីតម្រូវការរបស់អតិថិជន និងចំណុចពិសេសរបស់ខ្លួន ដែល មានភាពខុសប្លែកពីធនាគារដទៃ។ គោលដៅរបស់យើង គឺការធ្វើអោយ មានផ្គត់ផ្គង់អតិថិជនជាចម្បងទូទាំងធនាគារ។ យើងធានាថា នៅពេល ដែលអតិថិជនទាក់ទងមកពួកយើង ពួកគាត់នឹងទទួលបានការស្វាគមន៍ ពីបុគ្គលិកធនាគារ ដែលមានភាពស្រឡាញ់ទាក់ទាក់ និងទទួលបាន សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាព។ ស្ថាប័នរបស់យើង ផ្តោតលើដំណោះស្រាយ ដែលមានគុណភាពបង្ហាញថា អ្វីក៏អាចធ្វើបាន និងដោះស្រាយបាន។

ធនាគាររបស់យើងបានទទួលការកើតសរសើរជាបន្តបន្ទាប់ពីសំណាក់ អតិថិជន រហូតមកដល់ឆ្នាំ2022 ហើយយើងក៏បានរក្សាទុកកាលកិច្ចការ កោតសរសើររបស់អតិថិជនផងដែរ។ អតិថិជនបានប្រសាសន៍ថា សេវាកម្មរបស់ធនាគារយើង គឺល្អជាងគេក្នុងទីផ្សារ ហើយឥឡូវនេះ ផ្គត់ផ្គង់អតិថិជនជាចម្បង គឺជាផ្នែកមួយនៃ DNA របស់ធនាគារ។

ស្របពេលជាមួយនឹងការពង្រីកសេវាបន្ថែម ដែលកំពុងតែពេញនិយម នៅក្នុងទីផ្សារក៏ដោយ ក៏ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគ និងធ្វើអោយកាន់តែប្រសើរឡើងលើសមត្ថភាពប្រព័ន្ធដីជម្រកផងដែរ។ ប្រព័ន្ធដីជម្រកនេះគឺកាន់តែមានសារៈសំខាន់ក្នុងអំឡុងពេលជំងឺរាតត្បាត សកល Covid-19 ពីព្រោះអតិថិជនរបស់យើងមិនអាចមកសាខាធ្វើ ប្រតិបត្តិការបានទេ ពួកគាត់ចាំបាច់ត្រូវធ្វើប្រតិបត្តិការពីផ្ទះ។ បច្ចុប្បន្ន ប្រព័ន្ធដីជម្រករបស់យើង គឺមានភាពប្រសើរជាងមុនច្រើន។ ហើយ ធនាគារយើងនឹងបន្តវិនិយោគ និងអភិវឌ្ឍលើប្រព័ន្ធដីជម្រកនេះ អោយ

កាន់តែប្រសើរឡើងថែមទៀត ដើម្បីធានាថាអតិថិជនទទួលបាននូវភាព ងាយស្រួលក្នុងការធ្វើប្រតិបត្តិការ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ការរីកចម្រើននៃអាជីវកម្ម

ក្នុងអំឡុងឆ្នាំ2022 ហិរញ្ញវត្ថុរបស់ធនាគារ ជួបផលលំបាកដូចឆ្នាំទៅមួយ ដែរ។ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ យើងក៏បន្តផ្តោត លើសមិទ្ធផល និងផែនការរយៈពេល 3ឆ្នាំ របស់យើងដែល គឺកំណើន អតិថិជន និងប្រាក់បញ្ញើ អោយបានទ្វេដង។

ផ្គត់ផ្គង់ ដែលយកអតិថិជនជាចម្បងរបស់យើង គឺជាសមាសធាតុដ៏ សំខាន់ក្នុងការធ្វើឱ្យអាជីវកម្មមានភាពរីកចម្រើន។ ប៉ុន្តែ យើងនឹងធ្វើឱ្យ លើសពីការរឹងមាំទុក និងកាន់តែប្រសើរជាងនេះ ដើម្បីធ្វើអតិថិជនឱ្យ ត្រលប់មករកសេវាកម្មធនាគាររបស់យើងម្តងទៀត។ យើងបានធ្វើការកែ សម្រួលផលិតផលផ្នែកសេវាកម្ម Premier ជាមួយនិងគណនី Premier និងគណនី Premier Savings ដើម្បីឱ្យកាន់តែមានភាពទាក់ទាញ និង មានភាពប្រកួតប្រជែងក្នុងទីផ្សារ។ បច្ចុប្បន្ន ធនាគារយើងក៏កំពុងតែ កែសម្រួលលើដំណើរការ ដែលមានភាពស្មុគស្មាញ ដល់អតិថិជន ឱ្យ កាន់តែប្រសើរឡើង និងងាយស្រួលជាងមុន។

សម្រាប់អតិថិជនឥណទាន យើងបានសហការជាមួយប្តី និងដៃគូថ្មីៗ ជាច្រើនទៀត តាមរយៈកម្មវិធី Alliance Program។ យើងបានផ្តល់ការ គាំទ្រអតិថិជនឥណទាន ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតសកល Covid-19 តាមរយៈការរៀបចំឡើងវិញ នូវវេចនាសម្ព័ន្ធកម្មី ដើម្បីជួយ សម្រួលបន្ទុកអតិថិជន។

សេវាធនាគារសម្រាប់បុគ្គលដ៏គួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា

គោលដៅរបស់យើង នៅតែបន្តធ្វើយ៉ាងណា ដើម្បីប្រក្លាយទៅជា សេវាធនាគារបុគ្គលដ៏គួរឱ្យទុកចិត្តបំផុត នៅក្នុងប្រទេសកម្ពុជា។ យើង បានរៀបចំផលិតផល និងសេវាកម្ម ស្របទៅតាមតម្រូវការរបស់ អតិថិជន។ យើង ផ្តល់នូវបទពិសោធន៍ និងការពិគ្រោះយោបល់ដ៏ល្អបំផុត ជូនអតិថិជន។ យើងនឹងផ្តោតទៅលើចំណុចអាទិភាពសំខាន់ៗ ដើម្បីផ្តល់ ជូនសេវាកម្មធនាគារឱ្យកាន់តែប្រសើរ ហើយយើងក៏សង្ឃឹមថា លោកអ្នក នឹងនៅតែបន្តគាំទ្រយើងតទៅទៀត។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅក្នុងសហគមន៍

នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងទទួលស្គាល់ថា យើងមានការទទួលខុសត្រូវ ក្នុងការជួយជ្រោមជ្រែងសហគមន៍ ដែលយើងកំពុងប្រកបអាជីវកម្ម។ យើងសម្រេចគោលបំណងនេះ តាមរយៈសកម្មភាពរបស់យើង ក្នុងនាមជាធនាគារមួយ ក្នុងការជួយអភិវឌ្ឍន៍របស់យើងឱ្យសម្រេចមហិច្ឆតារបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី យើងក៏ជឿជាក់ទៅលើការចូលរួមយ៉ាងសកម្មទៅលើសកម្មភាពនានា ដើម្បីឱ្យមានភាពប្រសើរឡើងចំពោះសហគមន៍ និងប្រទេសជាតិរបស់យើង។



ជាការពិតចាប់តាំងពីធនាគារចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ 2005 មក បុគ្គលិករបស់យើងបានស្ម័គ្រចិត្តចូលរួមចំណែកការងារសហគមន៍ រាប់ម៉ឺនម៉ោង និងអង្គការសេរីកាយ៉ាងក្រាស់ក្រែល ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ និងឱកាសការងារសម្រាប់អ្នកខ្សែកខ្សោយ និងខ្វះលទ្ធភាព។

កម្ពុជា ដែលនេះ គឺជាកម្មវត្ថុ ដែលតែងតែស្ថិតនៅក្នុងក្រុមហ៊ុនរបស់យើង និងអតិថិជនរបស់យើង។ ការលើកកម្ពស់អក្ខរកម្ម គឺមានច្រើនផ្នែក ដូចជា អក្ខរកម្មផ្នែកវិជ្ជាជីវៈ អក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងអក្ខរកម្មផ្នែកអំណាន។ លើសពីនេះទៅទៀត យើងក៏គាំទ្រផងដែរចំពោះសហគមន៍ ដែលយើងកំពុងធ្វើប្រតិបត្តិការ ជាទម្រង់ផ្សេងៗគ្នា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងជំនួយសង្គ្រោះមហន្តរាយផងដែរ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប្តេជ្ញាបន្តសកម្មភាពទទួលខុសត្រូវសង្គម ក្នុង **"ការលើកកម្ពស់អក្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា"**

បេសកកម្មទទួលខុសត្រូវសង្គម៖ ការលើកកម្ពស់អក្ខរកម្មដើម្បីភាពរីកចម្រើននៃប្រទេសកម្ពុជា

ការអប់រំ	អក្ខរកម្មផ្នែកវិជ្ជាជីវៈ	អក្ខរកម្មផ្នែកហិរញ្ញវត្ថុ	អក្ខរកម្មផ្នែកអំណាន
ផ្សេងៗ	ទម្រង់ផ្សេងៗទៀតនៃការចូលរួមចំណែក / ការផ្តល់អំណោយ / ការខិតខំដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍ / ជំនួយសង្គ្រោះមហន្តរាយ		

ព័ត៌មានសំខាន់ៗ នៃរបៀបវារៈសហគមន៍ក្នុងឆ្នាំ2022



ការបរិច្ចាគកុំព្យូទ័រចំនួន 50 ដល់ Tech For Kids Academy តាមរយៈយុទ្ធនាការ "Computer of Change"

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ2022 - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបរិច្ចាគកុំព្យូទ័រយូទីដ ចំនួន 50 គ្រឿង ដល់ Tech for Kids Academy តាមរយៈយុទ្ធនាការ Computer of Change ដែលទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ក្រោមប្រធានបទ "ចាស់សម្រាប់អ្នក ថ្មីសម្រាប់ខ្ញុំ" យុទ្ធនាការនេះ មានគោលបំណងប្រមូល កុំព្យូទ័រ ពីសប្បុរសជន និងក្រុមហ៊ុននានា ដើម្បីបរិច្ចាគដល់សិស្សានុសិស្សដែលខ្វះខាត នៅបណ្តាខេត្តចំនួន 5 រួមមាន ភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម ព្រះវិហារ និងខេត្តពោធិ៍សាត់ ដើម្បីជួយឱ្យពួកគាត់ទទួលបានឱកាសក្នុងការសិក្សាវិជ្ជាស្រាវជ្រាវ ជាពិសេសនៅក្នុងបរិបទនៃការសិក្សាតាមរយៈប្រព័ន្ធអនឡាញពីចម្ងាយ។ សិស្សានុសិស្សនឹងទទួលបាននូវចំនេះដឹងផ្នែកឌីជីថល និងជំនាញភាពជាអ្នកដឹកនាំ ដែលជួយឱ្យពួកគាត់អាចប្រើប្រាស់កុំព្យូទ័រ ដែលទទួលបាន ប្រកបដោយប្រសិទ្ធភាព ហើយអាចជួយឱ្យពួកគាត់អាចបន្តអនុវត្ត យុទ្ធនាការនេះក្នុងសហគមន៍របស់ពួកគាត់បានថែមទៀតផង។ បន្ថែមលើសពីនេះដែរ ការបរិច្ចាគនេះក៏ស្របតាមសកម្មភាពទទួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការលើកកម្ពស់អន្តរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា ផងដែរ។

ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ រ៉ែអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរ

ថ្ងៃទី14 ខែសីហា ឆ្នាំ2022 - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមក្នុងកម្មវិធីជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ក្នុងនាមជាអ្នកឧបត្ថម្ភមូលនៃព្រឹត្តិការណ៍នេះ ដោយមានអ្នកចូលរួមប្រមាណជាង 750 នាក់ នៅក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍ជិះកង់នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរ៉ែអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ការចូលរួមក្នុងសកម្មភាពសង្គមនេះ បង្ហាញពីការប្តេជ្ញារបស់ធនាគារ ក្នុងការគាំទ្រការជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារនៅកម្ពុជា ក៏ដូចជាការរីកចម្រើននៃវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈព្រឹត្តិការណ៍កម្សាន្តនានា។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមរំលែកទុក្ខលំបាកប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់

ថ្ងៃទី3០ ខែតុលា ឆ្នាំ2022 - ឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលបានបង្កឡើងដោយទឹកជំនន់នៅក្នុងប្រទេស ក្នុងខែកញ្ញា និងខែតុលា ឆ្នាំ2022 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបរិច្ចាគថវិកាចំនួន 10លាន រៀល តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ធនាគារជាតិ នៃ កម្ពុជា ជួយដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។

ជំនួយសប្បុរសនេះ បានផ្តល់ជូនទៅដល់ពលរដ្ឋចំនួនប្រមាណ 1000 គ្រួសារដែលរស់នៅឃុំត្បូងក្រពើ ខេត្តកំពង់ធំ និងឃុំក្រឡាញ់ ខេត្តសៀមរាប គឺជាផ្នែកមួយដែលបញ្ជាក់ពីគំនិតផ្តួចផ្តើមរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយផលប៉ះពាល់នៃស្ថានភាពទឹកជំនន់នៅក្នុងប្រទេសទាំងមូល។ ថវិកាទាំងអស់នេះ បានចូលរួមចំណែកក្នុងការរៀបចំកញ្ចប់សង្គ្រោះរួមមានអង្ករ អាហារកំប៉ុង មី និងសម្ភារៈប្រើប្រាស់ ផ្សេងៗ ទៀតសម្រាប់គ្រួសាររងគ្រោះ។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បង្ហាញការគាំទ្រតាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់2022 របស់សមាគមធនាគារនៅកម្ពុជា (ABC)

ថ្ងៃទី30 ខែតុលា ឆ្នាំ2022 - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំ 2022 ដែលបានរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) ស្ថិតនៅទីលានឆ័លដី ក្នុង ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីនិរន្តរភាពនៃ វិស័យហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់ចំរើលក្នុងប្រទេស ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ បរិស្ថាន ក៏ដូចជាធនធានមនុស្ស និងបេតិកភណ្ឌវប្បធម៌ប្រកបដោយនិរន្តរភាព ផងដែរ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមជាអ្នកឧបត្ថម្ភមាស ក្នុងព្រឹត្តិការណ៍ឆ្នាំ2022 នេះ ដោយមាន បុគ្គលិកចូលរួមជាង 100 នាក់ផងដែរ។ នេះ បញ្ជាក់នូវការគាំទ្រចំពោះកិច្ចការទំនួលខុសត្រូវ ក្នុង សង្គម ដែលជាការផ្តួចផ្តើមរបស់សមាគមធនាគារនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់សហគមន៍ ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចរបស់ប្រទេស។

ដោយមានការគាំទ្រពីក្រសួងបរិស្ថាន និងធនាគារជាតិ នៃ កម្ពុជា ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមប្រហែល 550 នាក់ ដោយយោងតាមតួលេខ ទទួលបានពីអ្នករៀបចំកម្មវិធី។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បានចូលរួមពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី9

ថ្ងៃទី 9 - 11 ខែធ្នូ ឆ្នាំ2022 - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍ សៀវភៅកម្ពុជា លើកទី9 រយៈពេលបីថ្ងៃ ក្រោមប្រធានបទ “មួយថ្ងៃអាន មួយថ្ងៃដឹង” ដែលរៀបចំ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន នៅ បណ្ណាល័យជាតិកម្ពុជា។

ពិព័រណ៍សៀវភៅកម្ពុជាលើកទី9 ត្រូវបានរៀបចំដោយជោគជ័យ និងទាក់ទាញសាធារណជន ជាច្រើន រួមទាំងមតាបិតា សិស្សានុសិស្សគ្រប់វ័យ និងប្រជាពលរដ្ឋក្នុងសហគមន៍ជាច្រើនទៀត ដែលបានមកជួបជុំគ្នា និងចូលរួមគ្រប់សកម្មភាព រហូតដល់ថ្ងៃចុងក្រោយ។ សកម្មភាពនៅ អាន លេង រៀន Corner របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមមានហ្គេម Sudoku ការអាន ការគូររូប និង សំណួរចម្លើយតាមប្រព័ន្ធដីផលទាក់ទងនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ និងយុវជន។

ស្របជាមួយនឹងបេសកកម្មទំនួលខុសត្រូវសង្គមរបស់ធនាគារ ក្នុងការលើកកម្ពស់អក្ខរកម្ម ដើម្បីការពារចម្រើននៃប្រទេសកម្ពុជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាអ្នកឧបត្ថម្ភមាស ក្នុងព្រឹត្តិការណ៍នេះ ក្នុងគោលបំណងលើកកម្ពស់ទម្លាប់អានសៀវភៅ ការស្រលាញ់ និងចូលចិត្តសៀវភៅ សម្រាប់មនុស្សគ្រប់វ័យ។ ក្នុង ព្រឹត្តិការណ៍ទាំងមូល បានទាក់ទាញអ្នកចូលរួមសរុបប្រហែល 109,500នាក់ ។



ការគ្រប់គ្រងហានិភ័យ

ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺ ការគ្រប់គ្រងហានិភ័យរបស់ខ្លួន បានត្រឹមត្រូវ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ កំពុងរៀបចំ និងគ្រប់គ្រងហានិភ័យរបស់ខ្លួន ឱ្យស្របទៅតាម ទិសដៅយុទ្ធសាស្ត្រ របស់ធនាគារ ដើម្បីឱ្យក្លាយជា ដៃគូហិរញ្ញវត្ថុដ៏មានទំនុកចិត្តបំផុត របស់អតិថិជន នៅក្នុងប្រទេស កម្ពុជា។ ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ គឺផ្អែកលើ សមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ ដែលត្រូវប្រឈម ដើម្បីពង្រីក អាជីវកម្មរបស់យើង។

របាយការណ៍ហានិភ័យដែលអាចទទួលយកបាន

របាយការណ៍ហានិភ័យ ដែលអាចទទួលយកបានរបស់ធនាគារ ត្រូវបាន កំណត់ឡើងដោយក្រុមប្រឹក្សាភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុង ការកំណត់និយមន័យនៃហានិភ័យ សម្រាប់គោលដៅយុទ្ធសាស្ត្រ និង អាទិភាព របស់ធនាគារ។ របាយការណ៍ហានិភ័យ បង្ហាញនូវទិដ្ឋភាពរួម នៃហានិភ័យ និងធ្វើការស្វែងយល់ កាន់តែច្បាស់ពីការចំណាយ និង អត្ថប្រយោជន៍នៃជម្រើសហានិភ័យជាក់លាក់។

ការគ្រប់គ្រងហានិភ័យ គឺមានសារៈសំខាន់ សម្រាប់សកម្មភាពអាជីវកម្ម របស់ធនាគារ និងជាទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់។ ប្រធាន គ្រប់គ្រងទាំងអស់ មានទំនួលខុសត្រូវជាក់លាក់ ក្នុងការវាយតម្លៃនូវហានិភ័យដែលនៅជុំវិញខ្លួន និងអនុវត្តនូវការត្រួតពិនិត្យ ដោយភាព សមស្រប ព្រមទាំងតាមដាននូវប្រសិទ្ធភាព នៃការត្រួតពិនិត្យទាំងនោះ។ វប្បធម៌ នៃការគ្រប់គ្រងហានិភ័យ គឺសង្កត់ធ្ងន់លើការវិភាគ និងការ គ្រប់គ្រងហានិភ័យ យ៉ាងប្រុងប្រយ័ត្ន នៅក្នុងដំណើរការអាជីវកម្ម ទាំងអស់។

ក្របខ័ណ្ឌរបាយការណ៍ហានិភ័យ គឺជាកម្រងរបាយការណ៍ស្ថិតក្នុង កម្រិតមួយ ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចទទួលយកបាន ហើយវា ជួយទ្រទ្រង់លើយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មសរុបរបស់ធនាគារ ព្រមទាំងទំនាក់ទំនងជាមួយអតិថិជនក្នុងគោលដៅធានាឱ្យបានថា៖

- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលរួមតែនៅក្នុងសកម្មភាព ដែលត្រូវបានអនុញ្ញាត
- ទំហំនៃសកម្មភាព ដែលត្រូវបានអនុញ្ញាត និងទម្រង់ហានិភ័យ ជាបន្តបន្ទាប់ នឹងមិនបង្កឱ្យមានការខាតបង់ ឬការប្រែប្រួលនៃ ប្រាក់ចំណេញ ដែលលើសពីហានិភ័យ ដែលអាចទទួលយក បាន ដែលធនាគារបានអនុម័ត
- ហានិភ័យនឹងត្រូវបង្ហាញជាបរិមាណជាក់លាក់ តាមរយៈ ដែនកំណត់ និងភាពទទួលយកបាន
- គណៈគ្រប់គ្រង ត្រូវផ្តោតសំខាន់ទៅលើបញ្ហា ហានិភ័យចម្បង និងហានិភ័យដែលអាចកើតមានឡើង ដោយរួមបញ្ចូលទាំង ដំណោះស្រាយលើហានិភ័យទាំងនោះ និង
- ហានិភ័យ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងអាជីវកម្ម ដោយការ ជូនដំណឹង ការណែនាំ និងការផ្តល់សិទ្ធិអំណាចគ្រប់គ្រាន់ ដល់អាជីវកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រ

ការគ្រប់គ្រងហានិភ័យរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវ បានចាត់ទុកជាសមត្ថភាពចម្បង និងដើម្បីធានាថាហានិភ័យ ត្រូវបាន កំណត់ វាយតម្លៃ និងគ្រប់គ្រង ក្នុងលក្ខណៈត្រឹមត្រូវ និងទាន់ពេលវេលា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់៖

- មានមុខងារគ្រប់គ្រងហានិភ័យឯករាជ្យ រួមជាមួយនឹង អ្នកគ្រប់គ្រងហានិភ័យ ដែលមានជំនាញខាងអាជីវកម្ម
- បានបង្កើតក្របខ័ណ្ឌ ដើម្បីដំណើរការធនាសម្ព័ន្ធ និង គោលការណ៍សម្រាប់គ្រប់គ្រងហានិភ័យសំខាន់ៗ។ ក្របខណ្ឌទាំងនេះរួមមាន ការរៀបចំរបាយការណ៍ហានិភ័យ ការកំណត់ទិសដៅផលប៉ះពាល់ គោលនយោបាយ រចនាសម្ព័ន្ធ ដែនកំណត់ និងការសម្រេចចិត្ត។

ហានិភ័យចម្បង

គ្រប់អាជីវកម្ម របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺមានកម្រិតហានិភ័យ ខុសៗគ្នា តម្រូវឱ្យមានការវិភាគ ការវាយតម្លៃ ការទទួលយក និង ការគ្រប់គ្រង ឬការរួមបញ្ចូលគ្នានៃហានិភ័យ។ ហានិភ័យចម្បង ដែល ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ កំពុងប្រឈម និងវិធីសាស្ត្រក្នុងការគ្រប់គ្រង ហានិភ័យទាំងនោះ គឺត្រូវបានពណ៌នាដូចខាងក្រោម៖

យុទ្ធសាស្ត្រហានិភ័យ

យុទ្ធសាស្ត្រហានិភ័យ គឺត្រូវបានបង្កើតឡើងក្រោមគោលដៅយុទ្ធសាស្ត្រ អាជីវកម្ម និងយុទ្ធសាស្ត្ររបស់ធនាគារ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានតាំងចិត្ត ដើម្បីក្លាយជាធនាគារឈានមុខគេ នៅប្រទេសកម្ពុជា ដោយត្រូវបានវាស់វែង តាមរយៈសមិទ្ធផលរបស់អតិថិជន ប្រសិទ្ធភាព នៃប្រតិបត្តិការ និងការផ្តល់ប្រាក់ចំណេញ ជូនដល់ម្ចាស់ភាគហ៊ុន។ យុទ្ធសាស្ត្រហានិភ័យ ទាមទារឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ ជាមួយ នឹងគំនិតថ្មីៗ ក្នុងការប្រតិបត្តិការអាជីវកម្ម ដែលតម្រូវឱ្យបង្កើតមាននូវ ហានិភ័យចម្បងៗ (រួមមាន ហានិភ័យឥណទាន ហានិភ័យទីផ្សារ និង ហានិភ័យប្រតិបត្តិការ)។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានការគ្រោម កំហែង ក្នុងកម្រិតមួយទាបនៅឡើយ ពាក់ព័ន្ធនឹងប្រសិទ្ធភាព និង សមត្ថភាពក្នុងការអនុវត្តយុទ្ធសាស្ត្រហានិភ័យនេះ។ ប្រសិនបើមានការ អសមត្ថភាព ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រទាំងនោះ វានឹងមានផល

ប៉ះពាល់ធ្ងន់ធ្ងរ ដល់ការសម្រេចគោលដៅអាជីវកម្ម ព្រមទាំងកេរ្តិ៍ឈ្មោះ របស់ធនាគារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រគ្រប់គ្រង ហានិភ័យនេះ នឹងបង្កើតឱ្យមានទម្រង់ និងក្បួនខ្នាតត្រួតពិនិត្យបឋម។

- ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ តែងតែមានកិច្ចពិភាក្សាជាញឹកញាប់លើគំនិតថ្មីៗ ដើម្បី កំណត់ និងវាយតម្លៃលើប្រសិទ្ធភាពរបស់យុទ្ធសាស្ត្រ ហានិភ័យ ។
- ដើម្បីវាយតម្លៃលើយុទ្ធសាស្ត្រហានិភ័យទាំងនោះ យើងមាន ក្របខណ្ឌមួយច្បាស់លាស់ ដើម្បីប្រាកដថាវិធីសាស្ត្រថ្មីនេះ ត្រូវបានអនុវត្តតាម ហើយហានិភ័យដែលពាក់ព័ន្ធ ត្រូវបាន គ្រប់គ្រង និងវាយការណ៍ដោយផ្អែកលើមូលដ្ឋានរួម។
- ក្រុមប្រឹក្សាភិបាល នឹងពិចារណាលើផលប៉ះពាល់ផ្សេងៗ ដូចជាការកំណត់នូវតារាងតម្លៃនិងផលិតផល ប្រព័ន្ធនិង ដំណើរការដែលយើងត្រូវអនុវត្តតាមយុទ្ធសាស្ត្រ និង ផលប៉ះពាល់លើដើមទុនផងដែរ។

ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជា ហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុ ដែល កើតឡើង មកពីដៃគូភាគីពាណិជ្ជកម្ម ខកខានមិនបានបំពេញកាតព្វកិច្ច ទូទាត់បំណុលរបស់ខ្លួន។ ធនាគារ មានយុទ្ធសាស្ត្រដ៏រឹងមាំ ដើម្បី គ្រប់គ្រងហានិភ័យឥណទានដោយផ្អែកលើ៖

- គោលការណ៍ឥណទាន ដែលបង្ហាញពីឆន្ទៈរបស់យើងក្នុង ការគ្រប់គ្រងហានិភ័យ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផល ដ៏ល្អបំផុត សម្រាប់អតិថិជន ក៏ដូចជាម្ចាស់ភាគហ៊ុនរបស់ យើងផងដែរ។
- គោលការណ៍ណែនាំការគ្រប់គ្រងហានិភ័យ សម្រាប់ តាមដានសកម្មភាពឥណទានរបស់យើង គឺមាន ភាពស៊ីសង្វាក់ជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្ម របាយការណ៍ហានិភ័យ និងបទប្បញ្ញត្តិរបស់ ធនាគារជាតិ នៃ កម្ពុជា។



ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ កើតចេញពីសកម្មភាពពាណិជ្ជកម្ម និងតារាងតុល្យការរបស់ធនាគារ និងមានហានិភ័យចំពោះប្រាក់ចំណូលរបស់ធនាគារ ដែលបណ្តាលមកពី ការប្រែប្រួលអត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស ការកើនឡើងនៃឥណទាន និងកត្តាប្រែប្រួលនៃទីផ្សារដទៃទៀត។

- ហានិភ័យអត្រាការប្រាក់របស់ធនាគារមានកម្រិតទាប។ គោលបំណងរបស់ធនាគារ គឺត្រូវធ្វើឱ្យទ្រព្យសកម្ម និងបំណុលរបស់ខ្លួន ស្ថិតនៅក្នុងហានិភ័យមួយដែលមានកម្រិតទាបអាចទទួលយកបាន។
- ហានិភ័យរូបិយប័ណ្ណបរទេសរបស់ធនាគារមានកម្រិតមធ្យម។ ធនាគារបានត្រៀមខ្លួនជាស្រេច ក្នុងការទទួលយកភាពប្រែប្រួលណាមួយដែលអាចកើតឡើងភ្លាមៗ ជាពិសេសរូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល) ដែល ALCO បានកំណត់ទុកជាមុនសម្រាប់រូបិយប័ណ្ណនីមួយៗ (ដែលទាក់ទងនឹងដុល្លារអាមេរិក)។
- ហានិភ័យសន្ទនីយភាពរបស់ធនាគារមានកម្រិតទាប។ គោលបំណងរបស់ធនាគារ ត្រូវធានាឱ្យបាននូវស្ថានភាពសន្ទនីយភាពមានគ្រប់គ្រាន់ ក្នុងកាលៈទេសៈណាក៏ដោយ។



ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដែលបណ្តាលមកពីការត្រួតពិនិត្យផ្នែកខាងមិនគ្រប់គ្រាន់ ឬការត្រួតពិនិត្យរបស់បុគ្គលិក និងប្រព័ន្ធ នៅមានចន្លោះខ្លះខាត ឬព្រឹត្តិការណ៍ដែលបណ្តាលមកពីកត្តាផ្នែកខាងក្រៅ។ ហានិភ័យប្រតិបត្តិការ រួមមានហានិភ័យច្បាប់ និងហានិភ័យនៃការបាត់បង់កេរ្តិ៍ឈ្មោះ ឬការខូចខាតដែលកើតឡើងពីភាពខ្វះចន្លោះផ្ទៃក្នុង ការត្រួតពិនិត្យរបស់បុគ្គល និងប្រព័ន្ធព័ត៌មានវិទ្យាមិនគ្រប់គ្រាន់ ប៉ុន្តែមិនរាប់បញ្ចូលហានិភ័យយុទ្ធសាស្ត្រទេ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការនេះ គឺដើម្បីធានាថា ហានិភ័យ ត្រូវបានបង្ហាញ វាយតម្លៃ វាស់វែង ត្រួតពិនិត្យ និងរាយការណ៍ ក្នុងបែបបទសមស្របមួយ ក្រោមការត្រួតពិនិត្យរបស់អភិបាលកិច្ច។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនរំពឹងថាអាចលុបបំបាត់ហានិភ័យប្រតិបត្តិការបានទាំងអស់នោះទេ ប៉ុន្តែធនាគារត្រូវបានធានាថា ហានិភ័យ ដែលអាចកើតឡើងទាំងនោះត្រូវបានគ្រប់គ្រង និងអាចកើតឡើងក្នុងកម្រិតមួយទាប ដែលអាចធ្វើបាន អត្ថប្រយោជន៍នៃការគ្រប់គ្រងហានិភ័យ គឺលើសពីតម្លៃនៃវិធានការទាំងនេះ។

- **ផ្នែកព័ត៌មានវិទ្យា:** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានហានិភ័យប្រព័ន្ធព័ត៌មានវិទ្យាកម្រិតទាប ដែលកើតឡើងពីការអនុវត្តមិនបានគ្រប់គ្រាន់។
- **ការកែលម្អបន្តផ្ទៃក្នុង និងអំពើពុករលួយ:** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនមានអំពើកែលម្អ ឬអំពើពុករលួយណាមួយ ដែលប្រព្រឹត្តដោយបុគ្គលិករបស់ខ្លួនឡើយ។ ធនាគារបានយកចិត្តទុកដាក់បំផុតលើការចោទប្រកាន់នូវរាល់ការសង្ស័យពីការកែលម្អ ឬអំពើពុករលួយ ព្រមទាំងឆ្លើយតបដោយពេញលេញ និងដោយស្មើភាព ដូចដែលបានកំណត់នៅក្នុងក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិក។
- **ការកែលម្អបន្តខាងក្រៅ:** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានហានិភ័យក្លែងបន្លំខាងក្រៅកម្រិតទាប។ ហេតុការណ៍នេះរាប់បញ្ចូលទាំងផ្នែកឥណទាន ប័ណ្ណ សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ឬទម្រង់ផ្សេងៗ ដែលបណ្តាលមកពីការកែលម្អបន្តខាងក្រៅ។ ធនាគារអនុវត្តនូវបច្ចេកវិជ្ជាក្នុងវិស័យធនាគារបច្ចុប្បន្ន និងត្រួតពិនិត្យដើម្បីកាត់បន្ថយការប៉ុនប៉ងក្លែងបន្លំ។
- **ការគ្រប់គ្រងព័ត៌មាន:** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ធានាថា រាល់ព័ត៌មានរបស់យើងមានភាពត្រឹមត្រូវ ទាន់ពេលវេលា ព្រមទាំងត្រូវបានរក្សាទុកនិងគ្រប់គ្រងបានល្អ ទៅតាមគោលការណ៍របស់ច្បាប់ និងតម្រូវការអភិបាលកិច្ច។ ធនាគារមានហានិភ័យកម្រិតទាបបំផុត លើការប្រើប្រាស់ព័ត៌មានការគ្រប់គ្រងនិងការផ្សព្វផ្សាយរបស់យើង។ ធនាគាររបស់យើង មិនមានការប្រើប្រាស់ព័ត៌មានដែលមិនត្រឹមត្រូវនោះទេ។



ហានិភ័យផ្នែកប្រតិបត្តិការ

ហានិភ័យផ្នែកប្រតិបត្តិការ គឺអាចកើតមានឡើង និងជាផលប៉ះពាល់នៃព្រឹត្តិការណ៍ណាមួយ ដែលបណ្តាលមកពីចន្លោះខ្លះខាតក្នុងការប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ ក្រមប្រតិបត្តិ និងបទដ្ឋានក្នុងវិស័យធនាគារ នីតិវិធីនិងគោលនយោបាយផ្ទៃក្នុង និងគោលការណ៍នៃអភិបាលកិច្ច ដែលអនុវត្តក្នុងអាជីវកម្មរបស់ធនាគារ។

- **ហានិភ័យផ្នែកច្បាប់:** ធនាគារទទួលស្គាល់ថា ប្រសិនបើហានិភ័យផ្នែកច្បាប់កើតមានឡើង អាចបណ្តាលឱ្យមានហានិភ័យជាប្រព័ន្ធ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ធនាគារបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ ក្រមប្រតិបត្តិនិងបទដ្ឋានក្នុងវិស័យធនាគារ ក៏ដូចជាគោលនយោបាយផ្ទៃក្នុង និងគោលការណ៍អភិបាលកិច្ច។ រាល់ការមិនប្រតិបត្តិតាមបទប្បញ្ញត្តិ ដែលបានរកឃើញ នឹងត្រូវបានដោះស្រាយជាបន្ទាន់ តាមភាពជាក់ស្តែងដែលអាចធ្វើទៅបាន។ ធនាគារនឹងរារាំងរាល់ការបំពានផ្លូវច្បាប់ ឬបទប្បញ្ញត្តិ ដោយចេតនា ក្តី អចេតនា ក្តី ពុំឱ្យកើតមានឡើងជាដាច់ខាត។
- **ហានិភ័យផ្នែកអភិបាលកិច្ច:** ធនាគារទទួលស្គាល់ថា ប្រសិនបើហានិភ័យផ្នែកអភិបាលកិច្ចកើតមានឡើង អាចបណ្តាលឱ្យមានផលប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះ និងស្ថិរភាពរបស់ធនាគារ រួមជាមួយនឹងការទទួលនូវវិធានការតាមផ្លូវច្បាប់ណាមួយផងដែរ។
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រព័ន្ធអភិបាលកិច្ចគោលនយោបាយ នីតិវិធី ដឹងមាំ ព្រមទាំងសវនកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានិភ័យទាក់ទងនឹងការត្រួតពិនិត្យ និងការគ្រប់គ្រងបទដ្ឋាន ព្រមទាំងច្បាប់នានាដែលប៉ះពាល់ដល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានក្រុមប្រឹក្សាភិបាលពេញលេញទៅដោយបទពិសោធន៍ច្រើនឆ្នាំ រួមទាំងគណៈកម្មាធិការផ្សេងៗ ដែលជួយដល់ការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មទាំងមូល។ ធនាគារ មានក្រុមប្រតិបត្តិសីលធម៌ នីតិវិធីក្នុងការចែករំលែកព័ត៌មាន លក្ខន្តិកៈក្រុមហ៊ុន គុណតម្លៃរបស់ធនាគារ ជាមួយនឹងការធានាឱ្យមានការប្រតិបត្តិតាមត្រឹមត្រូវ។



ហានិភ័យបុគ្គលិក

ហានិភ័យបុគ្គលិក សំដៅលើរាល់ការចំណាយទាំងឡាយណា ដែលកើតមានឡើងជាផលប៉ះពាល់ទៅកាន់បុគ្គលិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ហានិភ័យចម្បងៗ ដែលពាក់ព័ន្ធនឹងបុគ្គលិក និងវប្បធម៌របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមមាន ៖

- **សមត្ថភាពបុគ្គលិក:** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពឹងផ្អែកទៅលើបុគ្គលិក ដែលពោរពេញទៅដោយឆន្ទៈ ទេពកោសល្យចម្រុះ និងគុណភាពខ្ពស់ ដើម្បីអនុវត្តមុខងារនីមួយៗ របស់ខ្លួន។ យើងមានគោលបំណង បង្កើតនូវបរិយាកាសការងារមួយ ដែលបុគ្គលិកត្រូវបានលើកកម្ពស់ ក្នុងការបញ្ចេញនូវសមត្ថភាពរបស់ពួកគេអោយបានពេញលេញ។
- **ក្រមសីលធម៌បុគ្គលិក:** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រំពឹងទុកថា បុគ្គលិកប្រកាន់ខ្ជាប់នូវសុចរិតភាពខ្ពស់ ខិតខំបំពេញការងារ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ព្រមទាំងលើកស្ទួយនូវផលប្រយោជន៍រួមផងដែរ។ ហានិភ័យដែលអាចកើតមានសម្រាប់ឥរិយាបថ ដែលមិនបំពេញតាមស្តង់ដារនេះ គឺស្ថិតក្នុងកម្រិតទាបបំផុត។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងចាត់វិធានការធ្ងន់ធ្ងរនូវរាល់ការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ធនាគារ។
- **សុខភាព និងសុវត្ថិភាពការងារ:** ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ តាំងចិត្តបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិក ដើម្បីធានាបានថាពួកគេគឺនឹងទទួលបានការការពារ ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។ ផលប៉ះពាល់ដែលអាចកើតមានឡើងគឺមានកម្រិតទាបបំផុតរាល់ការអនុវត្តដែលអាចនាំឱ្យបុគ្គលិកមានគ្រោះថ្នាក់អំឡុងពេលបំពេញការងារ។

ក្រុមប្រឹក្សាភិបាល

ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Royal Group ។ អ្នកឧកញ៉ា គិត ម៉េង គឺជាបុគ្គលសំខាន់មួយរូប ដែលស្ថិតនៅពីក្រោយការនាំយកក្រុមហ៊ុន និងវិនិយោគិនអន្តរជាតិ មកកាន់ប្រទេសកម្ពុជា។ តាមរយៈការចងសម្ព័ន្ធជាមួយនឹងក្រុមហ៊ុនសកលឈានមុខ អ្នកឧកញ៉ា គិត ម៉េង បាននាំមកនូវ ក្រុមហ៊ុនដែលផ្តល់សេវាកម្មដល់អន្តរជាតិមួយចំនួនដូចជា វិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ អប់រំ ធនាគារនិងហិរញ្ញវត្ថុ ធានារ៉ាប់រង ដឹកជញ្ជូន ផលិតថាមពលអគ្គិសនី និងបដិសណ្ឋារកិច្ច ផងដែរ។ អ្នកឧកញ៉ា គិត ម៉េង គឺជាសហគ្រិនឆ្លើយដំបូនប្រសព្វមួយរូប ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការវិនិយោគផ្ទាល់ពីបរទេស។

អ្នកឧកញ៉ា គិត ម៉េង មានតំណែងនិងតួនាទីសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមានជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាតំណាងប្រទេសកម្ពុជាក្នុងក្រុមប្រឹក្សាយោបល់ពាណិជ្ជកម្មនៃសមាគមអាស៊ាន។

អភិបាល

លោក WILLIAM MARK HANNA

លោក Mark Hanna គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុ និងប្រតិបត្តិការជាន់ខ្ពស់អន្តរជាតិដ៏មានបទពិសោធន៍មួយរូប។ លោក Hanna បានចូលរួមបម្រើការងារ នៅក្នុងក្រុមហ៊ុន Royal Group កាលពីខែកក្កដា ឆ្នាំ 2007 និងមានទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងដំណើរការអត្ថប្រយោជន៍អាជីវកម្មចម្រុះរបស់គ្រុប។ មុនពេលចូលរួមបម្រើការងារនៅក្នុងក្រុមហ៊ុន Royal Group លោក Hanna ធ្លាប់កាន់តួនាទីជា នាយកប្រតិបត្តិ ក៏ដូចជា នាយកប្រតិបត្តិហិរញ្ញវត្ថុ ជាច្រើននៅក្នុងក្រុមហ៊ុនវិស័យទូរគមនាគមន៍ និងកម្មសាលប្រចាំតំបន់អាស៊ី។

លោក Hanna បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ហើយលោកក៏ជាសមាជិកវិទ្យាស្ថានគណនេយ្យក្រសួងគ្រប់គ្រងផងដែរ។

អភិបាល

លោក SIMON JOHN PERKINS

លោក Simon Perkins ត្រូវបានតែងតាំងជា អភិបាលឯករាជ្យរបស់ធនាគារ កាលពី ខែមេសា ឆ្នាំ2015 ហើយនៅដើមឆ្នាំ2022 លោកត្រូវបានតែងតាំងជាអភិបាល នៅពេលលោកបានទទួលតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard។

លោក Perkins មានបទពិសោធន៍ជាច្រើន នៅក្នុងប្រទេសកម្ពុជា ដំបូង លោកជាប្រធានតំបន់ឥណ្ឌូចិនរបស់ក្រុមហ៊ុន Millicom International Cellular និងបន្ទាប់មកជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hello Axiata Company Limited នៅ Axiata Group Berhad។

លោកបានបម្រើការងារ នៅក្នុងតំបន់អាស៊ីជាង 25ឆ្នាំ មកហើយ ជាមួយនឹងមុខតំណែងសំខាន់ៗ ដូចជា នាយកប្រតិបត្តិ របស់ក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ធំៗ នៅក្នុងតំបន់ រួមមាន ធ្លាប់បម្រើការងាររយៈពេលបីឆ្នាំនៅក្នុងក្រុមហ៊ុន Silk Telekom នៅប្រទេសអូស្ត្រាលីមុនពេលត្រលប់មកតំបន់ឥណ្ឌូចិនវិញ។

លោក Perkins បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាល ធុរកិច្ច (MBA) ពីសាកលវិទ្យាល័យ Warwick នៅចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ (BSc) First Class Honours ពីសាកលវិទ្យាល័យបច្ចេកវិទ្យា Loughborough ចក្រភពអង់គ្លេស។ លោកគឺជាវិស្វករ ដែលមានការទទួលស្គាល់ពី ក្រុមប្រឹក្សាវិស្វកម្មចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី។ លោក គឺជាសមាជិកនៃ វិទ្យាស្ថានអភិបាលក្រុមហ៊ុន នៃប្រទេសអូស្ត្រាលី។

អភិបាល

លោក TORU MYOCHIN

លោក Toru Myochin បានចូលរួមបំពេញការងារនៅក្រុមហ៊ុន J Trust កាលពីខែមិថុនា ឆ្នាំ2015 ក្នុងតំណែងជា នាយកគ្រប់គ្រង ផ្នែកអាជីវកម្មហិរញ្ញវត្ថុក្នុងស្រុក ក្រុមហ៊ុនមេ និងគ្រប់គ្រងប្រតិបត្តិ ការក្រុមហ៊ុនសម្ព័ន្ធ។ ស្របពេលនោះដែរ លោកក៏ត្រូវបានតែងតាំង ជាប្រធាន និងនាយកតំណាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនប្រព័ន្ធ ព័ត៌មានវិទ្យានៅក្នុងក្រុមហ៊ុនសម្ព័ន្ធ។

លើសពីនេះ លោកមានបទពិសោធន៍ការងារជាង 15ឆ្នាំ នៅក្នុង វិស័យធនាគារសកលរបស់ធនាគារ Mizuho ហើយពេលបម្រើ ការងារនៅធនាគារ Shinsei លោកបានទទួលបន្ទុកការងារជា នាយកលើផ្នែកមួយចំនួនជា៖ ផ្នែកលក់ក្នុងស្រុក ផ្នែកលក់ អចលនទ្រព្យ ផ្នែកហិរញ្ញវត្ថុសុខាភិបាល ផ្នែកហិរញ្ញវត្ថុរៀបចំ ឥណទាន និងសាជីវកម្មជាដើម។

លោក Myochin មានបទពិសោធន៍ជាង 20ឆ្នាំ នៅក្នុងវិស័យ ធនាគារ និងមានចំណេះដឹងជ្រៅជ្រះនៅក្នុងពិភពធុរកិច្ច។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្មមេកានិក ពីសាកល វិទ្យាល័យ Sophia ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

អភិបាល

លោក MAKOTO KUROKAWA

លោក Makoto Kurokawa មានបទពិសោធន៍ជាង 40ឆ្នាំ ក្នុងវិស័យធនាគារ និងអភិបាលកិច្ចសាជីវកម្ម។ បន្ទាប់ពីបាន ចូលបម្រើការងារនៅក្រុមហ៊ុន J Trust ក្នុងឆ្នាំ2011 លោកបាន បំពេញការងារជាអភិបាល នាយកប្រតិបត្តិ អ្នកចាត់ការទូទៅ ផ្នែករៀបចំផែនការសាជីវកម្ម និងអ្នកគ្រប់គ្រងទូទៅ ផ្នែក ហិរញ្ញវត្ថុ។ ពីមុនមក លោកបានកាន់តំណែងថ្នាក់ដឹកនាំ នៅ ក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ដូចជា Salomon Brothers Asia, ធនាគារ UBS ធនាគារ RBC និងធនាគារ MUFG ដែលជា ធនាគារដ៏ធំបំផុតនៅប្រទេសជប៉ុនផងដែរ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យតូក្យូ។

លោក Kurokawa ធ្លាប់បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ជាលើកដំបូងនៅក្នុងឆ្នាំ 2005 តាមរយៈកម្មវិធីគាំពារកុមារ។ ចាប់តាំងពីពេលនោះមក លោកបានមកអញ្ជើញមកប្រទេស កម្ពុជាជាង 30 ដងមកហើយ។ ការផ្លាស់ប្តូរគួរអោយកត់សម្គាល់ ដែលបានកើតមានឡើង នៅក្នុងប្រទេសកម្ពុជា បានទាក់ទាញ ចំណាប់អារម្មណ៍របស់លោក និងកាន់តែធ្វើឱ្យ លោកចង់ ចូលរួមចំណែក ក្នុងការជួយអភិវឌ្ឍប្រទេសទៀត លើប្រទេស ជប៉ុន។

អភិបាល

លោក RYUICHI ATSUTA

លោក Ryuichi Atsuta គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុជាន់ខ្ពស់ ដែលមានបទពិសោធន៍មួយរូប។ លោកធ្លាប់បានបម្រើការងារ នៅក្នុងវិស័យធនាគារជាង 30 ឆ្នាំមកហើយ ហើយបាន កាន់តំណែងថ្នាក់គ្រប់គ្រងសំខាន់ៗ ជាច្រើននៅក្នុងគ្រឹះស្ថាន ហិរញ្ញវត្ថុសកល។ គុណភាពដឹកនាំ និងជំនាញគ្រប់គ្រងរបស់ លោក បានពាំនាំមកនូវគុណតម្លៃដ៏អស្ចារ្យ មកដល់ក្រុម ប្រឹក្សាភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីដឹកនាំ ការអភិវឌ្ឍរបស់ស្ថាប័ននេះបន្តទៀត។

លោក Atsuta បច្ចុប្បន្ន កាន់តួនាទីសំខាន់ៗ ជាច្រើននៅក្នុង J Trust Group ដូចជា នាយកគ្រប់គ្រង មន្ត្រីប្រតិបត្តិ អ្នកគ្រប់គ្រងទូទៅផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន J Trust និងជា ប្រធាន ក៏ដូចជា នាយកប្រតិបត្តិ របស់ក្រុមហ៊ុន NIHON HOSHOU Co., Ltd. ផងដែរ។

អភិបាល

លោក TORU HOTOMOTO

លោក Toru Hatomoto បានកាន់តំណែងជា អ្នកដឹកនាំផ្នែក អភិវឌ្ឍន៍អាជីវកម្មសាកល ក្នុងអំឡុងពេលមានអន្តរកាល លក្ខខណ្ឌកិច្ច៖ សមាហរណកម្ម ក្រោយការច្របាច់បញ្ចូលគ្នា និងការផ្លាស់ប្តូរអាជីវកម្មនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ អស់រយៈ ជាង 20ឆ្នាំ។ បន្ទាប់ពីលោកបានចូលបម្រើការងារនៅក្រុមហ៊ុន J Trust Co., Ltd. ក្នុងឆ្នាំ2017 លោកបានកាន់តំណែងជា អ្នកគ្រប់គ្រងទូទៅនៃ នាយកដ្ឋានផែនការសាជីវកម្ម និងបាន ដឹកនាំគម្រោងជាច្រើន នៃការអភិវឌ្ឍន៍អាជីវកម្មសាកល ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក Hatomoto បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពាណិជ្ជកម្ម (MBA) ពីវិទ្យាស្ថាន INSEAD អនុបណ្ឌិត វិទ្យាសាស្ត្រពី សាកលវិទ្យាល័យតូក្យូ និងបរិញ្ញាបត្រវិស្វកម្មពី សាកលវិទ្យាល័យតូក្យូ។

អភិបាលឯករាជ្យ

លោកស្រី សិកា ហិប

ជាមួយនឹងបទពិសោធន៍ 13ឆ្នាំជាមេធាវី លោកស្រី សិកា គឺជា ដៃគូ ជានាយករងនៃការិយាល័យ DFDL Cambodia ជាមេធាវី ដែលមានអាជ្ញាប័ណ្ណពី BACK ជាសមាជិក NCAC និងជា អ្នកសម្របសម្រួលដែលទទួលស្គាល់ពី CEDR។

លោកស្រីមានបទពិសោធន៍ជាច្រើននៅក្នុង វិស័យសាធារណៈកម្មនិង ពាណិជ្ជកម្ម EIM និងគម្រោងហិរញ្ញវត្ថុ។ លោកស្រីមានជំនាញ ឯកទេសលើគម្រោងអចលនទ្រព្យជាច្រើន ហើយដើរតួយ៉ាង សំខាន់លើការអភិវឌ្ឍន៍ពាណិជ្ជកម្ម ឧស្សាហកម្ម និងលំនៅដ្ឋាន ជាច្រើនក្នុងប្រទេសកម្ពុជា។

លោកស្រី បានបញ្ចប់ ថ្នាក់អនុបណ្ឌិតផ្នែក Business Comparative Law (LL.M.) ពីសាកលវិទ្យាល័យ Lumière Lyon 2 ពីប្រទេសបារាំង ដែលរួមបញ្ចូលកម្មវិធីផ្លាស់ប្តូរជាមួយ សាកលវិទ្យាល័យ Montreal ប្រទេសកាណាដា។ លោកស្រី អាចនិយាយភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងភាសាខ្មែរជាភាសាកំណើត។

លោកស្រី ក៏ត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំដ៏ឆ្លើម ផ្នែក ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា និងជាអ្នកអនុវត្តច្បាប់ដែល ទទួលស្គាល់ដោយ Asialaw ក្នុងឆ្នាំ2022។

អភិបាលឯករាជ្យ

លោក PAUL CAREY CLEMENTS

លោក Paul Clements ជាជនជាតិអូស្ត្រាលី ហើយបានរស់នៅ ក្នុងតំបន់អាស៊ី តាំងពីឆ្នាំ2008 រួមមានប្រទេសកម្ពុជា ចិន និង ឥណ្ឌូនេស៊ី។ លោកមានបទពិសោធន៍ជាង 30ឆ្នាំ លើវិស័យ ធនាគារ ហើយបានឆ្លងកាត់ផ្នែកជាច្រើនដូចជា ផ្នែកទំនាក់ ទំនងធនាគារ ផ្នែកវិនិយោគ ផ្នែកហានិភ័យ ផ្នែកប្រតិបត្តិការ និងផ្នែកការផ្លាស់ប្តូរ និងការគ្រប់គ្រងប្រតិបត្តិ។

គាត់មានបទពិសោធន៍ការងារ នៅប្រទេសអូស្ត្រាលី ជាមួយ ក្រុមហ៊ុន Westpac Banking Corporation ANZ Bank និងJP Morgan។ ចំណែកនៅក្នុងប្រទេសកម្ពុជា លោកធ្លាប់ធ្វើ ការនៅ ធនាគារ ANZ Royal ក្រុមហ៊ុន Cambodia Mekong Bank Public Limited ក្រុមហ៊ុន WorldBridge Outsourcing Solutions Co., Ltd និងក្រុមហ៊ុន HCC Group Co., Ltd (EnviroCam)។

ឥឡូវនេះ លោក គឺជាប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា (IBC) ហើយកំពុងធ្វើការងារពាក់ព័ន្ធនឹង ការ ប្រឹក្សាយោបល់លើវិស័យមួយចំនួន។

លោក Paul Clements បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពាណិជ្ជកម្ម (ផ្នែកធនាគារ និងហិរញ្ញវត្ថុ) និងបរិញ្ញាបត្រ ក្រោយឧត្តមសិក្សា(ផ្នែកគណនេយ្យ)។

ដៃគូហិរញ្ញវត្ថុ
ដែលលោកអ្នកទុកចិត្តបំផុត

គណៈកម្មាធិការប្រតិបត្តិ

រាយនាមពីឆ្វេងទៅស្តាំ៖

- 1 លោក ស៊ីវ ហ៊ិនពិសិដ្ឋ
- 2 លោកស្រី ហង់ ជួន ណារីតា
- 3 លោក ស៊ីសុវត្ថិ វីក
- 4 លោក ហេង ភិរុណ
- 5 លោកស្រី គគ បូធីន
- 6 លោក MAKOTO KUROKAWA
- 7 លោក TORU MYOCHIN
- 8 លោកស្រី YUKO MIYAZAKI
- 9 លោកស្រី ប៉ុក ភក្ដី
- 10 លោក ខៀវ សុភិណា
- 11 លោក ឡេង សាលី
- 12 លោក កែវ សុភី
- 13 លោក GLENN MILLER





លោក TORU MYOCHIN
នាយកប្រតិបត្តិ

លោក Toru Myochin បានចូលរួមបំពេញការងារនៅក្រុមហ៊ុន J Trust កាលពីខែមិថុនា ឆ្នាំ 2015 ក្នុងតំណែងជា នាយកគ្រប់គ្រង ផ្នែកអាជីវកម្មហិរញ្ញវត្ថុក្នុងស្រុក ក្រុមហ៊ុនមេ និងគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនសម្ព័ន្ធ។ ស្របពេលនោះដែរ លោកក៏ត្រូវបានតែងតាំង ជាប្រធាន និងនាយកតំណាងក្រុមហ៊ុនកម្សាន្ត និងក្រុមហ៊ុនប្រព័ន្ធព័ត៌មានវិទ្យានៅក្នុងក្រុមហ៊ុនសម្ព័ន្ធ។

លើសពីនេះ លោកមានបទពិសោធន៍ការងារជាង 15ឆ្នាំ នៅក្នុងវិស័យធនាគារសកលរបស់ធនាគារ Mizuho ហើយពេលបម្រើការងារ នៅធនាគារ Shinsei លោកបានទទួលបន្ទុកការងារជាប្រធានផ្នែកមួយចំនួនជា៖ ផ្នែកលក់ក្នុងស្រុក ផ្នែកលក់អចលនទ្រព្យ ផ្នែក ហិរញ្ញវត្ថុសុខាភិបាល ផ្នែកហិរញ្ញវត្ថុរៀបចំឥណទាន និងសាជីវកម្មជាដើម។

លោក Myochin មានបទពិសោធន៍ជាង 20ឆ្នាំនៅក្នុងវិស័យធនាគារ និងមានចំណេះដឹងជ្រៅជ្រះនៅក្នុងពិភពធុរកិច្ច។ លោកបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិកពីសាកលវិទ្យាល័យ Sophia ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។



លោក MAKOTO KUROKAWA
នាយកប្រតិបត្តិរង

លោក Makoto Kurokawa មានបទពិសោធន៍ជាង 40ឆ្នាំ ក្នុងវិស័យ ធនាគារ និងអភិបាលកិច្ចសាជីវកម្ម។ បន្ទាប់ពីបានចូលបម្រើការងារនៅ ក្រុមហ៊ុន J Trust ក្នុងឆ្នាំ 2011 លោកបានបំពេញការងារជាអភិបាល នាយកប្រតិបត្តិ អ្នកចាត់ការទូទៅផ្នែករៀបចំផែនការសាជីវកម្ម និង អ្នកគ្រប់គ្រងទូទៅផ្នែកហិរញ្ញវត្ថុ។ ពីមុនមក លោកបានកាន់តំណែងថ្នាក់ ដឹកនាំនៅក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ដូចជា Salomon Brothers Asia, ធនាគារ UBS ធនាគារ RBC និងធនាគារ MUFG ដែលជាធនាគារ ដ៏ធំបំផុតនៅប្រទេសជប៉ុនផងដែរ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យតូក្យូ។

លោក Kurokawa ធ្លាប់បានមកទស្សនកិច្ច នៅប្រទេសកម្ពុជាជា លើកដំបូងនៅក្នុងឆ្នាំ 2005 តាមរយៈកម្មវិធីគាំពារកុមារ។ ចាប់តាំងពី ពេលនោះមក លោកបានមកអញ្ជើញមកប្រទេសកម្ពុជាជាង 30 ដងមក ហើយ។ ការផ្លាស់ប្តូរគួរអោយកត់សម្គាល់ ដែលបានកើតមានឡើង នៅក្នុងប្រទេសកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍របស់លោក និង កាន់តែធ្វើអោយលោកចង់ចូលរួមចំណែកក្នុងការជួយអភិវឌ្ឍបន្ថែមទៀត លើប្រទេសដ៏អស្ចារ្យមួយនេះ។



លោកស្រី YUKO MIYAZAKI
នាយិកាផ្នែកគ្រប់គ្រងហានិភ័យ

លោកស្រី Yuko Miyazaki បានចូលបម្រើការងារ នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងតំណែងនាយិកាផ្នែកគ្រប់គ្រងហានិភ័យ ក្នុង ខែកញ្ញា ឆ្នាំ2019 ដោយលោកស្រីបាននាំមកជាមួយនូវបទពិសោធន៍ ការងារយ៉ាងទូលំទូលាយអស់រយៈពេលជាង 25ឆ្នាំ ពីបណ្តាធនាគារ អន្តរជាតិនៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ខាងផ្នែកគ្រប់គ្រង ឥណទាន និងហានិភ័យ ព្រមទាំងផ្នែកអភិវឌ្ឍន៍អាជីវកម្មផងដែរ។ បច្ចុប្បន្ននេះ លោកស្រី កំពុងដឹកនាំក្រុមការងារដែលមានឯកទេសក្នុង ការវិភាគ និងវាយតម្លៃហានិភ័យឥណទាន រួមមាន ការអនុវត្តលើ សំណើឥណទាន ការគ្រប់គ្រងផលប៉ុន្តែ និងការត្រួតពិនិត្យឥណទាន ក៏ដូចជា ហានិភ័យប្រតិបត្តិការ ។ ក្នុងតួនាទីជាប្រធានគណៈកម្មាធិការ គ្រប់គ្រងហានិភ័យ (RMC) លោកស្រីមានតួនាទីដឹកនាំតាមដាន និង ត្រួតពិនិត្យឱ្យបានម៉ត់ចត់ទៅលើហានិភ័យ ឥណទាន ទីផ្សារ និងប្រតិបត្តិ ការ ដើម្បីធានាឱ្យបាននូវភាពស្របគ្នារវាងយុទ្ធសាស្ត្រអាជីវកម្ម និង របាយការណ៍ហានិភ័យ ដែលអាចទទួលយកបាន ។ លោកស្រី Yuko ក៏ ជាសមាជិកនៃគណៈគ្រប់គ្រងប្រតិបត្តិ របស់ធនាគារផងដែរ។

លោកស្រី Yuko បានទទួលសញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រ ឯកទេសហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ George Washington បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Michigan State នៅ សហរដ្ឋអាមេរិក។ លោកស្រី ក៏ធ្លាប់កាន់មុខតំណែងសំខាន់ៗជាច្រើន នៅតាមបណ្តាធនាគារ និងក្រុមហ៊ុនមួយចំនួន ដូចជា ធនាគារ Tokyo Star ក្រុមហ៊ុន Moody's Analytics ធនាគារ Aozara ក្រុមហ៊ុន Bear Stearns និងក្រុមហ៊ុន Freddie Mac ។



លោកស្រី ប៊ូន ប៊ូន
នាយិកាផ្នែកកិច្ចការច្បាប់ និងមុខងារប្រតិបត្តិតាម

លោកស្រី ប៊ូន ប៊ូន ជានាយិកាផ្នែកកិច្ចការច្បាប់ និងប្រតិបត្តិតាម ដែលមាន តួនាទីគ្រប់គ្រងហានិភ័យផ្នែកច្បាប់ និងធានាឱ្យបាននូវការប្រតិបត្តិតាម ដែលជាការតម្រូវរបស់បទប្បញ្ញត្តិនានា ក៏ដូចជា បទដ្ឋានទាំងឡាយ ដែលទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភារកម្ម និង ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្រៅពីនេះ លោកស្រី ប៊ូន ប៊ូន ក៏ជាលេខាធិការរបស់ធនាគារ ទទួលបន្ទុក ផ្នែកសម្របសម្រួល ការងារអភិបាលកិច្ច ដោយធ្វើការទាក់ទងដោយផ្ទាល់ ជាមួយនឹងក្រុម ប្រឹក្សាភិបាលរបស់ធនាគារផងដែរ។

កាលពីឆ្នាំ 2019 លោកស្រី ប៊ូន ប៊ូន ត្រូវបានចាត់បញ្ជូលក្នុងបញ្ជី Legal 500's GC Powerlist 2019 ថាជាម្នាក់ ក្នុងចំណោមអ្នកច្បាប់ប្រចាំ ក្រុមហ៊ុន ដែលមានឥទ្ធិពល និងគំនិតច្នៃប្រឌិតខ្ពស់បំផុត នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។

លោកស្រី ប៊ូន ប៊ូន បានទទួលភាពរីកចម្រើន និងភាពលេចធ្លោផ្នែកវិជ្ជាជីវៈ នៅធនាគារនេះ។ លោកស្រី បានចូលបម្រើការងារដំបូងនៅខែមិថុនា ឆ្នាំ 2012 ក្នុងតំណែងជាប្រធានផ្នែករដ្ឋបាលអភិបាលកិច្ចស្ថាប័ន និងអាជីវកម្ម ហើយលោកស្រី ប៊ូន ប៊ូន បន្តទទួលបានតួនាទីគ្រប់គ្រងសំខាន់ៗ ជាច្រើន មុនពេលត្រូវបានចាត់តាំងឱ្យដឹកនាំនាយកដ្ឋានកិច្ចការច្បាប់ និងប្រតិ បត្តិតាម កាលពីខែវិច្ឆិកា ឆ្នាំ2018 ។ មុនពេលចូលបម្រើការងារនៅ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកស្រីបានទទួលបទពិសោធន៍ ការងារ យ៉ាងច្រើនទាក់ទងទៅនឹងវិស័យច្បាប់ និងការអប់រំ។

លោកស្រី ប៊ូន ប៊ូន បានទទួលសញ្ញាបត្របណ្ឌិត និងសញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន និង សញ្ញាបត្របរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រពី សាកលវិទ្យាល័យកូម៉ូនី នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា និងសាកល វិទ្យាល័យ Lumière Lyon II របស់ប្រទេសបារាំង ។



លោកស្រី ប៊ុក ភីក្លី
នាយិកាផ្នែកហិរញ្ញវត្ថុ

លោកស្រី ភីក្លី បានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅឆ្នាំ 2008 និងត្រូវបានតែងតាំងជា នាយិកាផ្នែកហិរញ្ញវត្ថុ នៅឆ្នាំ 2010។ មុន ពេលចូលបម្រើការងារបច្ចុប្បន្ន លោកស្រីធ្លាប់ជាសវនករឯករាជ្យនៅក្រុមហ៊ុន KPMG Cambodia និងជាប្រធាន គ្រប់គ្រងគណនេយ្យនៅក្រុមហ៊ុន British Tobacco (Cambodia) ។ លោកស្រីមានបទពិសោធន៍ជិតពីរទសវត្សរ៍នៅ ក្នុងវិស័យឧស្សាហកម្មផ្សេងៗ ក្នុងនោះរួមមាន14 ឆ្នាំលើវិស័យឧស្សាហកម្ម ធនាគារ។

ក្នុងតួនាទីបច្ចុប្បន្ន លោកស្រី ទទួលបន្ទុកត្រួតពិនិត្យលើ លទ្ធផលហិរញ្ញវត្ថុ ទូទៅរបស់ធនាគារ រៀបចំទិសដៅស្របគ្នា រវាងគោលដៅហិរញ្ញវត្ថុ និង ដំណើរការអាជីវកម្ម ដើម្បីគាំទ្រនូវយុទ្ធសាស្ត្រ និងវឌ្ឍនភាពអាជីវកម្ម ក៏ដូច ជា គ្រប់គ្រងហិរញ្ញវត្ថុ និងអភិបាលកិច្ច ដើម្បីធានាឱ្យបាននូវការអនុលោម តាមបទប្បញ្ញត្តិក្នុងស្រុក ស្តង់ដារគណនេយ្យរបស់ក្រុមហ៊ុនមេ និងស្តង់ដារ គណនេយ្យរបស់ប្រទេសកម្ពុជា។ លោកស្រី ក៏មានតួនាទីបន្ថែម ក្នុងការ រៀបចំយុទ្ធសាស្ត្រអាជីវកម្ម ដូចនេះ លោកស្រីបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ក៏ដូចជាប្រធានអាជីវកម្មគ្រប់រូប ដើម្បីអភិវឌ្ឍ និងប្រតិបត្តិយុទ្ធសាស្ត្រសំខាន់ៗ នៅទូទាំងធនាគារ។

លោកស្រី ក៏មានបទពិសោធន៍ពិសេសផ្នែក Merger & Acquisitions (M&A) តាមរយៈការដឹកនាំ និងគ្រប់គ្រងគម្រោងផ្លាស់ប្តូរពីធនាគារ ANZ Royal មក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សម្រាប់ផ្នែកហិរញ្ញវត្ថុ ដែលការផ្លាស់ប្តូរនេះ ប្រព្រឹត្តិទៅដោយរលូន ជោគជ័យ និងមិនមានបុគ្គលិកលាលប់។ លើសពីនេះ ទៀត លោកស្រីក៏ជាក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ នៃកំពង់ផែស្វយ័តភ្នំពេញ ចាប់តាំងពីខែមិថុនា ឆ្នាំ2022 ផងដែរ។

លោកស្រី បានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកល វិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជាសមាជិកនៃសមាគមគណនេយ្យករ អាជីពនៃប្រទេសអូស្ត្រាលី (CPA Australia) និងវិទ្យាស្ថានគណនេយ្យករ អាជីពនៃប្រទេសអូស្ត្រាលី (IPA) ។



លោក ហង់ ភិរុណ
នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្ម

លោក ភិរុណ ចូលបម្រើការងារនៅធនាគារ នៅ ឆ្នាំ 2012 លោកបានខិតខំ រៀនសូត្រ និងត្រូវបានបណ្តុះបណ្តាល ជាមួយនឹងបទពិសោធន៍ជាច្រើន ក្នុងផ្នែកគ្រប់គ្រងឥណទាន និងមូលធន ផ្នែកទំនាក់ទំនង និងផ្នែកប្រតិបត្តិ ការពាណិជ្ជកម្ម ពាក់ព័ន្ធនឹងសាជីវកម្ម និងស្ថាប័នធនាគារអន្តរជាតិ ហើយបន្ទាប់មកទៀត ក៏ពង្រីកបន្ថែមបទពិសោធន៍ក្នុង ផ្នែកសាជីវកម្ម ខ្នាតកណ្តាល ដែលកំពុងរីកដុះដាល។

លោក បានផ្តល់ការប្រឹក្សា និងសិក្ខាសាលាទៅកាន់ អតិថិជន ជា ច្រើន ព្រមទាំងសហគមន៍ទៅលើ ផ្នែកចំណេះដឹងហិរញ្ញវត្ថុហិរញ្ញប្បទាន ពាណិជ្ជកម្ម និងការគ្រប់គ្រងសាច់ប្រាក់ និងថែមទាំងជំរុញរបៀបវារៈនៃ ផ្នែកបច្ចេកវិទ្យា ធនាគារសម្រាប់សាជីវកម្មក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ ផងដែរ។

បន្ទាប់ពី លោកត្រូវបានតែងតាំងជា នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្ម លោក ភិរុណ បាននឹងកំពុងដឹកនាំ និងកសាងឡើងវិញនូវសមត្ថភាព ធនាគារ ទាំងផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម និងផ្នែកការទូទាត់ និង ការគ្រប់គ្រងសាច់ប្រាក់។ លោក ភិរុណ បានបញ្ចប់បរិញ្ញាបត្រផ្នែក អភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្នែកជំនាញអប់រំជាភាសាអង់គ្លេស និងទទួលបាន អាហារូបករណ៍កម្មវិធីសិក្សា Association of Chartered Certified Accountants "ACCA"។

លោកបានបញ្ចប់ថ្នាក់សិក្សាកម្រិតជំនាញពីវគ្គ ប្រកបដោយជោគជ័យ នៅទីក្រុងហុងកុងគឺ Advanced Working Capital Management និង Certificate in International Cash Management ពីសំណាក់ Association of Corporate Treasurers (ACT) ដែលជាស្ថាប័ននៃ សាជីវកម្មហិរញ្ញប្បទាននៅចក្រភពអង់គ្លេស។ លោក ក៏ត្រូវបានចាត់តាំង ឱ្យចូលរួមកម្មវិធីវេយៈពេល 14ថ្ងៃជាមួយនឹងក្រុមការងារ គ្រប់គ្រងផលិត ផលប្រតិបត្តិការពាណិជ្ជកម្មព្រមទាំងក្រុមបច្ចេកវិទ្យាសម្រាប់សាជីវកម្ម នៅទីក្រុងម៉ែលប៊ែនប្រទេសអូស្ត្រាលី សម្រាប់ការផ្តល់ចំណេះដឹង និង ការត្រួតត្រាយវិស័យបច្ចេកវិទ្យាធនាគារ។



លោក ខៀវ សុភិណា
នាយកផ្នែកទីផ្សារហិរញ្ញវត្ថុ

លោក សុភិណា បានចូលបម្រើការងារនៅធនាគារ តាំងពីឆ្នាំ2005 ពេល ដែលធនាគារនេះ បានចាប់ផ្តើមប្រតិបត្តិការក្រោមឈ្មោះធនាគារ ANZ Royal ហើយបច្ចុប្បន្នលោកកាន់តួនាទីជានាយកផ្នែកទីផ្សារហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ទំនាក់ទំនងស្ថាប័នហិរញ្ញវត្ថុ និង មុខងារធនាគាររបស់ធនាគារ ក៏ដូចជា ការផ្តល់សេវាកម្មបំប៉នបំណ្ត អន្តរជាតិ សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្ម។

ជាមួយនឹងបទពិសោធន៍ជាង 15ឆ្នាំ នៅធនាគារដែលលោកបាន ចាប់ផ្តើមធ្វើការក្នុងតួនាទីផ្សេងៗ ដូចជា នៅផ្នែកសេវាធនាគារសម្រាប់ បុគ្គល ក្នុងតំណែងជាប្រធានគ្រប់គ្រងសាខា ប្រធានជាន់ខ្ពស់ផ្នែកកម្ម ទិញផ្ទះ និងក្រោយមក លោកបានផ្លាស់តួនាទីទៅកាន់ផ្នែកសាជីវកម្ម និងទីផ្សារ និងស្ថាប័នហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជាសមាជិកនៃ គណៈគ្រប់គ្រងប្រតិបត្តិធនាគារ តាំងពីថ្ងៃមួយ ដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់ផ្តើមដំណើរការក្នុង ខែសីហា ឆ្នាំ2019។

ដោយស្ថាតជំនាញផ្នែកភាសាអង់គ្លេស ភាសាចិន និង ភាសាខ្មែរ លោក សុភិណា បានបញ្ចប់ការសិក្សាផ្នែក សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី សាកលវិទ្យាល័យ Guangxi នៅប្រទេសចិន តាមរយៈអាហារូបករណ៍ របស់រដ្ឋាភិបាលចិន។



លោក ស៊ីសុវត្ថិ វីក
នាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល

លោក ស៊ីសុវត្ថិ វីក បានចូលបម្រើការងារនៅ ធនាគារ ANZ Royal នៅឆ្នាំ 2007 ហើយនៅតែបន្តការងាររបស់លោកជាមួយធនាគាររហូតដល់ត្រូវបានបញ្ឈប់ទៅជាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងឆ្នាំ2019។ បច្ចុប្បន្ននេះ លោកមានតួនាទីដឹកនាំផ្នែកសេវាធនាគារសម្រាប់បុគ្គល ទាំង17 សាខា រួមមាន ផ្នែកសេវាកម្មធនាគារ Premier (Premier Banking Segment) ផ្នែកកម្មវិធីទ្រព្យបញ្ចាំ និងមិនមានទ្រព្យបញ្ចាំ ផ្នែកធានារ៉ាប់រងអាយុជីវិត ផ្នែកវិភាគនិងពិនិត្យ គុណភាព ព្រមទាំង ផ្នែកបម្រើសេវាកម្មអតិថិជនតាមទូរសព្ទ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។

ជាមួយនឹងបទពិសោធន៍រយៈពេល 15 ឆ្នាំ ក្នុងផ្នែកសេវាធនាគារសម្រាប់បុគ្គល រួមមាន តួនាទីជាប្រធានផ្នែកសេវាកម្មធនាគារ Premier (Premier Banking) ប្រធានគ្រប់គ្រងសាខា ប្រធានគ្រប់គ្រងប្រចាំតំបន់ នាយកផ្នែកធនាគារអតិថិជនជាន់ខ្ពស់ (Affluent Banking) និងទទួលបានការអនុវត្តការងារនៅប្រទេសសិង្ហបុរី ក្នុងផ្នែកសេវាធនាគារសម្រាប់បុគ្គល។ លោកត្រូវបានតែងតាំងជានាយកផ្នែកសេវាកម្មធនាគារសម្រាប់បុគ្គល និងជាសមាជិកនៃគណៈគ្រប់គ្រងប្រតិបត្តិនៅខែកុម្ភៈ ឆ្នាំ2017 ។ បន្ទាប់ពីទទួលបានបទពិសោធន៍ជាង 15 ឆ្នាំ ក្នុងវិស័យធនាគារសម្រាប់ បុគ្គលនៅប្រទេសកម្ពុជាលោក វីក ទទួលបានចំណេះដឹងអំពីជំនាញនៃការលក់ និងសេវាកម្មផ្សេងៗ ព្រមទាំងយល់ដឹងអំពីតម្រូវការហិរញ្ញវត្ថុ របស់អតិថិជនបានយ៉ាងច្បាស់។

លោក វីក មានភាពស្មោះត្រង់ជំនាញផ្នែកភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ។ លោកបានសិក្សាជំនាញ ផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ California Berkeley និងបានរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។ តាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់ធនាគារ លោកបានក្លាយជាអ្នកសម្របសម្រួលផ្នែកលក់ និងការគ្រប់គ្រងផ្នែកលក់ប្រចាំនៅធនាគារផងដែរ។



លោក ឡេង សាមី
នាយកផ្នែកប្រតិបត្តិការ

លោក ឡេង សាមី បានចូលបម្រើការងារនៅធនាគារនៅ ខែឧសភា ឆ្នាំ 2005 និងបានកាន់តំណែងជាន់ខ្ពស់មួយចំនួន រួមមាន មន្ត្រីអភិវឌ្ឍន៍អាជីវកម្មជាន់ខ្ពស់ ប្រធានគ្រប់គ្រងសាខា ប្រធានគ្រប់គ្រងប្រចាំតំបន់ នាយកផ្នែកឥណទានបុគ្គល នាយកប្រតិបត្តិការស្តីទី និងនាយកប្រតិបត្តិការ។

នៅខែសីហា ឆ្នាំ 2019 លោកត្រូវបានតែងតាំងជា នាយកផ្នែកប្រតិបត្តិការរបស់ធនាគារ។ ក្នុងតួនាទីជានាយកផ្នែកប្រតិបត្តិការ លោកមានការទទួលខុសត្រូវលើ ផ្នែកប្រតិបត្តិការរបស់ធនាគារទាំងមូល ដែលមានមុខងារ និងភារកិច្ចផ្សេងៗ ជាច្រើនរួមមាន ប្រតិបត្តិការហិរញ្ញវត្ថុបុគ្គល ប្រតិបត្តិការពាណិជ្ជកម្ម &សាជីវកម្ម គម្រោង និងការបង្កើតថ្មីការគ្រប់គ្រងអចលនទ្រព្យ រដ្ឋបាល និងលទ្ធកម្ម។

មុនពេលចូលបម្រើការងារនៅធនាគារ លោកធ្លាប់ជា អ្នកគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច និងជាសាស្ត្រាចារ្យថ្នាក់ឧត្តមសិក្សា។

លោកបានទទួល បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ និងបណ្តុះបណ្តាលពីសាកលវិទ្យាល័យ Victoria ប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍ទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ (AusAID)។



លោកស្រី ហង់ ជួន ណារីតា
នាយិកាផ្នែកធនាគារសាជីវកម្ម

លោកស្រី ណារីតា ជា នាយិកា នាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម ដែលទទួលបន្ទុកការរឹតត្បិត និងប្រាក់ចំណេញក៏ដូចជារក្សាបានគុណភាពឥណទាន នៅក្នុង នាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម ដែលរួមបញ្ចូល ផ្នែកអាជីវកម្មធនតូច និងមធ្យមផ្នែកសាជីវកម្មក្នុងស្រុក និងផ្នែកក្រុមហ៊ុនសាជីវកម្មកម្រិតអន្តរជាតិ។

លោកស្រី ណារីតា បានចូលបម្រើការងារនៅធនាគារ កាលពីខែកញ្ញា ឆ្នាំ2005 ក្នុងអំឡុងពេលនៃការបំពេញការងាររបស់ខ្លួនជាង 17ឆ្នាំ ជាមួយធនាគារ លោកស្រី ទទួលបាននូវបទពិសោធន៍ការងារទាំងផ្នែកប្រតិបត្តិការ ផ្នែកទ្រទ្រង់ទំនាក់ទំនង ជាមួយអតិថិជន និងផ្នែកទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន ។

មុនពេលចូលរួមការងារជាមួយធនាគារលោកស្រី ធ្លាប់មានបទពិសោធន៍ការងារជាមួយនឹងអង្គការ World Vision International ធនាគារ Credit Agricole Indosuez Bank និងក្រុមហ៊ុន Nestle Dairy Cambodia Co., Ltd។

លោកស្រី ណារីតា ទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Charles Sturt កាលពីឆ្នាំ2006។ ក្នុងឆ្នាំ2022 លោកស្រី ក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់មួយទៀត ផ្នែកពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យ RMIT។ ហើយអ្នកស្រីបានបញ្ចប់ បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសហិរញ្ញវត្ថុ និងធនាគារ ពីវិទ្យាស្ថានជាតិគ្រប់គ្រង។

ក្រៅពីប្រកបការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកស្រី ណារីតា ចូលរួមយ៉ាងសកម្មក្នុងសមាគមជាច្រើន ដែលផ្តល់ការគាំទ្រដល់កុមារ និងស្ត្រី ព្រមទាំងសហគ្រិនស្ត្រី និងបណ្តាញសង្គមមួយចំនួនផងដែរ។



លោក កែវ ស្រី
នាយកផ្នែកធនាគារអាជីវកម្ម

លោក ស្រី បានចូលបម្រើការងារនៅធនាគារ តាំងពីឆ្នាំ2006 ហើយលោកត្រូវបានតែងតាំងជា នាយកផ្នែកធនាគារអាជីវកម្មនៅឆ្នាំ2019 ។ នេះគឺជា នាយកដ្ឋានផ្តល់កម្ចីពិសេស ដែលមានគោលដៅចម្បងធ្វើការជាមួយអតិថិជន ដែលជាគោលដៅរបស់យើង។ លោក ស្រី ដឹកនាំក្រុមការងារផ្នែកទំនាក់ទំនងធនាគារអាជីវកម្ម ដែលធ្វើការយ៉ាងសកម្មជាមួយអតិថិជន ដើម្បីបំពេញតម្រូវការរបស់ពួកគាត់ទាក់ទងទៅនឹងជំនឿស្រឡាញ់ធនាគារ ទាំងការផ្តល់ប្រាក់កម្ចី និងប្រាក់បញ្ញើ។

ចាប់តាំងពីចូលបម្រើការងារនៅធនាគារក្នុងឆ្នាំ2006 មក លោក ស្រី គឺជាធនាគារកម្លាំងដ៏មានបទពិសោធន៍ ផ្នែកប្រតិបត្តិការផ្តល់កម្ចី និងប្រតិបត្តិការទូទាត់ប្រាក់ ផ្នែកលំហូរការងារ និងស្វ័យប្រវត្តិកម្ម ក៏ដូចជាការគ្រប់គ្រង និងប្រតិបត្តិគម្រោងធំៗ មួយចំនួនផងដែរ។ លោក ស្រី ក៏ធ្លាប់បំពេញការងារ និងចូលរួមវគ្គបណ្តុះបណ្តាល នៅតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសសិង្ហបុរី ឥណ្ឌា មីយ៉ាន់ម៉ា និងឡាវ ដែលជាផ្នែកមួយ នៃការបំពេញភារកិច្ចក្រៅប្រទេសរបស់ធនាគារ។ មុនពេលឈានចូលក្នុងវិស័យធនាគារ លោក ស្រី ធ្លាប់ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងការប្រឡង (រួមទាំងគម្រោងពិសេសជាច្រើន) នៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ។

លោក ស្រី ទទួលបាន សញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) បរិញ្ញាបត្រផ្នែកគណនេយ្យ និងបរិញ្ញាបត្រអប់រំផ្នែកភាសាបរទេស (TEFL) ។



លោក GLENN MILLER
នាយកផ្នែកព័ត៌មានវិទ្យា

លោក Glenn មានដើមកំណើតមកពី ទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយលោកបានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅខែសីហា ឆ្នាំ2019 ដោយកាន់តំណែងជា នាយកផ្នែកព័ត៌មានវិទ្យា។ លោក Glenn ដឹកនាំក្រុមជំនាញបច្ចេកទេស ដែលផ្តោតចម្បងលើ អតិថិជន ហើយលោកក៏ទទួលបានបន្ទុកលើ ការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទាំងមូលផងដែរ។

លោក Glenn បានបំពេញការងារជា អ្នកបច្ចេកទេសព័ត៌មានវិទ្យា ក្នុង វិស័យធនាគារ ទូទាត់ប្រាក់ និងវិស័យទូរគមនាគមន៍អស់រយៈពេល 30 ឆ្នាំ។ លោក Glenn រស់នៅក្នុងប្រទេសកម្ពុជា រយៈពេលជាង 15 ឆ្នាំ ព្រមទាំងបានឆ្លងកាត់បទពិសោធន៍ការងារជាមួយក្រុមហ៊ុនចំនួន 5 ក្នុង វិស័យធនាគារ សេវាទូទាត់ប្រាក់ និងទូរគមនាគមន៍។

មុខពេលឈានដើមចូលបម្រើការងារនៅប្រទេសកម្ពុជា លោកបានឆ្លង កាត់តំណែងជាច្រើនក្នុងរយៈពេលជាង 20ឆ្នាំ ជាមួយនឹងធនាគារ ANZ នៅប្រទេសអូស្ត្រាលី និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។



លោក ស៊ីរី ហ៊ិនពិសិដ្ឋ
នាយកផ្នែកធនធានមនុស្ស

លោក ពិសិដ្ឋ ត្រូវបានតែងតាំងជា នាយកផ្នែកធនធានមនុស្សនៅ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងខែមេសា ឆ្នាំ2022។ បច្ចុប្បន្ន លោក មិនត្រឹមតែទទួលបានបន្ទុកលើរបៀបវារៈទូទៅ របស់បុគ្គលិកប៉ុណ្ណោះទេ រួម បញ្ចូលទាំង ការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងទំនាក់ទំនង ដៃគូអាជីវកម្មផ្នែក ធនធានមនុស្ស ការជ្រើសរើស និងអភិវឌ្ឍបុគ្គលិក ការវាយតម្លៃការងារ និងប្រាក់រង្វាន់ អត្តសញ្ញាណនិយោជក ផែនការបុគ្គលិក ការវិភាគទិន្នន័យ បុគ្គលិក និងអភិបាលកិច្ច។

លោក ពិសិដ្ឋ បានចាប់ផ្តើមការងារ ជាមន្ត្រីអភិវឌ្ឍន៍អាជីវកម្មនៅ ធនាគារ ANZ Royal ក្នុងឆ្នាំ2006 ហើយបានបន្តអាជីពរបស់លោកក្នុង ផ្នែកធនធានមនុស្ស ក្នុងវិស័យធនាគារ និងធានារ៉ាប់រង។ ជាមួយ នឹងបទពិសោធន៍ការងារជាង 15 ឆ្នាំ លើផ្នែកធនធានមនុស្ស ទាំងក្នុង ក្រុមហ៊ុន ដែលទើបចាប់ផ្តើម ក្រុមហ៊ុនឈានមុខ និងទាំងក្រុមហ៊ុន អន្តរជាតិ លោក ពិសិដ្ឋ ពិតជាបានបញ្ជាក់ពី សមត្ថភាពក្នុងការដឹកនាំ និងអភិវឌ្ឍ មុខងារធនធានមនុស្សបានយ៉ាងល្អ និងជោគជ័យ។

លោក ពិសិដ្ឋ ទទួលបានសញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) ពីសាកលវិទ្យាល័យនៃកូន និងសញ្ញាបត្រជាន់ខ្ពស់ ផ្នែកធនធាន មនុស្ស ពីសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលី តាមរយៈ អាហារូបករណ៍ Australia Awards Program ។

គុណភាពសេវាកម្ម និងទំនុកចិត្តរបស់អតិថិជន





របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
និងរបាយការណ៍របស់សវនករឯករាជ្យ

- ព័ត៌មានអំពីធនាគារ.....48
- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល.....49
- របាយការណ៍របស់សវនករឯករាជ្យ.....53
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....56
- របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ.....57
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធន.....58
- របាយការណ៍លំហូរទឹកប្រាក់.....59
- កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ.....61

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក
ចុះបញ្ជីពាណិជ្ជកម្មលេខ	00015704
ទីស្នាក់ការចុះបញ្ជី	អគារលេខ 20 EF-E0 មហាវិថីក្រមួនស និងកាច់ជ្រុងផ្លូវលេខ 67 សង្កាត់ផ្សារថ្មី 1 ខ័ណ្ឌដូនពេញ រាជធានីពេញ ព្រះរាជាណាចក្រកម្ពុជា
ម្ចាស់ភាគហ៊ុន	J Trust Co., Ltd. Royal Group Finance Co., Ltd.

ក្រុមប្រឹក្សាភិបាល	អ្នកឧកញ៉ា គិត ម៉េង លោក William Mark Hanna លោក Toru Myochin លោក Makoto Kurokawa លោក Ryuichi Atsuta លោក Simon John Perkins លោក Toru Hatomoto លោកស្រី ហិប សិកា លោក Paul Carey Clements	ប្រធានក្រុមប្រឹក្សាភិបាល អភិបាល អភិបាល អភិបាល អភិបាល អភិបាល អភិបាល អភិបាលឯករាជ្យ អភិបាលឯករាជ្យ
---------------------------	---	--

អ្នកគ្រប់គ្រង	លោក Toru Myochin លោកស្រី ប៊ុក ភក្ដី លោកស្រី គុក បូរីន លោក ស៊ីសុវត្ថិ វ៉ាក់ដឺវីឌ្យូ លោកស្រី ហង់ដូន ណារីតា លោក ម៉ាត់ សាដាត លោក ស៊ី ហិនពិសិដ្ឋ លោក ខៀវ សុភិណា លោក កែវ ស្រី លោក ឡា សាលី លោក Glenn Miller លោក ហេង ភិរុណ លោកស្រី Yuko Miyazaki	នាយកប្រតិបត្តិ នាយកផ្នែកហិរញ្ញវត្ថុ នាយកផ្នែកកិច្ចការច្បាប់ និងមុខងារប្រតិបត្តិតាម នាយកផ្នែកធនាគារសម្រាប់បុគ្គល នាយកផ្នែកធនាគារសាជីវកម្ម នាយកផ្នែកធនធានមនុស្ស (លាលែងនៅថ្ងៃទី 9 ខែមីនា ឆ្នាំ 2022) នាយកផ្នែកធនធានមនុស្ស (តែងតាំងនៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2022) នាយកផ្នែកទីផ្សារហិរញ្ញវត្ថុ នាយកផ្នែកធនាគារអាជីវកម្ម នាយកផ្នែកប្រតិបត្តិការ នាយកផ្នែកព័ត៌មានវិទ្យា នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្ម នាយកផ្នែកគ្រប់គ្រងហានិភ័យ
----------------------	--	---

សវនករ	Grant Thornton (Cambodia) Limited
--------------	-----------------------------------

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលហៅកាត់ថា (“ក្រុមប្រឹក្សាភិបាល” ឬ “អភិបាល”) សូមដាក់ជូនរបាយការណ៍របស់ខ្លួន ព្រមជាមួយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ហៅកាត់ថា (“ធនាគារ”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានបម្រែបម្រួលជាសារវន្តទៅលើសកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ នៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះទេ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ប្រាក់ចំណេញមុនពន្ធដារ	17,671,478	12,003,302	72,223,330	48,829,433
ចំណាយពន្ធលើប្រាក់ចំណូល	(3,482,503)	(3,700,297)	(14,232,990)	(15,052,808)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	14,188,975	8,303,005	57,990,340	33,776,625

ភាគលាភ

មិនមានការបែងចែកភាគលាភត្រូវបានប្រកាស ឬបង់ ហើយអភិបាលពុំបានផ្តល់អនុសាសន៍ឱ្យធ្វើការបែងចែកភាគលាភណាមួយត្រូវបង់ សម្រាប់ការិយបរិច្ឆេទនៃការធ្វើសវនកម្មនេះឡើយ។

ដើមទុន

ពុំមានការប្រែប្រួលនៃដើមទុនដែលបានចុះបញ្ជី និងបានបង់សម្រាប់ការិយបរិច្ឆេទនៃការធ្វើសវនកម្មនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ ក្រៅពីការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការខាតបង់ឥណទាន និងបុរេប្រទាន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធនឹងការលុបចេញពីបញ្ជីនូវឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យ និងបុរេប្រទាន ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថារាល់ឥណទាន និងបុរេប្រទានអាក្រក់ ត្រូវបានលុបចេញពីបញ្ជី និងបានធ្វើសំវិធានធនគ្រប់គ្រាន់ចំពោះការខាតបង់ឥណទាន និងបុរេប្រទាន។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីស្ថានភាពណាមួយ ដែលធ្វើឱ្យមានការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ព្រមទាំងសិទ្ធិធនលើការខាតបង់ឥណទាន និងបុរេប្រទាន ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលមានភាពខ្វះខាតជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា បណ្តាទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់បន្ថយតម្លៃនៅត្រឹមតម្លៃដែលគេរំពឹងទុកថាអាចទទួលយកបាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលអាចបណ្តាលឱ្យការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានភាពពុំត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារនោះទេ។

តាមមតិរបស់អភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ធនាគារដែលត្រូវបានទាមទារឱ្យសងក្នុងអំឡុងការិយបរិច្ឆេទ ១២ ខែនេះបន្ទាប់ពីថ្ងៃចុងការិយបរិច្ឆេទ ថាអាចនឹងមាន ឬអាចមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាលកំណត់សងឡើយ។

ការផ្លាស់ប្តូរកាលៈទេសៈ

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលរបស់ធនាគារ ពុំបានដឹងពីហេតុការណ៍ណាមួយ លើកលែងតែហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលនឹងបណ្តាលឱ្យមានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

សមាសធាតុជាសារវន្ត និងមិនប្រក្រតី

តាមមតិយោបល់របស់អភិបាលលទ្ធផលនៃប្រតិបត្តិការប្រចាំឆ្នាំរបស់ធនាគារ មិនមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ពីសមាសធាតុណាមួយ ឬប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយមានលក្ខណៈមិនប្រក្រតីនោះទេ លើកលែងតែ៖

ការរីករាលដាលនៃវីរុសកូវីដ-19 និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ចមួយចំនួន ដែលបានព្យាករណ៍ទុក នៅក្នុងការិយបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃវីរុសកូវីដ-19 (“កូវីដ-19”) បានរាតត្បាតទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោក ព្រឹត្តិការណ៍នេះ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

បានធ្វើឱ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ច។ ទោះបីជាស្ថានភាពនៃការរីករាលដាលវីរុសនេះ បានប្រសើរឡើងនៅក្នុងឆ្នាំ២០២២ ក៏ដោយ ផលប៉ះពាល់ទៅលើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងស្ថានភាពសំខាន់ផ្សេងៗ ត្រូវបានយកមកពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភរិយភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការខាតបង់ឥណទានរំពឹងទុក ដោយក្នុងនោះការគណនាលើការខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្ន អាចមានភាពមិនប្រាកដប្រជាជាសារវន្ត។ គណៈគ្រប់គ្រង បានធ្វើការប៉ាន់ប្រមាណលើលទ្ធផលដែលអាចកើតឡើងមកលើធនាគារ ពីជំងឺកូវីដ-19 ប៉ុន្តែការប៉ាន់ប្រមាណនេះអាចនឹងមានការផ្លាស់ប្តូរជាសារវន្តពេលមានព្រឹត្តិការណ៍ថ្មីកើតឡើង។

អភិបាលក៏មានមតិផងដែរថា នៅក្នុងអំឡុងពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍

នៅកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ ដែលតម្រូវឱ្យមានការកែតម្រូវឬលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

ក្រុមប្រឹក្សាភិបាល

អភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះរួមមាន៖

អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
លោក William Mark Hanna	អភិបាល
លោក Toru Myochin	អភិបាល
លោក Makoto Kurokawa	អភិបាល
លោក Ryuichi Atsuta	អភិបាល
លោក Simon John Perkins	អភិបាល
លោក Toru Hatomoto	អភិបាល
អ្នកស្រី ហិប សិកា	អភិបាលឯករាជ្យ
លោក Paul Carey Clements	អភិបាលឯករាជ្យ

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ពុំមានអភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិនក្នុងទម្រង់ណាមួយ នៅក្នុងភាគហ៊ុនរបស់ធនាគារដោយផ្ទាល់នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់អភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាភាគី ក្នុងគោលបំណងជួយដល់អភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប្តូរណែនាំរបស់ធនាគារ ឬសាជីវកម្មដទៃទៀតឡើយ។

នៅក្នុងអំឡុងការិយបរិច្ឆេទរាយការណ៍នេះ ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិយាកសរុប ទទួលបាន ឬដល់កំណត់ទទួលបានដោយអភិបាល ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលអភិបាលនោះជាសមាជិក ឬក៏ជាមួយធនាគារ ដែលអភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែមានការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការទទួលខុសត្រូវរបស់អភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដោយអនុលោមតាមក្របខណ្ឌរបាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញក្នុងនោះ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖


- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ii) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬប្រសិន បើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពទិដ្ឋភាពពិត និងត្រឹមត្រូវហើយធានាឱ្យបានថាការប្រាសចាកទាំងនោះ ត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថា អ្នកគ្រប់គ្រងបានអនុវត្តនូវតម្រូវការ ដូចមានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី 56 ដល់ទី 132 ថាបានបង្ហាញនូវភាពត្រឹមត្រូវជាសាលវន្តអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖


 William Mark Hanna
 អភិបាល


 Toru Myochin
 អភិបាល និងនាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគហ៊ុនិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក

ហ្គេន សនចុន (ខេមបូឌា) លីមីតធីត
 ជាន់ទី 20 អគារកាណាឌីយ៉ា, 315 ផ្លូវព្រះអង្គខ្នង (កែងមហាវិថីព្រះមុនីវង្ស)
 សង្កាត់ភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
 លេខទូរស័ព្ទ៖ +855 23 966 520
 www.grantthornton.com.kh



មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ហៅកាត់ថា“ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងរបាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុព្រមទាំងមូលសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្ត លើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) ព្រមទាំងមូលសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបចំបន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារ ដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌ របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) “IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្ម ដែលយើងខ្ញុំទទួលបាន គឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២១ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានផ្តល់នូវមតិយោបល់សវនកម្ម ដែលលើរបាយការណ៍ហិរញ្ញវត្ថុនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវទាំងស្រុងទៅលើការរៀបចំព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានផ្តល់ជូនយើងខ្ញុំមុនកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំ ព្រមទាំងរបាយការណ៍ប្រចាំឆ្នាំ ដែលព័ត៌មានទុកបានរៀបចំច្បាស់សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំមិនផ្តល់ការធានា ឬសេចក្តីសន្និដ្ឋានក្នុងទម្រង់បែបណាមួយឡើយ។

ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ថាព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្តឬទេ។

របាយការណ៍របស់សវនករឯករាជ្យ (ត)

ប្រសិនបើ ផ្អែកតាមការងារដែលយើងធ្វើសវនកម្ម យើងខ្ញុំសន្មតថាមានកំហុសជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ ទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍នៅក្នុងករណីនេះឡើយ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្មតថាមានកំហុសជាសារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវធ្វើការទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅលើបញ្ហាទាំងនេះដោយអនុលោមតាមការតម្រូវរបស់ CISA ៧២០ (បានធ្វើការកែតម្រូវ)។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើសមត្ថភាពធនាគារក្នុងការបន្តប្រតិបត្តិដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាងប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំសាយធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេងៗបន្ថែមចាំបាច់ត្រូវធ្វើ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងត្រួតពិនិត្យព្រមទាំងអនុម័តទៅលើរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការធ្វើរបាយការណ៍សវនកម្មដែលមានមតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថាការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជាសារវន្តដែលកើតមានឡើង។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្តនៅពេលដែលកំហុសមួយ ឬកំហុសមួយច្បាស់បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ផ្អែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”) យើងខ្ញុំអនុវត្តនូវវិធានវិនិច្ឆ័យ និងរក្សាមជ្ឈិមធម៌ប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គង រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់បញ្ជាក់យោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្តដែលបណ្តាល មកពីការក្លែងបន្លំ គឺជាកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលទាក់ទងទៅនឹងការធ្វើសវនកម្មដើម្បីបង្កើតនូវនីតិវិធីសវនកម្ម ដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបាន ថាតើភាពមិនប្រាកដប្រជា ជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ធនាគារ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដលាស់ជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យ

របាយការណ៍របស់សវនករឯករាជ្យ (ត)


ធ្វើការលាតត្រដាងព័ត៌មានចាំបាច់ ដើម្បីទាញយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់នោះមតិយោបល់មិនត្រឹមត្រូវ និងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យធនាគារមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងនានាថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។

យើងខ្ញុំទាក់ទងជាមួយអ្នកទទួលបន្ទុកអភិបាលកិច្ចពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ដូចជាការរៀបចំដែនកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និងរកគំហើញសវនកម្ម រួមទាំងកង្វះខាតសំខាន់ៗនៃការត្រួតពិនិត្យផ្ទៃក្នុងដែលបានរកឃើញនៅក្នុងកំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។




ហ្គ្រង់ តូមថូន (ខេមបូឌា) លីមីតធីត
 គណនេយ្យករជំនាញ
 សវនករប្រតិបត្តិការបញ្ជី



Ronald C. Almera
 នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី29 ខែមីនា ឆ្នាំ2023

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

	កំណត់សម្គាល់	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
		ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	7	235,462,544	305,662,603	969,399,294	1,245,269,445
ប្រាក់បញ្ញើនៅធនាគារនានា	8	28,602,859	8,372,728	117,757,971	34,110,494
ប្រាក់តម្កល់តាមច្បាប់	9	73,654,932	71,188,940	303,237,355	290,023,742
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន – សុទ្ធ	10	976,947,089	904,243,203	4,022,091,165	3,683,886,809
ទ្រព្យសកម្មផ្សេងៗ	11	12,904,194	10,934,458	53,126,567	44,546,982
ទ្រព្យសកម្មអរូបី	12	11,864,447	13,438,152	48,845,928	54,747,031
ទ្រព្យសម្បត្តិ និងបរិក្ខារ	13	6,790,666	6,035,873	27,957,172	24,590,147
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	14	8,337,793	6,821,459	34,326,694	27,790,624
ទ្រព្យសកម្មពន្ធនាគារ – សុទ្ធ	20ក	809,270	1,859,594	3,331,765	7,575,986
ទ្រព្យសកម្មសរុប		1,355,373,794	1,328,557,010	5,580,073,911	5,412,541,260
បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	15	904,104,033	869,822,669	3,722,196,304	3,543,657,554
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	16	188,011,437	209,912,913	774,043,086	855,185,208
បំណុលកតិសន្យា	17	8,797,807	7,151,049	36,220,571	29,133,374
បំណុលផ្សេងៗ	18	4,055,919	4,800,860	16,698,220	19,558,703
សិទ្ធិធានាធនលើអត្ថប្រយោជន៍និយោជិត	19	335,041	388,034	1,379,364	1,580,851
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	20ខ	2,472,494	2,874,254	10,179,258	11,709,711
សិទ្ធិធានាធនលើកិច្ចសន្យាក្រៅតារាងតុល្យការ	31	376,240	575,383	1,548,980	2,344,110
បំណុលសរុប		1,108,152,971	1,095,525,162	4,562,265,783	4,463,169,511
មូលនិធិម្ចាស់ភាគហ៊ុន					
ដើមទុន	21	75,000,000	75,000,000	300,000,000	300,000,000
ទុនបម្រុងទុក	22	101,000,000	101,000,000	407,546,000	407,546,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	23	12,087,070	4,674,518	49,169,396	18,874,296
ប្រាក់ចំណេញរក្សាទុក		59,133,753	52,357,330	238,331,903	210,636,663
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	22,760,829	12,314,790
មូលនិធិម្ចាស់ភាគហ៊ុនសរុប		247,220,823	233,031,848	1,017,808,128	949,371,749
បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន		1,355,373,794	1,328,557,010	5,580,073,911	5,412,541,260

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

	កំណត់សម្គាល់	2022	2021	2022	2021
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	24	80,888,514	63,046,237	330,591,357	256,472,092
ចំណាយលើការប្រាក់	25	(30,430,969)	(23,199,824)	(124,371,370)	(94,376,884)
ចំណូលពីការប្រាក់សុទ្ធ		50,457,545	39,846,413	206,219,987	162,095,208
ចំណូលកម្រៃ ជើងសាសុទ្ធ និងចំណូលផ្សេង	26	7,953,836	5,496,906	32,507,328	22,361,414
ចំណេញពីប្រតិបត្តិការ		58,411,381	45,343,319	238,727,315	184,456,622
ចំណាយលើបុគ្គលិក	27	(18,241,054)	(16,120,207)	(74,551,188)	(65,577,002)
ចំណាយរបស់លើទ្រព្យសកម្មរូបិយ និងអរូបិយ	28	(5,458,628)	(2,639,042)	(22,309,413)	(10,735,623)
ចំណាយទូទៅ និងរដ្ឋបាល	29	(10,145,754)	(14,270,633)	(41,465,697)	(58,052,935)
ចំណាយលើប្រតិបត្តិការសរុប		(33,845,436)	(33,029,882)	(138,326,298)	(134,365,560)
ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ		24,565,945	12,313,437	100,401,017	50,091,062
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	30	(6,894,467)	(310,135)	(28,177,687)	(1,261,629)
ប្រាក់ចំណេញមុនពន្ធដក		17,671,478	12,003,302	72,223,330	48,829,433
ចំណាយពន្ធលើប្រាក់ចំណូល	20គ	(3,482,503)	(3,700,297)	(14,232,990)	(15,052,808)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		14,188,975	8,303,005	57,990,340	33,776,625
លទ្ធផលចំណេញលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	10,446,039	6,566,954
លទ្ធផលលម្អិតសរុប សម្រាប់ការិយបរិច្ឆេទ		14,188,975	8,303,005	68,436,379	40,343,579

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

2021	ដើមទុន		ទុនបម្រុងទុរេ		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2021	75,000,000	300,000,000	88,000,000	354,662,000	3,618,950	14,580,245	58,109,893	234,038,089	-	5,747,836	224,728,843	909,028,170
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន												
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	1,055,568	4,294,051	(1,055,568)	(4,294,051)	-	-	-	-
ការផ្ទេរទៅទុនបម្រុងទុរេ	-	-	13,000,000	52,884,000	-	-	(13,000,000)	(52,884,000)	-	-	-	-
លទ្ធផលសម្រេច												
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	8,303,005	33,776,625	-	-	8,303,005	33,776,625
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	6,566,954	-	6,566,954
លទ្ធផលសម្រេចសរុប	-	-	-	-	-	-	8,303,005	33,776,625	-	6,566,954	8,303,005	40,343,579
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	75,000,000	300,000,000	101,000,000	407,546,000	4,674,518	18,874,296	52,357,330	210,636,663	-	12,314,790	233,031,848	949,371,749
2022												
សមតុល្យនាថ្ងៃទី 1 ខែមករា ឆ្នាំ 2022	75,000,000	300,000,000	101,000,000	407,546,000	4,674,518	18,874,296	52,357,330	210,636,663	-	12,314,790	233,031,848	949,371,749
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន												
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	7,412,552	30,295,100	(7,412,552)	(30,295,100)	-	-	-	-
ការផ្ទេរទៅទុនបម្រុងទុរេ	-	-	-	-	-	-	-	-	-	-	-	-
លទ្ធផលសម្រេច												
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	14,188,975	57,990,340	-	-	14,188,975	57,990,340
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	10,446,039	-	10,446,039
លទ្ធផលសម្រេចសរុប	-	-	-	-	-	-	14,188,975	57,990,340	-	10,446,039	14,188,975	68,436,379
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	75,000,000	300,000,000	101,000,000	407,546,000	12,087,070	49,169,396	59,133,753	238,331,903	-	22,760,829	247,220,823	1,017,808,128

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

កំណត់សម្គាល់	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	14,188,975	57,990,340	8,303,005	33,776,625
និយ័តភាពលើ៖				
រំលស់លើទ្រព្យសកម្មរូបិយ និងអរូបិយ	28	5,458,628	2,639,042	22,309,413
ចំណូលពីការប្រាក់	24	(80,888,514)	(63,046,237)	(330,591,357)
ចំណាយលើការប្រាក់	25	30,430,969	23,199,824	124,371,370
ចំណាយពន្ធលើប្រាក់ចំណូល	20គ	3,482,503	3,700,297	14,232,990
ខាតលើការលុបចោលទ្រព្យសកម្មរូបិយ		-	449,840	-
ខាតលើការលក់ និងលុបចោលទ្រព្យសម្បត្តិ និងបរិក្ខារ		107,621	65,927	439,847
សំវិធានធនលើអត្ថប្រយោជន៍និយោជិត		-	235,407	-
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	30	6,894,467	310,135	28,177,687
ខាតប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល	(20,325,351)	(83,069,710)	(24,142,760)	(98,212,747)
បម្រែបម្រួលទុនបង្វិល				
បម្រែបម្រួល៖				
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន		(79,542,189)	(213,743,318)	(325,088,926)
ប្រាក់តម្កល់តាមច្បាប់		(2,465,992)	(6,681,338)	(10,078,509)
ទ្រព្យសកម្មផ្សេងៗ		(1,969,736)	(1,109,881)	(8,050,311)
ប្រាក់បញ្ញើរបស់អតិថិជន ធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		12,379,888	262,789,754	50,596,602
បំណុលផ្សេងៗ		(797,940)	2,854,694	(3,261,181)
សាច់ប្រាក់ (បានប្រើ) ទទួលបានក្នុងប្រតិបត្តិការ		(92,721,320)	19,967,151	(378,952,035)
ការប្រាក់បានទទួល		81,107,398	62,700,450	331,485,936
ការប្រាក់បានបង់		(30,430,969)	(23,199,824)	(124,371,370)
ពន្ធលើប្រាក់ចំណូលបានបង់	20ខ	(2,833,939)	(2,138,063)	(11,582,309)
សាច់ប្រាក់សុទ្ធ (បានប្រើ) ទទួលបានពីសកម្មភាពប្រតិបត្តិការ		(44,878,830)	57,329,714	(183,419,778)

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

	កំណត់សម្គាល់	2022	2021	2022	2021
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់បញ្ញើនៅធនាគារនានា		(20,587,636)	23,753,985	(84,141,668)	96,631,211
ការទិញទ្រព្យសកម្មអរូបី	12	(448,759)	(13,787,808)	(1,834,078)	(56,088,803)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	13	(2,862,041)	(3,770,524)	(11,697,162)	(15,338,492)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		272	1,430	1,112	5,817
សាច់ប្រាក់សុទ្ធ (បានប្រើ) ទទួលបានពីសកម្មភាពវិនិយោគ		(23,898,164)	6,197,083	(97,671,796)	25,209,733
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់បំណុលកតិសន្យា	17	(1,306,109)	(1,258,882)	(5,338,067)	(5,121,132)
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(70,083,375)	62,267,915	(286,430,753)	253,305,878
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(70,083,375)	62,267,915	(286,430,753)	253,305,878
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		305,823,615	243,555,700	1,245,925,408	985,182,806
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	11,047,913	7,436,724
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	7	235,740,240	305,823,615	970,542,568	1,245,925,408

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

1. ព័ត៌មានធនាគារ

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ហៅកាត់ថា (“ធនាគារ”) មានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានបង្កើតឡើងជាដំបូងដោយភាគហ៊ុនរួមគ្នារវាង Australia and New Zealand Banking Group Limited (“ANZ”) ដែលជាក្រុមហ៊ុនសាធារណៈចុះបញ្ជីនៅក្នុងប្រទេសអូស្ត្រាលី តាមរយៈក្រុមហ៊ុនចំណុះទាំងស្រុងរបស់ខ្លួនគឺ ANZ Funds Pty Ltd. ដោយកាន់កាប់ភាគហ៊ុនចំនួន 55% ចំណែកឯភាគហ៊ុនចំនួន 45% ទៀត ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Royal Group Finance Co., Ltd. ដែលជាក្រុមហ៊ុនកាន់កាប់ដោយផ្ទាល់ ពីសំណាក់ម្ចាស់ហ៊ុន មួយរូបដែលមានសញ្ជាតិខ្មែរ ហើយបច្ចុប្បន្ន ក៏មានតួនាទីជាអភិបាលនៅក្នុងធនាគារនេះផងដែរ។

ក្នុងខែសីហា ឆ្នាំ 2019 ប្រតិបត្តិការលក់ និងទិញភាគហ៊ុននៅក្នុងធនាគារ ដោយរួមបញ្ចូលទាំងការផ្ទេរសិទ្ធិគ្រប់គ្រងរវាង ANZ Funds Pty Ltd. និងក្រុមហ៊ុន J Trust Co., Ltd. ត្រូវបានបញ្ចប់ ហើយក្រុមហ៊ុន J Trust Co., Ltd. បានក្លាយជាក្រុមហ៊ុនមេរបស់ធនាគារ ចាប់ពីថ្ងៃទី 19 ខែសីហា ឆ្នាំ 2019 ។ ធនាគារក៏បានផ្លាស់ប្តូរឈ្មោះជាផ្លូវការរបស់ខ្លួនពីធនាគារ អេស៊ី ហ្វីន រ៉ូយ៉ាល់ មកជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់ពីថ្ងៃទី 19 ខែសីហា ឆ្នាំ 2019។ ក្នុងអំឡុងខែធ្នូ ឆ្នាំ 2019 ធនាគារក៏បានកែប្រែលក្ខន្តិកៈក្រុមហ៊ុនរបស់ខ្លួនម្តងទៀត ហើយបានប្តូរឈ្មោះពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មកជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ដោយបានការអនុម័តពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2020 និង ការយល់ព្រមពីក្រសួងពាណិជ្ជកម្មនាថ្ងៃទី 29 ខែមេសា ឆ្នាំ 2020។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវសេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារគឺស្ថិតនៅអគារលេខ 20 EF-E0 មហាវិថីក្រុងមូនស (កាច់ជ្រុងផ្លូវលេខ 67) សង្កាត់ផ្សារថ្មី ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទីស្នាក់ការចុះបញ្ជីនេះត្រូវបានប្តូរជាបណ្តោះអាសន្នទៅអគារ Royal Railway លេខ១០ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចកខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការអនុម័តពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2023។

ធនាគារមានប្រតិបត្តិការអាជីវកម្មនៅកណ្តាលទីក្រុងភ្នំពេញ និងខេត្តចំនួន 4 ដែលមានបណ្តាញសាខាចំនួន 17។

ធនាគារ មានបុគ្គលិកចំនួន 634 នាក់ នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 (ឆ្នាំ 2021៖ 586 នាក់)។

2. មូលដ្ឋានគ្រឹះគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនា ត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 35។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៃធនាគារ និងផ្តល់សិទ្ធិឱ្យចេញផ្សាយនៅថ្ងៃទី 29 ខែមីនា ឆ្នាំ 2023។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ត្រូវបានបង្កត់ចំនួនមួយដុល្លារអាមេរិក ឬមួយពាន់រៀលដែលជិតបំផុតលុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

4. ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសាច់ប្រាក់ងាយស្រួល។ ព័ត៌មានអំពីទ្រព្យសកម្ម និងបំណុលដែលមានរយៈពេលខ្លី និងរយៈពេលវែងត្រូវបានបង្ហាញនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យសកម្ម និងបំណុលដែលលើសពី 12 ខែ គឺត្រូវបានចាត់ទុកជាទ្រព្យសកម្មរយៈពេលវែង និងបំណុលរយៈពេលវែង។

5. ការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និង ចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ក. ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យ ដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- កំណត់សម្គាល់ 35(vi)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ 35(vii)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រដែលបញ្ចូលព័ត៌មានការប្រមើលមើលអនាគតទៅក្នុងការវាស់វែងលើការរំពឹងទុក លើការខាតបង់ឥណទាន ("ECL") និងការជ្រើសរើស និងការអនុម័តលើម៉ូឌុល ដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ខ. ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឱ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- កំណត់សម្គាល់ 35(vi)៖ ការវាស់វែងលើតម្លៃសម្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបាន។
- កំណត់សម្គាល់ 35(vii)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងម៉ូឌុល នៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលមើលអនាគត។
- កំណត់សម្គាល់ 35(viii)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរទឹកប្រាក់ ដែលអាចប្រមូលមកវិញបាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

6. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវបានប្តូររូបិយប័ណ្ណដោយរបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល បានបំពេញតាមលក្ខខណ្ឌតម្លៃនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ស.គ.អ.ក 21 -ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទរាយការណ៍ហើយ ដើមទុន និងគណនីមូលធនផ្សេងៗត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថា មានកំរិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណ នាថ្ងៃប្រតិបត្តិការ ដោយសារតែអត្រាប្តូររូបិយប័ណ្ណមិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា "ទុនបម្រុងពីការប្តូររូបិយប័ណ្ណ" នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាខ្មែររៀល ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ចុះថ្ងៃទី 11 ខែមេសា ឆ្នាំ 2016 និងត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការក្នុង 1 ដុល្លារអាមេរិក ដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ("NBC") ៖

	អត្រានាកាលបរិច្ឆេទរាយការណ៍	អត្រាប្តូរ*
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	1 ដុល្លារអាមេរិក = 4,117 រៀល	4,087 រៀល
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	1 ដុល្លារអាមេរិក = 4,074 រៀល	4,068 រៀល

*អត្រាប្តូរប្រាក់ជាមធ្យមត្រូវបានកំណត់ដោយប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារជាតិ នៃ កម្ពុជា

តួលេខប្រាក់រៀលនេះ គឺសម្រាប់ការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

7. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
សាច់ប្រាក់ក្នុងដៃ	36,229,431	34,297,265	149,156,567	139,727,058
សាច់ប្រាក់ក្នុងធនាគារដែលមានកាលសន្តិចជាង 3 ខែ៖				
សាច់ប្រាក់នៅធនាគារជាតិ នៃកម្ពុជា	142,333,695	240,103,823	585,987,822	978,182,975
សាច់ប្រាក់នៅធនាគារនានា	57,177,114	31,422,527	235,398,179	128,015,375
	235,740,240	305,823,615	970,542,568	1,245,925,408
ដក៖ សិរិទានធនលើឱនភាពនៃតម្លៃ	(277,696)	(161,012)	(1,143,274)	(655,963)
	235,462,544	305,662,603	969,399,294	1,245,269,445

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

7. សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ត)

បម្រែបម្រួលលើសិទ្ធិធនលើឱនភាពនៃតម្លៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល មានដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
នាថ្ងៃទី 1 ខែមករា	161,012	352,715	655,963	1,426,732
ការទទួលស្គាល់ចំណេញ ឬខាត (កំណត់សម្គាល់ 30)	116,684	(191,703)	476,888	(779,848)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	10,423	9,079
នាថ្ងៃទី 31 ខែធ្នូ	277,696	161,012	1,143,274	655,963

សមតុល្យដុលនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធភាព	235,740,240	305,823,615	970,542,568	1,245,925,408
សម្ព័ន្ធភាព	-	-	-	-
	235,740,240	305,823,615	970,542,568	1,245,925,408

8. ប្រាក់បញ្ញើនៅធនាគារនានា

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ធនាគារជាតិ នៃ កម្ពុជា	3,517,595	6,300,500	14,481,939	25,668,237
ធនាគារនានា	25,453,601	2,083,060	104,792,475	8,486,387
	28,971,196	8,383,560	119,274,414	34,154,624
ដក៖ សិទ្ធិធនលើឱនភាពនៃតម្លៃ	(368,337)	(10,832)	(1,516,443)	(44,130)
	28,602,859	8,372,728	117,757,971	34,110,494

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

8. ប្រាក់បញ្ញើនៅធនាគារនានា (ត)

បម្រែបម្រួលលើសិទ្ធិធនលើឱនភាពនៃតម្លៃប្រាក់បញ្ញើនៅធនាគារនានា មានដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
នាថ្ងៃទី 1 ខែមករា	10,832	95,734	44,130	387,244
ទទួលស្គាល់ក្នុងចំណេញ ឬខាត (កំណត់សម្គាល់ 30)	357,505	(84,902)	1,461,123	(345,381)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	11,190	2,267
នាថ្ងៃទី 31 ខែធ្នូ	368,337	10,832	1,516,443	44,130

ប្រាក់បញ្ញើដុលនៅធនាគារនានាត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ក. តាមកាលកំណត់៖				
ក្នុងរយៈពេល 1 ខែ	5,442,903	2,083,060	22,408,432	8,486,386
> 1 ទៅ 3 ខែ	13,524,855	6,300,500	55,681,828	25,668,238
> 3 ទៅ 6 ខែ	10,003,438	-	41,184,154	-
	28,971,196	8,383,560	119,274,414	34,154,624
ខ. តាមរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	23,965,896	8,383,560	98,667,594	34,154,624
ប្រាក់រៀល	5,005,300	-	20,606,820	-
ផ្សេងៗ	-	-	-	-
	28,971,196	8,383,560	119,274,414	34,154,624

គ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

ធនាគារជាតិ នៃ កម្ពុជា
ធនាគារក្នុងស្រុកផ្សេងៗ

	2022	2021
ធនាគារជាតិ នៃ កម្ពុជា	0.16% - 3.11%	0.04% - 0.24%
ធនាគារក្នុងស្រុកផ្សេងៗ	0.05% - 3.45%	1.20% - 3.25%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

9. ប្រាក់តម្កល់តាមច្បាប់

កំណត់សម្គាល់	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ប្រាក់តម្កល់ធានាលើដើមទុន	7,500,000	7,500,000	30,877,500	30,555,000
ប្រាក់បម្រុងកាតព្វកិច្ចលើ ប្រាក់បញ្ញើរបស់អតិថិជន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	66,154,932	63,688,940	272,359,855	259,468,742
	73,654,932	71,188,940	303,237,355	290,023,742

ក. ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ7-01-136 ចុះថ្ងៃទី 15 ខែតុលា ឆ្នាំ 2001 ធនាគារត្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនរបស់ខ្លួន។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាន នៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ នៅក្នុងអំឡុងការិយបរិច្ឆេទនេះ ធនាគារទទួលបានការប្រាក់ក្នុងអត្រា 0.37% ក្នុងមួយឆ្នាំ (2021: 0.04% ក្នុងមួយឆ្នាំ)។

ខ. ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងកម្ចីពីអនិវាសន៍

ប្រាក់បម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា 8% ចំពោះប្រាក់រៀល និង 12.50% ចំពោះរូបិយប័ណ្ណផ្សេងៗនៃសមតុល្យសរុបនៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុអនិវាសន៍ និង ប្រាក់កម្ចីអនិវាសន៍។ យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ7-018-282 ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់ទេ ចាប់ពីថ្ងៃទី 20 ខែសីហា ឆ្នាំ 2018 ។

នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2020 ធនាគារជាតិ នៃ កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (“RRR”) លើប្រាក់រៀលពី 8% មកត្រឹម 7%។ សម្រាប់រូបិយប័ណ្ណបរទេស អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រូវបានកាត់បន្ថយពី 12.50% មកត្រឹម 7% ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 លើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

នៅថ្ងៃទី 9 ខែមករា ឆ្នាំ 2023 ធនាគារជាតិ នៃ កម្ពុជាបានចេញប្រកាសលេខ ធ7-023-005 ប្រ.ក. ស្តីពីការបន្ថែមអត្រាប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើសម្រាប់រូបិយប័ណ្ណផ្សេងៗនិងតម្លើងទៅ 9% ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2023 និង 12.5% ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2024 តទៅ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

10. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ឥណទានមានកាលកំណត់	521,564,813	477,799,345	2,147,282,335	1,946,554,532
ឥណទានវិបាក	60,452,196	45,044,513	248,881,690	183,511,346
ឥណទានផ្តល់សម្រាប់ទិញគេហដ្ឋាន	209,700,992	198,721,590	863,338,984	809,591,758
ឥណទានហិរញ្ញវត្ថុពាណិជ្ជកម្ម	196,488,631	189,005,796	808,943,694	770,009,613
ប័ណ្ណឥណទាន	2,654,211	1,091,308	10,927,387	4,445,989
ឥណទាន និងបុរេប្រទាន – ដុល	990,860,843	911,662,552	4,079,374,090	3,714,113,238
ដក៖ សិរិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(13,913,754)	(7,419,349)	(57,282,925)	(30,226,429)
ឥណទាន និងបុរេប្រទាន – សុទ្ធ	976,947,089	904,243,203	4,022,091,165	3,683,886,809

(i) បម្រែបម្រួលនៃសិរិធានធនលើការខាតបង់ឱនភាពនៃតម្លៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន មានដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
នាថ្ងៃទី 1 ខែមករា	7,419,349	6,815,999	30,226,429	27,570,716
សិរិធានធនសម្រាប់ឱនភាពនៃតម្លៃខាតបង់ក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់ 30)	6,619,419	663,785	27,053,565	2,700,277
លុបចោលក្នុងការិយបរិច្ឆេទ	(125,014)	(60,435)	(510,932)	(245,850)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	513,863	201,286
នាថ្ងៃទី 31 ខែធ្នូ	13,913,754	7,419,349	57,282,925	30,226,429

(ii) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
តាមកាលកំណត់៖				
រយៈពេល 1 ខែ	51,882,777	50,974,941	213,601,393	207,671,910
> 1 ទៅ 3 ខែ	134,553,727	133,699,842	553,957,694	544,693,156
> 3 ទៅ 6 ខែ	155,529,450	165,783,693	640,314,746	675,402,765
> 6 ទៅ 12 ខែ	126,722,244	98,450,874	521,715,479	401,088,861
> 1 ទៅ 3 ឆ្នាំ	117,496,124	115,687,297	483,731,543	471,310,048
> 3 ទៅ 5 ឆ្នាំ	99,855,405	70,417,994	411,104,700	286,882,908
លើសពី 5 ឆ្នាំ	304,821,116	276,647,911	1,254,948,535	1,127,063,590
	990,860,843	911,662,552	4,079,374,090	3,714,113,238

សម្រាប់ការិយបរិច្ឆេទលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល សូមមើលកំណត់សម្គាល់ 33 ខ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

11. ទ្រព្យសកម្មផ្សេងៗ

		ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
		ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ចំណាយបង់មុនសម្រាប់ អត្ថប្រយោជន៍របស់បុគ្គលិក	(i)	7,833,578	7,225,100	32,250,841	29,435,057
ប្រាក់កក់ និងចំណាយបង់មុន		3,734,818	3,597,315	15,376,246	14,655,462
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	(ii)	1,307,816	85,567	5,384,278	348,600
ផ្សេងៗ		27,982	26,476	115,202	107,863
		12,904,194	10,934,458	53,126,567	44,546,982

(i) នេះតំណាងឱ្យភាពខុសគ្នារវាង តម្លៃសមស្របនៃប្រាក់កម្ចីរបស់បុគ្គលិក ដែលបានផ្តល់តាមអត្រាការប្រាក់ទាបជាងអត្រាការប្រាក់ទីផ្សារ និង តម្លៃសមស្របនៃប្រាក់កម្ចីទាំងនោះទៅឱ្យអតិថិជន។ ធនាគារបានកត់ត្រាភាពខុសគ្នានេះ ជាប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិកដែលបានបង់ មុន និង ត្រូវរំលស់ដោយប្រើប្រាស់មូលដ្ឋានរំលស់ថេរទៅតាមថេរវាលនៃកិច្ចសន្យានៃប្រាក់កម្ចីរបុគ្គលិក។

(ii) នេះតំណាងឱ្យឧបករណ៍ហិរញ្ញវត្ថុ ដែលធនាគារបានចុះកិច្ចព្រមព្រៀងលើឧបករណ៍ផ្លាស់ប្តូរអត្រាប្រាក់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។ ធនាគារប្រើឧបករណ៍និស្សន្ទ ដើម្បីទប់ស្កាត់ហានិភ័យរូបិយប័ណ្ណ។

12. ទ្រព្យសកម្មអរូបី

		2022	2021	2022	2021
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
កុំព្យូទ័រសូហ្វ្វែរ					
ថ្លៃដើម					
នាថ្ងៃទី 1 ខែមករា		13,530,842	196,184	55,124,650	793,564
ការទិញបន្ថែម		448,759	13,787,808	1,834,078	56,088,803
ការលុបចោល		-	(453,150)	-	(1,843,414)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	595,289	85,697
នាថ្ងៃទី 31 ខែធ្នូ		13,979,601	13,530,842	57,554,017	55,124,650
ដក៖ រំលស់បង្គរ					
នាថ្ងៃទី 1 ខែមករា		92,690	6,650	377,619	26,899
រំលស់		2,022,464	89,350	8,265,815	363,476
ការលុបចោល		-	(3,310)	-	(13,465)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	64,655	709
នាថ្ងៃទី 31 ខែធ្នូ		2,115,154	92,690	8,708,089	377,619
តម្លៃយោង					
នាថ្ងៃទី 31 ខែធ្នូ		11,864,447	13,438,152	48,845,928	54,747,031

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

13. ទ្រព្យសម្បត្តិ និងបរិក្ខារ

2022	កុំព្យូទ័រ	គ្រឿងសង្ហារឹម និងសម្ភារ ការិយាល័យ	យានយន្ត	ការជួសជុល កែលម្អ	ការងារកំពុង ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
ថ្លៃដើម						
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2022	5,043,064	2,832,195	778,340	8,610,996	104,556	17,369,151
ការទិញបន្ថែម	387,834	302,250	-	501,297	2,862,042	4,053,423
ការផ្ទេរ	-	-	-	-	(1,191,382)	(1,191,382)
ការចាត់ថ្នាក់ឡើងវិញ	-	(7,517)	-	7,517	-	-
ការលុបចោល	(23,516)	-	-	(351,787)	-	(375,303)
ការលក់ចេញ	(21,224)	(11,406)	-	(609,329)	-	(641,959)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	5,386,158	3,115,522	778,340	8,158,694	1,775,216	19,213,930
ដក៖ រំលស់បង្គរ						
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2022	2,522,939	1,502,388	338,904	6,969,048	-	11,333,280
រំលស់	893,484	423,837	155,120	527,189	-	1,999,630
ការចាត់ថ្នាក់ឡើងវិញ	-	(809)	-	809	-	-
ការលុបចោល	(17,236)	-	-	(250,722)	-	(267,958)
ការលក់ចេញ	(21,224)	(11,134)	-	(609,329)	-	(641,687)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	3,377,963	1,914,282	494,024	6,636,995	-	12,423,265
តម្លៃយោង						
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	2,008,195	1,201,240	284,316	1,521,699	1,775,216	6,790,666

នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 មានទ្រព្យសម្បត្តិ និងបរិក្ខារដែលបានដករំលស់អស់ ជាមួយថ្លៃដើមចំនួន 8,262,812 ដុល្លារអាមេរិក (ឆ្នាំ 2021៖ 7,696,276 ដុល្លារ អាមេរិក) នៅតែប្រើប្រាស់។ ទ្រព្យសម្បត្តិ និងបរិក្ខារលុបចោល រួមបញ្ចូលទាំងទ្រព្យសម្បត្តិ និងបរិក្ខារបានដករំលស់អស់ ជាមួយថ្លៃដើមចំនួន 1,017,262 ដុល្លារអាមេរិក (ឆ្នាំ 2021៖ 365,862 ដុល្លារអាមេរិក)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

13. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

2021	កុំព្យូទ័រ		យានយន្ត	ការផ្គត់ផ្គង់		ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងសម្ភារៈការិយាល័យ		ដុល្លារអាមេរិក	ដុល្លារអាមេរិក		
ថ្ងៃដើម							
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2021	3,434,595	2,107,474	778,342	7,632,202	114,617	14,067,230	56,901,945
ការទិញបន្ថែម	-	-	-	1,264,844	3,770,523	5,035,367	20,483,873
ការផ្ទេរ	1,700,209	815,532	-	-	(3,780,584)	(1,264,843)	(5,145,381)
ការលុបចោល	(48,497)	(24,288)	-	(22,056)	-	(94,841)	(385,813)
ការលក់ចេញ	(43,243)	(66,523)	-	(263,994)	-	(373,760)	(1,520,456)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	427,761
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	5,043,064	2,832,195	778,342	8,610,996	104,556	17,369,153	70,761,929
ដក៖ រំលស់បង្គរ							
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2021	2,117,444	1,295,671	183,784	6,856,939	-	10,453,839	42,285,778
រំលស់	448,447	285,115	155,120	392,003	-	1,280,685	5,209,827
ការលុបចោល	(568)	(12,446)	-	(15,900)	-	(28,914)	(117,622)
ការលក់ចេញ	(42,384)	(65,952)	-	(263,994)	-	(372,330)	(1,514,638)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	308,437
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	2,522,939	1,502,388	338,904	6,969,048	-	11,333,280	46,171,782
តម្លៃយោង							
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	2,520,125	1,329,807	439,438	1,641,948	104,556	6,035,873	24,590,147

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

14. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 17 ។

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	8,337,793	6,821,459	34,326,694	27,790,624

ធនាគារជួលអគារ និងការិយាល័យសម្រាប់ប្រតិបត្តិការ។ ព័ត៌មានអំពីភតិសន្យាដែលធនាគារ ជាភតិកៈត្រូវបានបង្ហាញដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម				
នាថ្ងៃទី 1 ខែមករា	6,821,459	2,802,257	27,790,624	11,335,130
ការទិញបន្ថែម	2,952,867	5,288,209	12,068,367	21,512,434
រំលស់សម្រាប់ការិយបរិច្ឆេទ	(1,436,533)	(1,269,007)	(5,871,110)	(5,162,320)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	338,813	105,380
នាថ្ងៃទី 31 ខែធ្នូ	8,337,793	6,821,459	34,326,694	27,790,624

15. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
គណនីចរន្ត (*)	311,788,255	378,363,006	1,283,632,246	1,541,450,886
គណនីសន្សំ	126,617,019	160,680,564	521,282,267	654,612,618
ប្រាក់បញ្ញើមានកាលកំណត់	465,698,759	330,779,099	1,917,281,791	1,347,594,050
	904,104,033	869,822,669	3,722,196,304	3,543,657,554

(*) រួមបញ្ចូលប្រាក់បញ្ញើមានកម្រិត ដែលមិនទទួលបានការប្រាក់ ហើយត្រូវបានរក្សាទុកជាបន្ទាត់ពាណិជ្ជកម្ម និងមានការធានាជូនចំពោះអតិថិជន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

15. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
ក. តាមកាលកំណត់៖				
រយៈពេល 1 ខែ	473,262,546	579,622,004	1,948,421,903	2,361,380,044
> 1 ទៅ 3 ខែ	115,351,318	115,113,335	474,901,376	468,971,727
> 3 ទៅ 6 ខែ	150,953,031	77,543,731	621,473,629	315,913,160
> 6 ទៅ 12 ខែ	142,337,576	51,892,489	586,003,800	211,410,000
1 ទៅ 3 ឆ្នាំ	12,902,678	25,755,498	53,120,325	104,927,899
3 ទៅ 5 ឆ្នាំ	9,296,884	19,895,612	38,275,271	81,054,724
	904,104,033	869,822,669	3,722,196,304	3,543,657,554
ខ. តាមប្រភេទអតិថិជន៖				
សាជីវកម្ម	324,220,527	386,076,478	1,334,815,910	1,572,875,571
ឯកត្តជន	553,874,467	454,481,631	2,280,301,180	1,851,558,165
ផ្សេងៗ	26,009,039	29,264,560	107,079,214	119,223,818
	904,104,033	869,822,669	3,722,196,304	3,543,657,554
គ. តាមនិវាសនដ្ឋាន៖				
និវាសន	903,870,573	869,139,830	3,721,235,149	3,540,875,667
អនិវាសន	233,460	682,839	961,155	2,781,887
	904,104,033	869,822,669	3,722,196,304	3,543,657,554
ឃ. តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធព្យាគី	832,248,140	779,625,645	3,426,365,593	3,176,194,878
សម្ព័ន្ធព្យាគី	71,855,893	90,197,024	295,830,711	367,462,676
	904,104,033	869,822,669	3,722,196,304	3,543,657,554

	ឆ្នាំ 2022	ឆ្នាំ 2021
ង. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖		
គណនីចរន្ត	0.00% - 2.00%	0.00% - 2.00%
គណនីសន្សំ	0.00% - 5.00%	0.00% - 2.50%
ប្រាក់បញ្ញើមានកាលកំណត់	0.00% - 8.00%	0.00% - 8.00%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

16. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
តាមរយៈគណនីអតិថិជន៖				
គណនីចរន្ត	19,622,538	36,649,776	80,785,989	149,311,187
គណនីសន្សំ	2,776	12,303	11,429	50,122
ប្រាក់បញ្ញើមានកាលកំណត់	97,471,514	106,562,157	401,290,223	434,134,229
	117,096,828	143,224,236	482,087,641	583,495,538
តាមរយៈគណនីធនាគារជាតិ នៃ កម្ពុជា៖				
ប្រាក់បញ្ញើមានកាលកំណត់	70,914,609	66,688,677	291,955,445	271,689,670
	188,011,437	209,912,913	774,043,086	855,185,208

ប្រាក់បញ្ញើរបស់ធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ក. តាមកាលកំណត់៖				
រយៈពេល 1 ខែ	46,054,197	73,574,916	189,605,129	299,744,208
2 ទៅ 3 ខែ	40,893,104	31,428,605	168,356,909	128,040,137
4 ទៅ 6 ខែ	28,521,930	60,503,148	117,424,786	246,489,825
7 ទៅ 12 ខែ	35,119,469	18,110,058	144,586,854	73,780,376
1 ទៅ 3 ឆ្នាំ	37,422,737	26,296,186	154,069,408	107,130,662
	188,011,437	209,912,913	774,043,086	855,185,208
ខ. តាមនិវាសនដ្ឋាន៖				
និវាសន	188,011,437	209,912,913	774,043,086	855,185,208
គ. តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធព្យាគី	114,075,416	95,561,900	469,648,488	389,319,181
សម្ព័ន្ធព្យាគី	73,936,021	114,351,013	304,394,598	465,866,027
	188,011,437	209,912,913	774,043,086	855,185,208

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

16. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

	2022	2021
យ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖		
គណនីចរន្ត	0.00% - 0.75%	0.00% - 1.25%
គណនីសន្សំ	0.25%	0.00% - 0.25%
ប្រាក់បញ្ញើមានកាលកំណត់	0.00% - 6.50%	0.00% - 6.00%

17. បំណុលភតិសន្យា

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	1,394,315	1,398,463	5,740,395	5,697,338
រយៈពេលវែង	7,403,492	5,752,586	30,480,176	23,436,036
	8,797,807	7,151,049	36,220,571	29,133,374
ការវិភាគតាមកាលសន្ត - លំហូរទឹកប្រាក់តាមកិច្ចសន្យាមិនបានធ្វើអប្បបរមា				
តិចជាង 1 ឆ្នាំ	383,333	137,111	1,578,182	558,590
1 ឆ្នាំ ទៅ 5 ឆ្នាំ	1,616,258	2,143,921	6,654,134	8,734,334
លើសពី 5 ឆ្នាំ	9,471,009	7,575,149	38,992,144	30,861,157
បំណុលភតិសន្យាមិនបានធ្វើអប្បបរមាសរុប	11,470,600	9,856,181	47,224,460	40,154,081

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី 1 ខែមករា	7,151,049	3,121,721	29,133,374	12,627,361
ការទិញបន្ថែម	2,952,867	5,288,210	12,068,367	21,512,438
ចំណាយការប្រាក់	460,857	263,640	1,883,523	1,072,488
ការទូទាត់	(1,766,966)	(1,522,522)	(7,221,590)	(6,193,619)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	356,897	114,706
នាថ្ងៃទី 31 ខែធ្នូ	8,797,807	7,151,049	36,220,571	29,133,374

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

17. បំណុលភតិសន្យា (ត)

ចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ចំណាយការប្រាក់លើបំណុលភតិសន្យា	460,857	263,640	1,883,523	1,072,488
ចំណាយពាក់ព័ន្ធភតិសន្យាលើទ្រព្យសកម្មមានរយៈពេលខ្លី និងមានតម្លៃទាប	432,495	359,224	1,767,607	1,461,323
	893,352	622,864	3,651,130	2,533,811

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ទឹកប្រាក់សរុបបានបង់លើភតិសន្យា	1,306,109	1,258,882	5,338,067	5,121,132

18. បំណុលផ្សេងៗ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
សិទ្ធិទទួលបានរបស់និយោជិត	1,727,082	1,307,719	7,110,397	5,327,647
ចំណាយបង្ក	1,337,088	846,734	5,504,791	3,449,594
មូលប្បទានបំប្រែរបស់ធនាគារិក	189,318	30,429	779,424	123,968
ពន្ធផ្សេងៗត្រូវទូទាត់	697,162	2,378,056	2,870,216	9,688,200
ផ្សេងៗ	105,269	237,922	433,392	969,294
	4,055,919	4,800,860	16,698,220	19,558,703

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

19. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

សំវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សំវិធានធនលើការទូទាត់សំណងអតីតភាពការងារ ដែលត្រូវបានគណនាមិនឱ្យលើសពីចំនួនអតិបរមាស្មើនឹង 6 ខែ នៃប្រាក់បៀវត្សសុទ្ធរបស់និយោជិត (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត) ដែលមានអតីតភាពការងារមុនឆ្នាំ 2019 ដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2018 និងបន្ទាប់មកប្រកាសនេះ ត្រូវបានធ្វើវិសោធនកម្មយោងតាមសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី 22 ខែមីនា ឆ្នាំ 2019។

នៅថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2020 រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ជាជម្រើស ទៅកាន់រោងចក្រ សហគ្រាស និងគ្រឹះស្ថានពាណិជ្ជកម្មគ្រប់វិស័យទាំងអស់ ក្នុងការពន្យារនូវការទូទាត់នៃសំណងអតីតភាពការងារមុនឆ្នាំ 2019 និងប្រាក់អតីតភាពការងារបច្ចុប្បន្នសម្រាប់ឆ្នាំ 2021 រហូតដល់ 2022។ ធនាគារបានជ្រើសរើសយកការអនុលោមតាមបទប្បញ្ញត្តិ ដែលក្នុងនោះធនាគារបានទូទាត់សំណងអតីតភាពការងារបច្ចុប្បន្នសម្រាប់ឆ្នាំ 2022 ហើយបានចាប់ផ្តើមទូទាត់ប្រាក់បំណាច់អតីតភាពការងារពីខែមិថុនា ឆ្នាំ 2022 ។

20. ពន្ធលើប្រាក់ចំណេញ

ក. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ទ្រព្យសកម្មពន្ធពន្យារ	2,735,099	3,240,999	11,260,403	13,203,830
បំណុលពន្ធពន្យារ	(1,925,829)	(1,381,405)	(7,928,638)	(5,627,844)
ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	809,270	1,859,594	3,331,765	7,575,986

ទ្រព្យសកម្មពន្ធពន្យារ/(បំណុល) រួមមានគណនីដូចខាងក្រោម៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
លើសលើទ្រព្យសកម្មប្តី និងអ្នកប្តី	238,823	121,941	983,234	496,788
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(1,667,559)	(1,364,292)	(6,865,340)	(5,558,126)
បំណុលភតិសន្យា	1,759,561	1,255,003	7,244,113	5,112,882
សំវិធានធនលើឱនភាពតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ និងកិច្ចសន្យាក្រៅតារាងតុល្យការ	309,533	1,430,210	1,274,347	5,826,676
ផ្សេងៗ	168,912	416,732	695,411	1,697,766
	809,270	1,859,594	3,331,765	7,575,986

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

20. ពន្ធលើប្រាក់ចំណេញ (ត)

ក. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ (ត)

ទ្រព្យសកម្មពន្ធពន្យារ/(បំណុល) រួមមានគណនីដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី 1 ខែមករា	1,859,594	2,008,625	7,575,986	8,124,888
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត	(1,050,324)	(149,031)	(4,292,674)	(606,258)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	48,453	57,356
នាថ្ងៃទី 31 ខែធ្នូ	809,270	1,859,594	3,331,765	7,575,986

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី 1 ខែមករា	2,874,254	1,461,051	11,709,711	5,909,951
ចំណាយពន្ធលើប្រាក់ចំណូល	2,499,281	3,338,868	10,214,561	13,582,515
សំវិធានធនលើស/ ខ្វះពីការិយបរិច្ឆេទមុន	(578,228)	212,398	(2,363,218)	864,035
ផ្សេងៗ	511,126	-	2,088,972	-
ពន្ធលើប្រាក់ចំណេញបានបង់	(2,833,939)	(2,138,063)	(11,582,309)	(8,697,640)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	111,541	50,850
នាថ្ងៃទី 31 ខែធ្នូ	2,472,494	2,874,254	10,179,258	11,709,711

គ. ចំណាយពន្ធលើប្រាក់ចំណូល

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	2,432,179	3,551,266	9,940,316	14,446,550
ពន្ធពន្យារ	1,050,324	149,031	4,292,674	606,258
	3,482,503	3,700,297	14,232,990	15,052,808

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

20. ពន្ធលើប្រាក់ចំណេញ (ត)

គ. ចំណាយពន្ធលើប្រាក់ចំណូល (ត)

ការរៀងរៀងផ្គត់ផ្គង់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ 20% លើចំណេញជាប់ពន្ធ ដូចបានបង្ហាញនៅក្នុងប្រាក់ចំណេញ ឬខាត មានដូចខាងក្រោម៖

	2022			2021		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	%
ប្រាក់ចំណេញមុនពន្ធដកពន្ធ	17,671,478	72,223,330		12,003,302	48,829,433	
ពន្ធលើប្រាក់ចំណេញតាមអត្រាផ្លូវការ 20%	3,534,296	14,444,668	20	2,400,660	9,765,885	20
ចំណាយមិនអាចកាត់កងបាន	15,309	62,568	0	1,087,239	4,422,888	9
សិទ្ធិធនធានខ្លះ/លើសពីការិយបរិច្ឆេទមុន	(578,228)	(2,363,218)	3	212,398	864,035	2
ផ្សេងៗ	511,126	2,088,972	3	-	-	0
ចំណាយពន្ធលើប្រាក់ចំណូល	3,482,503	14,232,990	20	3,700,297	15,052,808	31

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យចុងក្រោយ និងអនុម័តពីអាជ្ញាធរពន្ធដារ ។

21. ដើមទុន

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2021	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ភាគហ៊ុនមានតម្លៃ 100 ដុល្លារអាមេរិក ក្នុងមួយហ៊ុន៖				
ដើមទុនបានបែងចែក និងបានបង់គ្រប់ចំនួន 750,000 ហ៊ុន (2021: 750,000 ហ៊ុន)	75,000,000	75,000,000	300,000,000	300,000,000

ពុំមានការផ្លាស់ប្តូរនៅក្នុងភាគហ៊ុន និងរចនាសម្ព័ន្ធភាគហ៊ុនក្នុងការិយបរិច្ឆេទនោះទេ។ នាការិយបរិច្ឆេទរបាយការណ៍នេះ រចនាសម្ព័ន្ធភាគហ៊ុន មានដូចខាងក្រោម៖

បានចុះបញ្ជី បានបោះផ្សាយ និងបានបង់គ្រប់ចំនួន						
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022			នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021			
ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	%	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	%	
Royal Group Finance Co., Ltd	337,500	33,750,000	45	337,500	33,750,000	45
J Trust Co. Ltd.	412,500	41,250,000	55	412,500	41,250,000	55
	750,000	75,000,000	100	750,000	75,000,000	100

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

22. ទុនបម្រុងទុក

មិនមានការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងទុក នៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ។ (ឆ្នាំ 2021: 13,000,000 ដុល្លារអាមេរិក)។

23. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិតំណាងឱ្យបម្រុងសិទ្ធិធនធានលើឱនភាពនៃតម្លៃ ដែលអនុលោមតាម ស.វ.ទ.ហ.អ.ក និងសិទ្ធិធនធានតាមបទប្បញ្ញត្តិ តាមមាត្រា 73 នៃប្រកាសលេខ ធ7-017-334 ដែលត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2017 ។

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិចំនួន 7,412,552 ដុល្លារអាមេរិក (ឆ្នាំ 2021: ផ្ទេរប្រាក់ចំណេញ រក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិចំនួន 1,055,568 ដុល្លារអាមេរិក)។

24. ចំណូលពីការប្រាក់

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន	79,194,677	62,972,383	323,668,645	256,171,654
ប្រាក់បញ្ញើនៅធនាគារនានា	614,789	12,782	2,512,643	51,997
ប្រាក់តម្កល់នៅធនាគារជាតិ នៃ កម្ពុជា	1,079,048	61,072	4,410,069	248,441
	80,888,514	63,046,237	330,591,357	256,472,092

ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន
ប្រាក់បញ្ញើនៅធនាគារនានា
ប្រាក់តម្កល់នៅធនាគារជាតិ នៃ កម្ពុជា

25. ចំណាយលើការប្រាក់

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
ប្រាក់បញ្ញើមានកាលកំណត់	23,738,725	18,829,714	97,020,169	76,599,277
ប្រាក់បញ្ញើសន្សំ	2,418,838	966,775	9,885,790	3,932,841
គណនីចរន្ត	1,468,192	1,466,855	6,000,501	5,967,166
ប្រាក់បញ្ញើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	2,344,357	1,595,251	9,581,387	6,489,481
ប្រាក់កម្ចី	-	77,589	-	315,631
បំណុលកតិសន្យា	460,857	263,640	1,883,523	1,072,488
	30,430,969	23,199,824	124,371,370	94,376,884

ប្រាក់បញ្ញើមានកាលកំណត់
ប្រាក់បញ្ញើសន្សំ
គណនីចរន្ត
ប្រាក់បញ្ញើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ
ប្រាក់កម្ចី
បំណុលកតិសន្យា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

26. ចំណូលកម្រៃ និងជើងសាសុទ្ធ

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ចំណូលពាណិជ្ជ និងការទូទាត់	4,789,612	4,214,843	19,575,144	17,145,981
កម្រៃបានមកពីការផ្តល់ឥណទាន	1,164,039	797,997	4,757,427	3,246,252
ចំណូលកម្រៃ ផ្សេងៗ	652,302	390,906	2,665,958	1,590,206
	6,605,953	5,403,746	26,998,529	21,982,439
ចំណាយលើចំណូលកម្រៃ និងកម្រៃជើងសា	(124,628)	(134,251)	(509,355)	(546,133)
កម្រៃធនាគារ	(1,915,155)	(1,230,128)	(7,827,238)	(5,004,161)
	(2,039,783)	(1,364,379)	(8,336,593)	(5,550,294)
ចំណូលសុទ្ធពីចំណូលកម្រៃ និងកម្រៃជើងសា	4,566,170	4,039,367	18,661,936	16,432,145
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	3,387,666	1,457,539	13,845,392	5,929,269
	7,953,836	5,496,906	32,507,328	22,361,414

27. ចំណាយលើបុគ្គលិក

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	13,510,590	11,981,661	55,217,781	48,741,397
ប្រាក់រង្វាន់តបស្នង	1,724,153	1,298,269	7,046,613	5,281,358
ចំណាយលើប្រាក់បំណាច់អតីតភាពការងារ	798,578	921,722	3,263,788	3,749,565
ប្រាក់សោធននិវត្តន៍	492,408	424,258	2,012,471	1,725,882
ផ្សេងៗ	1,715,325	1,494,297	7,010,535	6,078,800
	18,241,054	16,120,207	74,551,188	65,577,002

28. រំលស់លើទ្រព្យសកម្មរូបិយ និងអរូបិយ

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
រំលស់ទ្រព្យសកម្មរូបិយ (កំណត់សម្គាល់ 12)	2,022,465	89,350	8,265,815	363,476
រំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ 13)	1,999,630	1,280,685	8,172,488	5,209,827
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ 14)	1,436,533	1,269,007	5,871,110	5,162,320
	5,458,628	2,639,042	22,309,413	10,735,623

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

29. ចំណាយទូទៅ និងរដ្ឋបាល

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ចំណាយលើការផ្តល់សេវាប្រចាំថ្ងៃ និងការផ្តល់រយៈពេលខ្លី	432,495	359,224	1,767,607	1,461,323
ចំណាយថ្លៃទឹកភ្លើង និងចំណាយផ្សេងៗ	541,427	488,191	2,212,812	1,985,961
ចំណាយលើទំនាក់ទំនងទិន្នន័យ	519,055	98,268	2,121,378	399,754
ចំណាយទាក់ទងនឹងកុំព្យូទ័រ	3,835,609	6,331,504	15,676,134	25,756,558
ចំណាយផ្សាយពាណិជ្ជកម្ម	313,809	258,324	1,282,537	1,050,862
ចំណាយពន្ធភាគីកម្ម និងអាករលើតម្លៃ បន្ថែម	826,474	521,606	3,377,799	2,121,893
ចំណាយការធ្វើដំណើរ	98,355	69,486	401,977	282,669
តែមប្រៃសណីយ៍ និងសម្ភារការិយាល័យ	145,651	162,238	595,276	659,984
ថ្លៃវិជ្ជាជីវៈ	609,315	2,634,771	2,490,270	10,718,248
ទូរស័ព្ទ	63,825	77,438	260,853	315,018
ការដឹកជញ្ជូន	72,455	73,996	296,124	301,016
ការខាតបង់លើការក្លែងបន្លំដែលមិនទាក់ទងការផ្តល់ឥណទាន	367	2,203	1,500	8,962
កម្រៃអគ្គិសនី និងសមាជិកភាព	508,613	484,398	2,078,701	1,970,531
ចំណាយលើការការពារសុវត្ថិភាព	456,455	422,571	1,865,532	1,719,019
ការខាតបង់លើការលក់ចេញទ្រព្យសម្បត្តិ និងបរិក្ខារផ្សេងៗ	107,621	516,951	439,847	2,102,957
	1,614,228	1,769,464	6,597,350	7,198,180
សរុប	10,145,754	14,270,633	41,465,697	58,052,935

30. ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ 10)	6,619,419	663,785	27,053,565	2,700,277
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (កំណត់សម្គាល់ 7)	116,684	(191,703)	476,888	(779,848)
ប្រាក់បញ្ញើនៅធនាគារនានា (កំណត់សម្គាល់ 8)	357,506	(84,902)	1,461,127	(345,381)
កិច្ចសន្យាប្រាក់តារាងតុល្យការ (កំណត់សម្គាល់ 31)	(199,142)	(77,045)	(813,893)	(313,419)
	6,894,467	310,135	28,177,687	1,261,629

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

31. ការសន្យា និងយថាភាព

ក. ប្រតិបត្តិការ

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យា និងកើតឡើងនូវយថាភាពមួយចំនួនតាម ឧបាយកលជាដាច់ខាតដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវន្តដែលត្រូវស្មានទុកជាមុនពីប្រតិបត្តិការទាំងនោះទេ ដែលរួមមាន៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
លិខិតធានាធនាគារ	12,589,145	21,081,109	51,829,510	85,884,438
លិខិតឥណទាន	53,560,491	47,010,653	220,508,541	191,521,400
សមតុល្យនៃឥណទាន និងបុរេប្រទានដែលមិនបានប្រើប្រាស់	97,264,741	78,350,394	400,438,939	319,199,505
កាតព្វកិច្ចក្នុងការប្តូររូបិយប័ណ្ណបរទេស	126,970,335	42,045,777	522,736,869	171,294,495
	290,384,712	188,487,933	1,195,513,859	767,899,838

សិទ្ធិធានាធនាគារលើឱនភាពនៃតម្លៃ សម្រាប់កិច្ចសន្យាក្រៅតារាងតុល្យការ ដោយយោងទៅតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ7-017-344 និងសាកលវិទ្យាល័យលេខ ធ7-018-001 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងការធ្វើសិទ្ធិធានាធនាគារលើឱនភាពនៃតម្លៃសម្រាប់ធនាគារដូចដែលបានរៀបរាប់នៅកំណត់សម្គាល់ 32ខ(iv) ហើយបម្រែបម្រួលរបស់វាត្រូវបានវិភាគ ដូចខាងក្រោម៖

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
នាថ្ងៃទី 1 ខែមករា	575,383	652,428	2,344,110	2,639,071
ការបង្វិលមកវិញលើសិទ្ធិធានាធនាគារនៃតម្លៃ	(199,143)	(77,045)	(813,897)	(313,419)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	18,767	18,458
នាថ្ងៃទី 31 ខែធ្នូ	376,240	575,383	1,548,980	2,344,110

ខ. សន្យាភតិសន្យា

ធនាគារមានសន្យាភតិសន្យាប្រតិបត្តិការក្នុងការជួលទីតាំងជាក់ម៉ាស៊ីនអដីអិម និងគេហដ្ឋានដែលជាទ្រព្យសកម្មមានតម្លៃទាប និងថេរវិលជួលខ្លី ដូចខាងក្រោម៖

	នាថ្ងៃទី 31 ខែធ្នូ		នាថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
រយៈពេល 1 ឆ្នាំ	777,715	833,508	3,201,853	3,395,712
2 ទៅ 3 ឆ្នាំ	352,118	826,225	1,449,670	3,366,041
4 ទៅ 5 ឆ្នាំ	594	8,912	2,445	36,307
លើសពី 5 ឆ្នាំ	-	1,582	-	6,445
	1,130,427	1,670,227	4,653,968	6,804,505

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

31. ការសន្យា និងយថាភាព (ត)

គ. ការសន្យាផ្សេងៗ

ធនាគារបានចុះកិច្ចសន្យាជាមួយអ្នកទទួលម៉ោង ដើម្បីសាងសង់ទីស្នាក់ការកណ្តាលបណ្តោះអាសន្ន ដែលមានទីតាំងនៅអគារ Royal Railway លេខ១០ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងតម្លៃសរុបចំនួន 2,800,340 ដុល្លារអាមេរិក ដែលទឹកប្រាក់ចំនួន 1,301,620 ដុល្លារអាមេរិកបានទូទាត់រួច នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022។ ទឹកប្រាក់ដែលនៅសល់ចំនួន 1,498,720 ដុល្លារអាមេរិក នឹងត្រូវទូទាត់បន្តទៀតក្នុងឆ្នាំ 2023 ទៅតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា។

ឃ. យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទអាចប្រយោជន៍ដល់បំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈជាសារវន្តជាងនៅបណ្តាប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសិទ្ធិធានាធនាគារលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធ អាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានលក្ខណៈជាសារវន្ត។

នៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 អគ្គនាយកដ្ឋានពន្ធដារ (“អ.ជ.ព”) បានចេញសេចក្តីជូនដំណឹងស្តីពីការវាយតម្លៃពន្ធឡើងវិញដល់ធនាគារដើម្បីបង់ពន្ធដែលបានវាយតម្លៃឡើងវិញចំនួន 19,327,498,202 រៀល (ប្រហាក់ប្រហែល 4,831,875 ដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ 2019 ។

ធនាគារបានទាក់ទងទីប្រឹក្សាផ្នែកពន្ធដារដើម្បីជួយដោះស្រាយបញ្ហាពន្ធនេះ និងបានដាក់លិខិតតវ៉ាទៅអ.ជ.ព នៅថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2021។ រហូតមកដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំទាន់មានការឆ្លើយតបពីអ.ជ.ព លើការតវ៉ានេះនៅឡើយទេ។ គណៈគ្រប់គ្រងជឿជាក់ថា យុត្តិកម្មនៃការតវ៉ា គឺមានភាពរឹងមាំហើយលទ្ធភាពនៃការបង់ពន្ធ ដែលបានវាយតម្លៃឡើងវិញគឺស្ទើរតែគ្មាន។ គណៈគ្រប់គ្រងរបស់ធនាគារ បានធ្វើការកាត់ត្រាសិទ្ធិធានាធនចំនួន 384,152 ដុល្លារអាមេរិក សម្រាប់ឆ្នាំ 2019 និងបានធ្វើសិទ្ធិធានាធនបន្ថែមចំនួន 250,635 ដុល្លារអាមេរិកតាមការវាយតម្លៃខ្លួនឯងសម្រាប់ឆ្នាំសារពើពន្ធ 2020 នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ 2021 របស់ធនាគារ។ គណៈគ្រប់គ្រងរបស់ធនាគារក៏បានធ្វើការវាយតម្លៃខ្លួនឯងសម្រាប់ឆ្នាំសារពើពន្ធ 2021 ហើយបានធ្វើការកាត់ត្រាសិទ្ធិធានាធនចំនួន 511,125 ដុល្លារអាមេរិកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ 2022 របស់ធនាគារ។

32. សម្ព័ន្ធព្យាបាល

ក. អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមាន ឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសាមកវិញ ឬក៏ធនាគារ និងភាគី ទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធព្យាបាលអាចជាបុគ្គល ឬ នីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធព្យាបាល ភាគទុនិកសំខាន់ៗ ក្រុមហ៊ុនសមាគម និងអ្នកគ្រប់គ្រងសំខាន់ៗ។

គណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗរួមមាន អភិបាលរបស់ធនាគារ និងសមាមជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

32. សម្ព័ន្ធព្យាបាល (ត)

ក. អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល (ត)

គណៈគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំសម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបាន ជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬ បង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងទៀតឡើយ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ចំណូលពីការប្រាក់៖				
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	989,150	2,506,508	4,042,656	10,196,475
អ្នកគ្រប់គ្រងសំខាន់ៗ	119,688	91,696	489,165	373,019
	1,108,838	2,598,204	4,531,821	10,569,494
ចំណាយលើការប្រាក់៖				
ភាគទុនិក	9,156	185	37,421	753
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	4,376,554	4,801,559	17,886,976	19,532,742
អ្នកគ្រប់គ្រងសំខាន់ៗ	36,975	1,571,971	151,117	6,394,778
	4,422,685	6,373,715	18,075,514	25,928,273
ចំណាយលើការជួល៖				
ភាគទុនិក	333,333	211,111	1,362,332	858,800
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	211,203	244,604	863,187	995,049
	544,536	455,715	2,225,519	1,853,849
ការគាំទ្រផ្នែកបច្ចេកវិទ្យាពី JT Group Limited	663,343	7,229,722	2,711,083	29,410,509

គ. អត្ថប្រយោជន៍ផ្តល់ដល់អភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗ

	2022	2021	2022	2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍រយៈពេលខ្លី	2,260,000	2,273,118	9,236,620	9,247,044
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	24,000	178,708	98,088	726,984
	2,284,000	2,451,826	9,334,708	9,974,028

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

32. សម្ព័ន្ធព្យាបាល (ត)

យ. សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ប្រាក់បញ្ញើពីសម្ព័ន្ធព្យាបាល៖				
ភាគទុនិក (*)	234,289	68,729	964,568	280,002
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល (**)	114,615,710	169,562,298	471,872,878	690,796,802
អ្នកគ្រប់គ្រងសំខាន់ៗ (**)	30,941,914	34,917,010	127,387,860	142,251,899
	145,791,913	204,548,037	600,225,306	833,328,703

(*) នេះតំណាងឱ្យប្រាក់បញ្ញើពីម្ចាស់ភាគហ៊ុនដែលមានអត្រាការប្រាក់ចាប់ពី 0.00% ទៅ 0.25% ក្នុងមួយឆ្នាំ (ឆ្នាំ 2021៖ 0.00% ទៅ 0.25% ក្នុងមួយឆ្នាំ) អាស្រ័យលើលក្ខខណ្ឌ និងរូបិយប័ណ្ណនៃប្រាក់បញ្ញើ។

(**) ប្រាក់បញ្ញើពីក្រុមហ៊ុនសម្ព័ន្ធព្យាបាល និងគណៈគ្រប់គ្រងសំខាន់ៗ របស់ធនាគារមានអត្រាការប្រាក់ចាប់ពី 0.00% ដល់ 7.00% ក្នុងមួយឆ្នាំ (ឆ្នាំ 2021៖ 0.00% ដល់ 7.00% ក្នុងមួយឆ្នាំ) អាស្រ័យលើលក្ខខណ្ឌ និងរូបិយប័ណ្ណនៃប្រាក់បញ្ញើ។

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)
ឥណទាន និងបុរេប្រទានផ្តល់ដល់សម្ព័ន្ធព្យាបាល៖				
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	15,019,007	19,000,000	61,833,252	77,406,000
គណៈគ្រប់គ្រងសំខាន់ៗ	3,643,839	2,521,301	15,001,685	10,271,780
	18,662,846	21,521,301	76,834,937	87,677,780

ឥណទាន និងបុរេប្រទានផ្តល់ដល់សម្ព័ន្ធព្យាបាល និងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ ជាមួយនឹងអត្រាការប្រាក់តាមកិច្ចសន្យាចាប់ពី 3.25% ដល់ 14.94% ក្នុងមួយឆ្នាំ (ឆ្នាំ 2021៖ 3.25% ដល់ 14.94% ក្នុងមួយឆ្នាំ)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យដែលកើតពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗ ខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ។

ក្នុងគោលបំណងដើម្បីរក្សាស្ថេរភាពហិរញ្ញវត្ថុ និងកាត់បន្ថយបន្ទុកនៃអ្នកខ្ចីដែលបានបាត់បង់ប្រាក់ចំណូលចម្បង និងជួបប្រទះការលំបាកក្នុងការទូទាត់ កម្មវិធីដោយសារការប៉ះពាល់នៃកំឡុងពេល កូវីដ 19 ធនាគារបានធ្វើការស៊ើបអង្កេតអ្នកខ្ចីដែលរងការប៉ះពាល់ និងអនុញ្ញាតឱ្យមានការរៀបចំឥណទាន ឡើងវិញ។ ឥណទានរៀបចំឡើងវិញ ត្រូវបានរៀបចំដោយគណៈកម្មការពិសេសរបស់ធនាគារដែលឯករាជ្យពីនាយកដ្ឋានឥណទាន។ គណៈកម្មការ ពិសេសនេះ ត្រូវតែមានការពិនិត្យយ៉ាងទៀងទាត់លើការវាយតម្លៃលើផលប្រយោជន៍របស់អ្នកខ្ចីដើម្បីវាស់វែងលើផលប៉ះពាល់លើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ នាពេលមានធាតុរាតត្បាត។

មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខ័ណ្ឌ គ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ធនាគារ (“ALCO”) ដែលទទួលខុសត្រូវចំពោះការត្រួតពិនិត្យ និង ការគ្រប់គ្រងយុទ្ធសាស្ត្រនៃតារាងតុល្យការរបស់ធនាគារ សកម្មភាពគ្រប់គ្រងរួមមាន រចនាសម្ព័ន្ធតារាងតុល្យការសាច់ប្រាក់ងាយស្រួល ការផ្តល់មូលនិធិ ការគ្រប់គ្រងដើមទុន ហានិភ័យអត្រាការប្រាក់ ដែលមិនបានជួញដូរ និងហានិភ័យអត្រាប្តូរប្រាក់ដែលមិនបានជួញដូរ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់លក្ខណៈ និងវិភាគហានិភ័យ ដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ តាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍ ផែនការត្រួតពិនិត្យដែលមានវិន័យ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលបុគ្គលិក ទាំងអស់ឱ្យយល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

គណៈកម្មាធិការសវនកម្មធនាគារ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់ការត្រួតពិនិត្យឯករាជ្យលើមុខងារសវនកម្មផ្ទៃក្នុង និងសវនកម្ម ខាងក្រៅ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង របាយការណ៍ហិរញ្ញវត្ថុ និងដើម្បីធានាឱ្យមានការត្រួតពិនិត្យ និងសមតុល្យនៅក្នុងធនាគារ។

គោលបំណងរបស់គណៈកម្មាធិការគឺ ដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងការពិនិត្យមើលឡើងវិញនូវ៖

- ក) ការងារសវនកម្មផ្ទៃក្នុងរបស់ធនាគារ និងការត្រួតពិនិត្យសកម្មភាពសវនកម្មខាងក្រៅ
- ខ) គោលការណ៍ និងគោលនយោបាយរបាយការណ៍ហិរញ្ញវត្ថុ ការត្រួតពិនិត្យ និងនីតិវិធីហិរញ្ញវត្ថុរបស់ធនាគារ និង
- គ) ភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងសវនកម្មឯករាជ្យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន

‘ហានិភ័យឥណទាន’ គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀតមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ទៅតាមកិច្ចសន្យាហើយហានិភ័យជាចម្បងនេះ ក៏កើតចេញតាមរយៈការផ្តល់ឥណទាន និងបុព្វបទានដល់អតិថិជន ធនាគារនានា និង ការវិនិយោគលើ បំណុលដែលមានវត្តមានរបស់ធនាគារ។

សម្រាប់គោលបំណងរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រូបបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែល ប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច។

ហានិភ័យឥណទាន គឺជាការខាតបង់សក្តានុពលនៃហិរញ្ញវត្ថុរបស់ធនាគារ និងប្រាក់ដើម ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញ កាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុព្វបទាន។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (“RMC”) សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ និងការអនុវត្ត តាម ព្រមទាំងហានិភ័យទីផ្សារ ដែលជាហានិភ័យសំខាន់ៗនិងអាចប៉ះពាល់ដល់អាជីវកម្មរបស់ធនាគារ ព្រមទាំងត្រូវរាយការណ៍ជូនគណៈកម្មាធិការ ឥណទាន ដែលមានទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម៖

- អនុម័តលើកម្រិតអាចទទួលយកបាននូវហានិភ័យឥណទាន និងទីផ្សារ តារាងហានិភ័យ និងកម្រិតដែលទទួលយកបាននូវតារាងហានិភ័យដែល ពាក់ព័ន្ធនីមួយៗ។ តាមដានតារាងហានិភ័យឥណទាន និង ហានិភ័យទីផ្សារនៅក្នុងកម្រិតហានិភ័យដែលអាចទទួលយកបាន ដែលបានអនុម័ត និងត្រូវរាយការណ៍ជាប្រចាំ៖ ការផ្ទេរសិទ្ធិអនុម័តលើការផ្តល់ឥណទាន (CAD) ដល់បុគ្គល និងការអនុម័តឥណទាន លើសពីសិទ្ធិដែលបានផ្ទេរ ឱ្យ ការត្រួតពិនិត្យឡើងវិញនូវគុណភាពហានិភ័យ ការអនុវត្ត និងលទ្ធផលនៃការធ្វើតេស្តលើឥណទាន នឹងការអនុម័តផែនការដោះស្រាយ/សកម្មភាព ដែលទាក់ទងនឹងការបំពានលើការទទួលយកហានិភ័យ និងការរាយការណ៍ពីហានិភ័យសំខាន់ៗ ដល់ក្រុមប្រឹក្សាភិបាល ធ្វើការកំណត់ និងផ្តល់ ការព្រមានជាមុន អំពីការគំរាមកំហែង/ហានិភ័យដែលអាចកើតមានដល់ស្ថេរភាពនៃប្រតិបត្តិការរបស់ធនាគារ និងជំរុញឱ្យមានសកម្មភាពចាំបាច់ ដើម្បីការពារធនាគារពីការគំរាមកំហែង/ហានិភ័យ ទាំងរយៈពេលខ្លី និងរយៈពេលវែង។
- ផ្តល់នូវក្របខ័ណ្ឌហានិភ័យដ៏រឹងមាំមួយ ដែលគ្របដណ្តប់លើហានិភ័យប្រតិបត្តិការ អភិបាលកិច្ច និងបញ្ហាអនុលោមភាព ការអនុវត្តន៍ គោលនយោបាយ និង ដំណើរការនានានៅក្នុងធនាគារ ដូច្នោះ វាអាចគាំទ្រដល់យុទ្ធសាស្ត្ររបស់ធនាគារ។ ការស៊ើបអង្កេត និងការត្រួតពិនិត្យ ឡើងវិញលើការបំពានគោលនយោបាយឥណទាន ប្រតិបត្តិការ និងអនុលោមភាព និងហានិភ័យទីផ្សារ និងការអនុម័តលើសកម្មភាពនៃការ ដោះស្រាយ។
- ត្រួតពិនិត្យបញ្ហាសវនកម្មផ្ទៃក្នុង និងការពិនិត្យលើបញ្ហានិយតករ និងតាមដានសកម្មភាពដោះស្រាយ ដើម្បីធានាឱ្យមានការបញ្ឈប់យ៉ាង ឆាប់រហ័ស។
- ការអភិវឌ្ឍន៍ និងរក្សាដំណើរការរបស់ធនាគារសម្រាប់ការវាស់វែង ECL ដែលរួមបញ្ចូលទាំងដំណើរការសម្រាប់៖
 - ការអនុម័តដំបូង ការបញ្ជាក់ពីភាពត្រឹមត្រូវ និងការវាស់វែងឡើងវិញ (Recalibration) នៃម៉ូដែល ដែល
 - កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទានជាសារវន្ត និង
 - ការរួមបញ្ចូលព័ត៌មាននៃការប្រមើលមើលអនាគត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

- ការពិនិត្យឡើងវិញនូវអនុលោមភាព របស់អង្គការអាជីវកម្ម ទៅនឹងកម្រិតហានិភ័យដែលបានព្រមព្រៀង រួមទាំងសហគ្រាសដែលបានជ្រើសរើស និងប្រភេទផលិតផល។ របាយការណ៍ទៀងទាត់ស្តីពីគុណភាពឥណទាន ត្រូវបានផ្តល់ជូនដល់អ្នកគ្រប់គ្រងឥណទានរបស់ធនាគារ ដែលអាច តម្រូវឱ្យមានវិធានការកែតម្រូវសមស្របដែលត្រូវអនុវត្ត។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ ដែលមានការប៉ាន់ស្មានសិទ្ធិធានាធនលើ ការរំពឹង លើការខាតបង់ឥណទាន (ECL)។
- ការផ្តល់ជំនួយ ការណែនាំ និងជំនាញឯកទេសដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឱ្យមានប្រសិទ្ធភាពបំផុតនៅទូទាំងធនាគារក្នុង ការគ្រប់គ្រងហានិភ័យឥណទាន។
- សិទ្ធិក្នុងការសម្រេចអនុម័តលើការផ្តល់ឥណទាន ត្រូវបានក្រុមប្រឹក្សាភិបាលប្រគល់ទៅឱ្យ គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារ។ គណៈកម្មាធិការនេះ មានអំណាចគ្រប់គ្រាន់ក្នុងការប្រើប្រាស់សិទ្ធិអនុម័តឥណទាន និងអាចប្រគល់បន្តនូវសិទ្ធិអំណាចនេះ ដោយពេញលេញឬ មានកម្រិត ទៅឱ្យអ្នកគ្រប់គ្រងនិងបុគ្គលិក តាមឋានានុក្រម ដើម្បីធានាឱ្យបានប្រសិទ្ធភាពក្នុងការសម្រេចអនុម័តឥណទាន។ អ្នកគ្រប់គ្រង និងបុគ្គលិកត្រូវមានជំនាញគ្រប់គ្រាន់ និងត្រូវបានទទួលស្គាល់មុននឹងទទួលបានសិទ្ធិអនុម័តឥណទាននេះ។ ការប្រគល់សិទ្ធិអំណាចនេះដល់ អ្នកគ្រប់គ្រងនិងបុគ្គលិក គឺត្រូវបានចែងក្នុងលិខិតដែលមានចុះហត្ថលេខាព្រមព្រៀងពីប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ឬអ្នកដែលមាន សិទ្ធិស្នើ។ បុគ្គលដែលមានសិទ្ធិនេះ ត្រូវអនុវត្តសិទ្ធិប្រកបដោយការទទួលខុសត្រូវ និងមានភាពជាក់លាក់ថាស្ថិតក្នុងកម្រិតហានិភ័យដែលធនាគារ ព្រមទទួលយក។ ការផ្តល់សិទ្ធិនេះតម្រូវឱ្យមានការត្រួតពិនិត្យឡើងវិញជាប្រចាំឆ្នាំ និងអាចមានការប្រែប្រួលផ្អែកលើការវាយតម្លៃការអនុម័តឥណទាន កន្លងមក។
- សវនកម្មផ្ទៃក្នុងនៃអង្គការអាជីវកម្ម និងដំណើរការរបស់អ្នកគ្រប់គ្រងឥណទានធនាគារ ត្រូវបានធ្វើដោយសវនកម្មផ្ទៃក្នុង។

(ii). ការប្រមូលផ្តុំហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុព្វបទដល់បុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ធនាគារគ្រប់គ្រងដែនកំណត់ និង គ្រប់គ្រងលើការប្រមូលផ្តុំ នៃហានិភ័យឥណទាននៅពេលដែលពួកគេត្រូវបានកំណត់អត្តសញ្ញាណ។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងឧបករណ៍ ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលថាហេតុការប្រឈមនឹងហានិភ័យឥណទាន អតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	មិនមានការធានានិង គ្មានទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	%	%	%
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	235,740,240	970,542,568	-	-	100%
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	28,971,196	119,274,414	-	-	100%
ឥណទាន និងបុព្វបទផ្តល់ដល់អតិថិជន - ដុល	990,860,843	4,079,374,090	95%	-	5%
ទ្រព្យសកម្មផ្សេងៗ	1,335,798	5,499,480	-	-	100%
សរុប	1,256,908,077	5,174,690,552			
ធាតុនានាក្រៅតារាងតុល្យការ					
បំណុលយថាភាព	66,149,636	272,338,051	100%	-	-
កិច្ចសន្យា	1,130,427	4,653,968	-	-	100%
សរុប	67,280,063	276,992,019			
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	305,823,615	1,245,925,408	-	-	100%
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	8,383,560	34,154,624	-	-	100%
ឥណទាន និងបុព្វបទផ្តល់ដល់អតិថិជន - ដុល	911,662,552	3,714,113,238	94%	-	6%
ទ្រព្យសកម្មផ្សេងៗ	112,043	456,463	-	-	100%
សរុប	1,225,981,770	4,994,649,733			
ធាតុនានាក្រៅតារាងតុល្យការ					
បំណុលយថាភាព	68,091,762	277,405,838	100%	-	-
កិច្ចសន្យា	1,670,227	6,804,505	-	-	100%
សរុប	69,761,989	284,210,343			

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទានតាមផ្នែកអាជីវកម្ម

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	សាច់ប្រាក់ និងសមមូល - ដុល	ប្រាក់បញ្ញើនៅធនាគារនានា - ដុល	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន - ដុល	ទ្រព្យសកម្មផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	235,740,240	28,971,196	82,584,402	-	347,295,838
ឥណទានសាជីវកម្ម	-	-	692,725,854	-	692,725,854
ឥណទានអាជីវកម្មរាយ	-	-	212,896,376	-	212,896,376
កាតឥណទាន	-	-	2,654,211	-	2,654,211
ផ្សេងៗ	-	-	-	1,335,798	1,335,798
សរុប	235,740,240	28,971,196	990,860,843	1,335,798	1,256,908,077
សរុប (ពាន់រៀល - កំណត់សម្គាល់ 6)	970,542,568	119,274,414	4,079,374,091	5,499,480	5,174,690,553

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	សាច់ប្រាក់ និងសមមូល - ដុល	ប្រាក់បញ្ញើនៅធនាគារនានា - ដុល	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន - ដុល	ទ្រព្យសកម្មផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	305,823,615	8,383,560	74,136,457	-	388,343,632
ឥណទានសាជីវកម្ម	-	-	634,524,455	-	634,524,455
ឥណទានអាជីវកម្មរាយ	-	-	201,910,332	-	201,910,332
កាតឥណទាន	-	-	1,091,308	-	1,091,308
ផ្សេងៗ	-	-	-	112,043	112,043
សរុប	305,823,615	8,383,560	911,662,552	112,043	1,225,981,770
សរុប (ពាន់រៀល - កំណត់សម្គាល់ 6)	1,245,925,408	34,154,624	3,714,113,238	456,463	4,994,649,733

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន និងទំនាក់ទំនង ការប្រឈមទៅនឹងឥណទាន និងបុរេប្រទាន និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ៖

	ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
	ឆ្នាំ 2022	ឆ្នាំ 2021	ឆ្នាំ 2022	ឆ្នាំ 2021
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 6)	ពាន់រៀល (កំណត់សម្គាល់ 6)
វិភាគតាមនិវាសដ្ឋាន៖				
និវាសជន	990,860,843	911,662,552	4,079,374,090	3,714,113,238
វិភាគតាមទំនាក់ទំនង៖				
សម្ព័ន្ធព្យាតិ	18,662,846	21,521,301	76,834,937	87,677,781
មិនមែនសម្ព័ន្ធព្យាតិ	972,197,997	890,141,251	4,002,539,153	3,626,435,457
	990,860,843	911,662,552	4,079,374,090	3,714,113,238
វិភាគតាមហានិភ័យ៖				
ហានិភ័យធំៗ (*)	248,143,503	256,751,364	1,021,606,802	1,046,005,057
មិនមែនជាហានិភ័យធំៗ	742,717,340	654,911,188	3,057,767,288	2,668,108,181
	990,860,843	911,662,552	4,079,374,090	3,714,113,238
តាមរយៈលក្ខខណ្ឌអនុគ្រោះ៖				
រៀបចំឡើងវិញ(**)	15,716,740	46,135,195	64,705,819	187,954,784
មិនរៀបចំឡើងវិញ	975,144,103	865,527,357	4,014,668,271	3,526,158,454
	990,860,843	911,662,552	4,079,374,090	3,714,113,238

(*) ផលប៉ះពាល់ដែលមានទំហំធំ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានផលតែមួយដែលមានចំនួនលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះ គឺមានចំនួនខ្ពស់ជាងឥណទាន ឬកិច្ចសន្យា ដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

(**) ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាត្រូវបានកែប្រែដើម្បីផ្តល់នូវលក្ខខណ្ឌអនុគ្រោះសម្រាប់អ្នកខ្ចី សម្រាប់ហេតុផលសមស្របទាក់ទងនឹងភាពប្រាកដប្រជាដែលវិបត្តិហិរញ្ញវត្ថុបណ្តោះអាសន្ន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណី ឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានាការសន្យាផ្តល់ឱ្យការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យ បញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យជាមួយធនាគារជាតិ នៃ កម្ពុជា ប្រាក់បញ្ញើជាមួយធនាគារនានានិងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេបង្កាន់ ជាទូទៅត្រូវបានធានាពេញលេញដោយអចលនទ្រព្យគេបង្កាន់។

តារាងខាងក្រោមនេះ សង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

	ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន				ឥណទាន ពុំមានការ ធានា	សរុប	
	ទ្រព្យ ទ្រព្យសកម្ម ចល័ត	ប្រាក់បញ្ញើ មានកាល កំណត់	ផ្សេងៗ			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022							
ឥណទាន និងបុរេប្រទានផ្តល់ ដល់អតិថិជន - ដុល	906,966,174	- 34,289,531	- 49,605,138	990,860,843	4,079,374,091		
បំណុលយថាភាព	55,389,857	- 10,759,779	-	66,149,636	272,338,051		
កិច្ចសន្យា	-	-	- 1,130,427	1,130,427	4,653,968		
ផ្សេងៗ	-	-	- 1,335,798	1,335,798	5,499,480		
	<u>962,356,031</u>	<u>- 45,049,310</u>	<u>- 52,071,363</u>	<u>1,059,476,704</u>	<u>4,361,865,590</u>		
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021							
ឥណទាន និងបុរេប្រទានផ្តល់ ដល់អតិថិជន - ដុល	833,311,597	- 24,645,471	- 53,705,484	911,662,552	3,714,113,238		
បំណុលយថាភាព	63,997,919	- 4,093,843	-	68,091,762	277,405,838		
កិច្ចសន្យា	-	-	- 1,670,227	1,670,227	6,804,505		
ផ្សេងៗ	-	-	- 112,043	112,043	456,463		
	<u>897,309,516</u>	<u>- 28,739,314</u>	<u>- 55,487,754</u>	<u>981,536,584</u>	<u>3,998,780,044</u>		

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល

នៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2021 ធនាគារជាតិ នៃ កម្ពុជាបានចេញសារព័ត៌មានលេខ ៨៧.០២១.២៣៤.៨.៣ ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសិរិទ្ធភាព ចំពោះឥណទានរៀបចំឡើងវិញ ក្នុងគោលបំណងកាត់បន្ថយនូវហានិភ័យឥណទាន សំដៅរក្សាស្ថេរភាពហិរញ្ញវត្ថុ និងគាំទ្រដល់ការដើរឡើងវិញនៃ សកម្មភាពសេដ្ឋកិច្ច។ ឥណទានរៀបចំឡើងវិញទាំងឡាយគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ត្រូវធ្វើចំណាត់ថ្នាក់ និងសិរិទ្ធភាពឡើងវិញ ដោយផ្អែកទៅលើ សារព័ត៌មាននេះ។ ចំពោះឥណទានដែលស្ថិតក្នុងរយៈពេលវាយតម្លៃ ត្រូវរក្សាចំណាត់ថ្នាក់ដូចនៅមុនពេលដែលមានការរៀបចំឡើងវិញ។

បន្ទាប់ពីសិក្ខាសាលារបស់ ធនាគារជាតិ នៃ កម្ពុជា ស្តីពី “ការអនុវត្តសារព័ត៌មានលេខ ៨៧.០២១.២៣៤.៨.៣ ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសិរិទ្ធភាព ចំពោះឥណទានរៀបចំឡើង វិញ” ដែលបានធ្វើឡើងនៅថ្ងៃទី 18 ខែមករា ឆ្នាំ 2022 ធនាគារជាតិ នៃ កម្ពុជា បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2022 ដែលអនុញ្ញាតឱ្យ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុពន្យារពេលអនុវត្តសារព័ត៌មានលេខ ៨៧.០២១.២៣៤.៨.៣ ថ្មីរហូតដល់ខែមករា ឆ្នាំ 2022 តទៅ។

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៨៧.០២១.២៣៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទាន ដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើង តាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានឃ្នាំមើល

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយ ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការចម្បងនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និង ស្ថានភាពសេដ្ឋកិច្ចនិងលទ្ធភាពទីផ្សារដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែ យ៉ាប់យឺននៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និង ឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្ម បច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឱ្យច្រើនប្រាកដដើម្បីការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុល នោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានក្រោមស្តង់ដារ (ត)

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគីក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀតនៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ឥណទានជាប់សង្ស័យ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1 ដំណើរការ	ដំណាក់កាលទី 2 ក្រោមដំណើរការ	ដំណាក់កាលទី 3 មិនដំណើរការ
ការទទួលស្គាល់ឥណទាន ដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្ត លើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបាន កើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនាចំណូល ប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ធនាគារ វាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមាន ការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗ គ្នាដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3។ នាការិយបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យដំបូង។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួស កាលកំណត់	សូចនាករនៃការ យឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យ ឥណទានទេ	ឥណទានធម្មតា	0 ដល់តូចជាង 30 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	30 ដល់តូចជាង 90 ថ្ងៃ	ក្រោមដំណើរការ
		ឥណទានក្រោមស្តង់ដារ	90 ដល់តូចជាង 180 ថ្ងៃ	
3	ឥណទានមានឱនភាព	ឥណទានជាប់សង្ស័យ	180 ដល់តូចជាង 360 ថ្ងៃ	មិនដំណើរការ
		ឥណទានខាតបង់	លើសពី 360 ថ្ងៃ	

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យ ឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួស កាលកំណត់	ចំនួនថ្ងៃហួស កាលកំណត់
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យ ឥណទានទេ	ឥណទានធម្មតា	0 ដល់តូចជាង 14 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	15 ដល់តូចជាង 30 ថ្ងៃ	ក្រោមដំណើរការ
		ឥណទានក្រោមស្តង់ដារ	31 ដល់តូចជាង 60 ថ្ងៃ	
3	ឥណទានមានឱនភាព	ឥណទានជាប់សង្ស័យ	61 ដល់តូចជាង 90 ថ្ងៃ	មិនដំណើរការ
		ឥណទានខាតបង់	លើសពី 91 ថ្ងៃ	

ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងការបង្កើតការដាក់ពិន្ទុឥណទានរបស់អតិថិជន និងចំណាត់ថ្នាក់របស់ធនាគារជាតិ នៃ កម្ពុជាសម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគាររួមបញ្ចូលនូវធាតុដែលប្រើមើលមើលអនាគតនៅក្នុងការអនុវត្ត MEVs (អថេរម៉ាក្រូសេដ្ឋកិច្ច) ទៅនឹងការគណនា ECL ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកនៃសេដ្ឋកិច្ច។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ៖

	ថ្ងៃទី 31 ខែធ្នូ 2022			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្នើសុំផ្ទេរដើម				
ឥណទានធម្មតា	891,597,031	-	-	891,597,031
ឥណទានឃ្នាំមើល	-	76,973,503	-	76,973,503
ឥណទានក្រោមស្តង់ដារ	-	-	3,358,299	3,358,299
ឥណទានជាប់សង្ស័យ	-	-	10,146,257	10,146,257
ឥណទានខាតបង់	-	-	8,785,753	8,785,753
	891,597,031	76,973,503	22,290,309	990,860,843
ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(1,930,309)	(3,863,914)	(8,119,531)	(13,913,754)
តម្លៃយោង (ដុល្លារអាមេរិក)	889,666,722	73,109,589	14,170,778	976,947,089
តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6)	3,662,757,894	300,992,178	58,341,093	4,022,091,165

	ថ្ងៃទី 31 ខែធ្នូ 2021			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្នើសុំផ្ទេរដើម				
ឥណទានធម្មតា	904,445,306	-	-	904,445,306
ឥណទានឃ្នាំមើល	-	3,098,431	-	3,098,431
ឥណទានក្រោមស្តង់ដារ	-	-	2,509,299	2,509,299
ឥណទានជាប់សង្ស័យ	-	-	55,018	55,018
ឥណទានខាតបង់	-	-	1,554,498	1,554,498
	904,445,306	3,098,431	4,118,815	911,662,552
ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(3,599,263)	(1,224,057)	(2,596,029)	(7,419,349)
តម្លៃយោង (ដុល្លារអាមេរិក)	900,846,043	1,874,374	1,522,786	904,243,203
តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6)	3,670,046,779	7,636,200	6,203,830	3,683,886,809

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន

ធនាគារគាំទ្រ និងគោរពតាមបទបញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា ដែលអនុញ្ញាតឱ្យធនាគារផ្តល់ការសម្របសម្រួលទៅលើឥណទានរៀបចំឡើងវិញ ទៅតាមភាពប៉ះពាល់ជាក់ស្តែងរបស់អតិថិជន ដែលវិធីសាស្ត្រមានការសងត្រឡប់មកវិញជាបណ្តោះអាសន្ន តែការប្រាក់ ឬការអនុគ្រោះបន្ថែមដោយធ្វើការកែប្រែកាលកំណត់ឥណទាន ឬការពន្យារឥណទាន ឬការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់។

ទស្សនៈរបស់អ្នកគ្រប់គ្រង ចំពោះការរៀបចំឥណទានឡើងវិញលើកទីមួយគឺជាសញ្ញាដំបូងដែលអាចនាំឱ្យមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន (SICR) ដែលនឹងអាចបង្កើនជាឥណទានមិនដំណើរការនាពេលអនាគត ប្រសិនបើអតិថិជនមិនអាចគោរពតាមកិច្ចសន្យាដែលត្រូវបានកែប្រែ ហើយធ្វើឱ្យធនាគារមិនអាចទទួលបាននូវការទូទាត់សងប្រាក់ត្រលប់មកវិញ។ ឥណទានទាំងនេះនឹងត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញ ហើយធ្វើការផ្លាស់ប្តូរដំណាក់កាលឥណទាន (ECL) ទៅជាដំណាក់កាលទី២។

ទោះបីជាឥណទានមួយចំនួនរបស់ធនាគារធ្លាប់ត្រូវបានរៀបចំឡើងវិញយ៉ាងណាក្តី ក៏ប៉ុន្តែអតិថិជនទាំងនោះនៅតែបង្ហាញលទ្ធផលអាជីវកម្មវិជ្ជមានដដែល ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់សងជាទៀងទាត់មកធនាគារវិញ។ ឥណទានដែលត្រូវបានទូទាត់សងត្រលប់មកវិញទៀងទាត់ក្នុងរយៈពេលមួយជាក់លាក់ នឹងអាចទទួលបានការវាយតម្លៃចំណាត់ថ្នាក់ឡើងវិញ ហើយឥណទាននឹងត្រូវប្តូរត្រលប់មកដំណាក់កាលទី១ វិញ។

សំរាប់ការវិភាគការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន ចំពោះឥណទានរៀបចំឡើងវិញលើសពីមួយដង ឬឥណទានដែលមានហានិភ័យខ្ពស់ នោះឥណទាននឹងស្ថិតនៅក្នុងដំណាក់កាលទី ៣ រហូតដល់ចុងបញ្ចប់នៃឥណទាន។

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត ដោយវាយតម្លៃទៅលើ ថាតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារ បានប្រើទិន្នន័យម៉ាក្រូសេដ្ឋកិច្ចប្រវត្តិសាស្ត្រដែលដកស្រង់ចេញពីទិន្នន័យបោះផ្សាយដោយធនាគារពិភពលោក។ ដើម្បីព្យាករណ៍ពីប្រូបាប៊ីលីតេនៃហានិភ័យឥណទាន សម្រាប់ខាងមុខ អត្រាហានិភ័យឥណទានដែលត្រូវបានគេសង្កេតឃើញប្រចាំត្រីមាស (ODRs) ត្រូវបានតម្រែតម្រង់ទៅនឹងតម្លៃអថេរម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស ("MEV")។ ធនាគារ បានប្រើវិធីសាស្ត្រពេលវេលាជាមធ្យម ដើម្បីព្យាករណ៍ពី MEVs នាពេលអនាគត។ ការប្រមើលមើលទៅមុខ ត្រូវបានគណនាតាមសមាមាត្រនៃ ODR ដោយផ្អែកលើ MEV ដែលគេស្គាល់ថ្មី និង MEV ដែលបានព្យាករណ៍។

អថេរម៉ាក្រូសេដ្ឋកិច្ច ត្រូវបានគណនាតាមមូលដ្ឋានសេណារីយ៉ូធម្មតា ល្អបំផុត និងអាក្រក់បំផុត។ វាត្រូវបានធ្វើឡើងដោយគណនាគម្លាតគំរូនៃតម្លៃប្រវត្តិសាស្ត្រដែលគេស្គាល់នៃអថេរម៉ាក្រូសេដ្ឋកិច្ច និងកែតម្រូវតម្លៃមូលដ្ឋានដោយគម្លាតស្តង់ដារ +/- 2 ដើម្បីបង្កើតសេណារីយ៉ូដែលល្អបំផុត និងអាក្រក់បំផុត។

ធនាគារបានកំណត់និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាននិងឥណទានខាតបង់សម្រាប់ផលប្រយោជន៍ឧបករណ៍ហិរញ្ញវត្ថុស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មាន ទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និង ឥណទានខាតបង់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). ចំនួនទឹកប្រាក់កើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សំវិធានធនខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ។

	2022			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈសំវិធានធន				
សមតុល្យនាថ្ងៃទី 1 ខែមករា	3,599,263	1,224,057	2,596,029	7,419,349
- ធ្វើទៅដំណាក់កាលទី 1	136,825	(95,768)	(41,057)	-
- ធ្វើទៅដំណាក់កាលទី 2	(236,936)	236,936	-	-
- ធ្វើទៅដំណាក់កាលទី 3	(191,453)	(244,952)	436,405	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(1,382,073)	1,400,945	3,166,548	3,185,420
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានផ្តល់	989,311	1,407,959	2,435,777	4,833,047
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(984,628)	(65,263)	(474,171)	(1,524,062)
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ដុល្លារអាមេរិក)	1,930,309	3,863,914	8,119,531	13,913,754
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)	7,947,082	15,907,734	33,428,109	57,282,925

	2021			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈសំវិធានធន				
សមតុល្យនាថ្ងៃទី 1 ខែមករា	4,151,645	96,725	2,567,629	6,815,999
- ធ្វើទៅដំណាក់កាលទី 1	-	-	-	-
- ធ្វើទៅដំណាក់កាលទី 2	(33,266)	33,266	-	-
- ធ្វើទៅដំណាក់កាលទី 3	(51,865)	(84,466)	136,331	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(1,472,474)	1,188,942	1,112,200	828,668
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានផ្តល់	2,075,986	1,849	9,483	2,087,318
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(1,070,763)	(12,259)	(1,229,614)	(2,312,636)
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ដុល្លារអាមេរិក)	3,599,263	1,224,057	2,596,029	7,419,349
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)	14,663,397	4,986,808	10,576,222	30,226,428

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). ចំនួនទឹកប្រាក់កើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ការប្រែប្រួលជាសារវន្តនៃតម្លៃយោងដុលសរុបដែលប៉ះពាល់លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន

តារាងខាងក្រោមបង្ហាញពីការប្រែប្រួលជាសារវន្តនៃតម្លៃយោងដុលសរុបរបស់ឧបករណ៍ហិរញ្ញវត្ថុនៅក្នុងឆ្នាំ 2022 និងឆ្នាំ 2021 ដែលបានរួមចំណែកដល់ការប្រែប្រួលរបស់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន។

	2022			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈសំវិធានធន				
សមតុល្យនាថ្ងៃទី 1 ខែមករា	904,547,447	3,216,565	3,898,540	911,662,552
- ធ្វើទៅដំណាក់កាលទី 1	235,901	(235,901)	-	-
- ធ្វើទៅដំណាក់កាលទី 2	(33,883,387)	33,883,387	-	-
- ធ្វើទៅដំណាក់កាលទី 3	(11,848,051)	(675,587)	12,523,638	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានផ្តល់	507,037,430	24,047,725	5,278,774	536,363,929
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(455,749,753)	(372,996)	(1,042,889)	(457,165,638)
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ដុល្លារអាមេរិក)	910,339,587	59,863,193	20,658,063	990,860,843
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)	3,747,868,080	246,456,766	85,049,245	4,079,374,091

	2021			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈសំវិធានធន				
សមតុល្យនាថ្ងៃទី 1 ខែមករា	694,230,760	482,769	2,920,354	697,633,883
- ធ្វើទៅដំណាក់កាលទី 1	2,262,586	(370,835)	(1,891,751)	-
- ធ្វើទៅដំណាក់កាលទី 2	(2,867,617)	2,867,617	-	-
- ធ្វើទៅដំណាក់កាលទី 3	(4,419,949)	-	4,419,949	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានផ្តល់	471,482,508	60,379,601	3,778,603	535,640,712
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(319,951,663)	(192,936)	(1,467,443)	(321,612,042)
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ដុល្លារអាមេរិក)	840,736,625	63,166,216	7,759,712	911,662,553
សមតុល្យនាថ្ងៃទី 31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)	3,425,161,010	257,339,164	31,613,067	3,714,113,241

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍អត្រាការប្រាក់ អត្រាប្តូរប្រាក់ប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការ កាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

(i). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុនតម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគម្លាតប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យ ដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	រហូតដល់ 1 ខែ	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	57,177,114	-	-	-	-	-	178,563,126	235,740,240	3.50%
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	5,442,903	13,524,855	10,003,438	-	-	-	-	28,971,196	1.69%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	51,882,777	134,553,727	155,529,450	126,722,244	217,351,529	304,821,116	-	990,860,843	11.01%
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	1,335,798	1,335,798	-
	114,502,794	148,078,582	165,532,888	126,722,244	217,351,529	304,821,116	179,898,924	1,256,908,077	
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	473,262,546	115,351,318	150,953,031	142,337,576	22,199,562	-	-	904,104,033	2.50%
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	46,054,197	40,893,104	28,521,930	35,119,469	37,422,737	-	-	188,011,437	1.25%
បំណុលភតិសន្យា	117,332	217,717	340,406	718,860	3,302,779	4,100,713	-	8,797,807	5.50%
បំណុលផ្សេងៗ	-	-	-	-	-	-	4,390,960	4,390,960	-
	519,434,075	156,462,139	179,815,367	178,175,905	62,925,078	4,100,713	4,390,960	1,105,304,237	
សរុបគម្លាតការប្រាក់សមមូលពាន់រៀល - កំណត់សម្គាល់ 6	(404,931,281)	(8,383,557)	(14,282,479)	(51,453,661)	154,426,451	300,720,403	175,507,964	151,603,840	
	(1,667,102,084)	(34,515,104)	(58,800,966)	(211,834,722)	635,773,699	1,238,065,899	722,566,288	624,153,009	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន។ (ត)

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	រហូតដល់ 1 ខែ	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	27,740,919	-	-	-	-	-	278,082,696	305,823,615	1.50%
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	2,083,060	6,300,500	-	-	-	-	-	8,383,560	1.18%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	50,974,941	133,699,842	165,783,693	98,450,874	186,105,291	276,647,911	-	911,662,552	11.08%
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	112,043	112,043	-
	80,798,920	140,000,342	165,783,693	98,450,874	186,105,291	276,647,911	278,194,739	1,225,981,770	
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	579,622,004	115,113,335	77,543,731	51,892,489	45,651,110	-	-	869,822,669	2.08%
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	73,574,916	31,428,605	60,503,148	18,110,058	26,296,186	-	-	209,912,913	1.33%
បំណុលភតិសន្យា	116,258	204,889	326,267	751,049	2,303,980	3,448,606	-	7,151,049	5.50%
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	5,188,894	5,188,894	-
	653,313,178	146,746,829	138,373,146	70,753,596	74,251,276	3,448,606	5,188,894	1,092,075,525	
សរុបគម្លាតការប្រាក់	(572,514,258)	(6,746,487)	27,410,547	27,697,278	111,854,015	273,199,305	273,005,845	133,906,245	
សមមូលពាន់រៀល - កំណត់សម្គាល់ 6	(2,332,423,087)	(27,485,188)	111,670,568	112,838,711	455,693,257	1,113,013,969	1,112,225,813	545,534,043	

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ នឹងមានការកើនឡើង ឬ (ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម។ ការវិភាគសន្មតថា រាល់បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូរប្រាក់ប័ណ្ណបរទេស នៅតែថេរជានិច្ច។

	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022				
ឧបករណ៍ហិរញ្ញវត្ថុអត្រាថេរ	3,607,118	(3,607,118)	3,607,118	(3,607,118)
ពាន់រៀល - កំណត់សម្គាល់ 6	14,850,505	(14,850,505)	14,850,505	(14,850,505)
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021				
ឧបករណ៍ហិរញ្ញវត្ថុអត្រាថេរ	3,770,597	(3,770,597)	3,770,597	(3,770,597)
សមមូលពាន់រៀល - កំណត់សម្គាល់ 6	15,361,412	(15,361,412)	15,361,412	(15,361,412)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ធនាគារមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្រុះរបស់ធនាគារធ្វើឡើងជាប្រាក់ដុល្លារអាមេរិក។ ដូច្នោះ ការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញឡើយ។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	ប្រភេទនៃរូបិយប័ណ្ណ			
	សមមូលដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ពាន់រៀល	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	203,339,438	29,817,430	2,583,372	235,740,240
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	23,965,896	5,005,300	-	28,971,196
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	881,817,428	109,043,415	-	990,860,843
ទ្រព្យសកម្មផ្សេងៗ	1,335,798	-	-	1,335,798
	<u>1,110,458,560</u>	<u>143,866,145</u>	<u>2,583,372</u>	<u>1,256,908,077</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	853,431,226	50,329,574	343,233	904,104,033
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	145,286,483	42,422,530	302,424	188,011,437
បំណុលកតិសន្យា	8,797,807	-	-	8,797,807
បំណុលផ្សេងៗ	4,390,960	-	-	4,390,960
	<u>1,011,906,476</u>	<u>92,752,104</u>	<u>645,657</u>	<u>1,105,304,237</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>98,552,084</u>	<u>51,114,041</u>	<u>1,937,715</u>	<u>151,603,840</u>
សមមូលពាន់រៀល - កំណត់សម្គាល់ 6	<u>405,738,930</u>	<u>210,436,507</u>	<u>7,977,573</u>	<u>624,153,009</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021

	ប្រភេទនៃរូបិយប័ណ្ណ			
	សមមូលដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ពាន់រៀល	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល - ដុល	272,681,869	32,335,985	805,761	305,823,615
ប្រាក់បញ្ញើនៅធនាគារនានា - ដុល	8,383,560	-	-	8,383,560
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	814,549,681	97,112,871	-	911,662,552
ទ្រព្យសកម្មផ្សេងៗ	112,043	-	-	112,043
	<u>1,095,727,153</u>	<u>129,448,856</u>	<u>805,761</u>	<u>1,225,981,770</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	813,246,960	56,317,851	257,858	869,822,669
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	162,340,159	47,572,509	245	209,912,913
បំណុលកតិសន្យា	7,151,049	-	-	7,151,049
បំណុលផ្សេងៗ	5,188,894	-	-	5,188,894
	<u>987,927,062</u>	<u>103,890,360</u>	<u>258,103</u>	<u>1,092,075,525</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>107,800,091</u>	<u>25,558,496</u>	<u>547,658</u>	<u>133,906,245</u>
សមមូលពាន់រៀល - កំណត់សម្គាល់ 6	<u>439,177,571</u>	<u>104,125,313</u>	<u>2,231,159</u>	<u>545,534,043</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលបំបាត់ក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួន តាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុល ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យ សាច់ប្រាក់ងាយស្រួលជាប្រចាំ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022	រហូតដល់ 1 ខែ	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	473,262,546	115,351,318	150,953,031	142,337,576	22,199,562	-	-	904,104,033
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	46,054,197	40,893,104	28,521,930	35,119,469	37,422,737	-	-	188,011,437
បំណុលភតិសន្យា	117,332	217,717	340,406	718,860	3,302,779	4,100,713	-	8,797,807
បំណុលផ្សេងៗ	-	-	-	-	-	-	4,390,960	4,390,960
	<u>519,434,075</u>	<u>156,462,139</u>	<u>179,815,367</u>	<u>178,175,905</u>	<u>62,925,078</u>	<u>4,100,713</u>	<u>4,390,960</u>	<u>1,105,304,237</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 6)	<u>2,138,510,087</u>	<u>644,154,626</u>	<u>740,299,866</u>	<u>733,550,201</u>	<u>259,062,546</u>	<u>16,882,635</u>	<u>18,077,582</u>	<u>4,550,537,544</u>

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	រហូតដល់ 1 ខែ	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	579,622,004	115,113,335	77,543,731	51,892,489	45,651,110	-	-	869,822,669
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	73,574,916	31,428,605	60,503,148	18,110,058	26,296,186	-	-	209,912,913
បំណុលភតិសន្យា	116,258	204,889	326,267	751,049	2,303,980	3,448,606	-	7,151,049
បំណុលផ្សេងៗ	-	-	-	-	-	-	5,188,894	5,188,894
	<u>653,313,178</u>	<u>146,746,829</u>	<u>138,373,146</u>	<u>70,753,596</u>	<u>74,251,276</u>	<u>3,448,606</u>	<u>5,188,894</u>	<u>1,092,075,525</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 6)	<u>2,661,597,887</u>	<u>597,846,581</u>	<u>563,732,197</u>	<u>288,250,150</u>	<u>302,499,698</u>	<u>14,049,621</u>	<u>21,139,554</u>	<u>4,449,115,689</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬ ការអនុវត្តមិនមានប្រសិទ្ធភាពនៃវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គការគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យអង្គការអាជីវកម្ម និងគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម តាមផ្នែកគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធកូនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានាព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

ច. ការគ្រប់គ្រងដើមទុន

(i). បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់ អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ដើមទុនបង្ហាញខាងលើនេះ ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយ ដោយធនាគារជាតិ នៃ កម្ពុជា ដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗ បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត។ ដូច្នេះ ព័ត៌មានអំពីដើមទុនខាងលើ មិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលព័ត៌មានអំពីសេចក្តីណែនាំ របស់ធនាគារជាតិ នៃ កម្ពុជា។

(ii). ការបែងចែកដើមទុន

ការបែងចែកដើមទុនវាងប្រតិបត្តិការ និងសកម្មភាពដាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

34. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ។ តម្លៃសមរម្យ គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់ដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទិដ្ឋភាពនៅកាលបរិច្ឆេទនៃការវាស់វែងចម្រុង ឬប្រសិនបើមានទិដ្ឋភាពដែលមានការកើនឡើងបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្រប នាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក ៧៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី ប្រាក់បញ្ញើជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លីមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានារួមមាន គណនីចរន្តដែលមិនមានការប្រាក់ និងប្រាក់បញ្ញើសន្សំ។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

ហិរញ្ញប្បទាន ឥណទាន និងបុរេប្រទាន និងផ្សេងៗទៀត

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងអតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើទូទាត់តាមតម្រូវការ (គណនីចរន្ត និងប្រាក់បញ្ញើសន្សំ) ឬប្រាក់បញ្ញើមានកាលកំណត់នៅសល់តិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មាននៃតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។ តម្លៃសមស្របនៃប្រាក់បញ្ញើមានកាលកំណត់លើសពីមួយឆ្នាំ ត្រូវបានប៉ាន់ស្មានផ្អែកលើអប្បបរមាលំហូរសាច់ប្រាក់ដោយប្រើអត្រាទីផ្សារបច្ចុប្បន្នដែលស្រដៀងគ្នាទៅនឹងប្រាក់បញ្ញើពីធនាគារ និងអតិថិជន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

34. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់តម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។

- កម្រិត 1 – តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិ ដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 – ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 – ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះ រួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្រប ពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

35. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាកាលបរិច្ឆេទរបាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងលំដាប់ថ្លៃដើមជាប្រិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តភាពសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបចំនឹងរំលស់ថ្លៃដើម ជាប្រិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាកាលបរិច្ឆេទរបាយការណ៍។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្រិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជាប្រិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុផ្សេងៗមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រតិបត្តិសាស្ត្រជាប្រិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i). ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់អតិថិជន បណ្ណបំណុល និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមទាំងការទិញនិងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទដំបូងដែលជា កាលបរិច្ឆេទដែលធនាគារក្លាយជាភាគីលើសវិធានធននៃកិច្ចសន្យានៃឧបករណ៍ទាំងនេះ។

សម្រាប់ធាតុដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬខាត ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែង ដំបូងតាមតម្លៃសមស្រប ឬក៏នឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ តម្លៃសមហេតុសមស្របនៃឧបករណ៍ ហិរញ្ញវត្ថុនៅពេលមានការទទួលស្គាល់ដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការរបស់វា។

(ii). ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើម FVOCI ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់ប្រាក់ដើម និង ការប្រាក់ ("SPPI")។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់ប្រាក់ដើមនិង ការប្រាក់ ("SPPI")។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួល នាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីគ្រប់គ្រង អាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថា តើ យុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់ គ្នារវាងរយៈពេលនៃទ្រព្យសកម្ម ហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរ ទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់ គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបាន គ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពី របៀបដែលធ្វើឱ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ ឡើយ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ "ប្រាក់ដើម" គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ "ការប្រាក់" គឺជា តម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅ ជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់ជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ ហិរញ្ញវត្ថុ។ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឱ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(ii). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (ត)

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជា ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជន ក៏មានកំហិតធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ។ ជាទូទៅ ធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការសងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ

ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើអតិថិជនគឺជាបុគ្គល ឬជាអង្គការប្រតិបត្តិការសំខាន់ ឬជាអង្គការដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការចាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែ ក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្ម ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii). ការចាត់ចំណាត់ថ្នាក់ (ត)

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានធ្វើចំណាត់ថ្នាក់ បំណុលហិរញ្ញវត្ថុផ្សេងៗ និងធ្វើការវាស់វែងដោយចំណាយរំលស់ថ្លៃដើម លើកលែងតែបំណុលហិរញ្ញវត្ថុនោះមានលក្ខណៈវិនិច្ឆ័យដែលត្រូវបង្ហាញតាមតម្លៃសមស្របជាចំណេញ ឬខាត។

(iii). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាការទទួលលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនធ្វើ ឬមិនរក្សាទុកនូវហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលបាន) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុងលទ្ធផលលម្អិត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ ។

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល(iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវា ដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះផ្តល់ឱ្យពេលវេលាដល់លទ្ធផលនៃការវាយតម្លៃហិរញ្ញវត្ថុ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យ នៃការឈប់ទទួលស្គាល់ទ្រព្យជាទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាប្រែប្រួល អត្រាការប្រាក់ប្រសិទ្ធភាព ដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និង ថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃ បំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និង រំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវ ដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើមមានការប្រែប្រួលដែលជាលទ្ធផលនៃកំណែទម្រង់អត្រាការប្រាក់ នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ។ ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាម កិច្ចសន្យា គឺត្រូវបានតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះចាំបាច់ជាលទ្ធផលផ្ទាល់នៃកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសមមូលនឹងមូលដ្ឋានមុន - ពេលគឺមូលដ្ឋានភ្ជាប់មុនពេលមានការផ្លាស់ប្តូរ។

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់អត្រាការប្រាក់នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមុនសិន ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលទាមទារដោយកំណែទម្រង់អត្រាការប្រាក់។ បន្ទាប់ពីនោះ ធនាគារនឹងអនុវត្តគោលនយោបាយគណនេយ្យសម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្មនិងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទទួលបានចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនាការបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់កម្រិតបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រុងតម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រុងតម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណា ដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុង ទីផ្សារនិងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថាជាតម្លៃសមស្របនៃផលគុណស្នូលបានផ្តល់ឱ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រុងតម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេត បានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មត់ថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះ គឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឱ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាម តម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទានត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមត្រូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ។

តម្លៃសមស្របរបស់បំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សិទ្ធិធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ។

ធនាគារវាស់វែងសិទ្ធិធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាល លើកលែងគណនីខាងក្រោមដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីកតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 1”។

ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល (Life-time ECL) គឺជា ការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2”។

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សិទ្ធិធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន ។

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនចាំបាច់ចំណាយ ឬប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលមើលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឱ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សិទ្ធិធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមា ដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(vii). ឱនភាពនៃតម្លៃ (ត)

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថាមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរបាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការ ខកខានសងមិនតិចជាងរយៈពេលចំនួន 30 ថ្ងៃ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បាន ទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់ អតិថិជនឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងទេនោះ សវិធានធននៃ ការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- អ្នកខ្ចីបានហួសកាលកំណត់សងស្មើ ឬលើសពី 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាងប្រស្នី 14 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ទៅលើកាតព្វកិច្ចឥណទានចំពោះធនាគារ។
- វាមានភាពច្បាស់លាស់ដែលអ្នកខ្ចី នឹងរៀបចំទ្រព្យសកម្មឡើងវិញក្រោយពីក្រុំយធនដោយសារអ្នកខ្ចី ពុំមានលទ្ធភាពសងកាតព្វកិច្ចឥណទាន បាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការខាតបង់ឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបាន វាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរបាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នា រវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាកាលបរិច្ឆេទរបាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ ដែលរំពឹងទុកនាពេលអនាគត និង
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់ កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ។
- កិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ ការទូទាត់ដែលបានរំពឹងទុកដើម្បីទូទាត់សងអ្នកកាន់កាប់តិចជាងចំនួនដែលធនាគាររំពឹងទុកថានឹងទទួលបាន មកវិញ។

នៅពេលបញ្ចុះតម្លៃលំហូរសាច់ប្រាក់នាពេលអនាគត អត្រាបញ្ចុះតម្លៃខាងក្រោមត្រូវបានប្រើប្រាស់៖

- ទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាមួយក្រៅពី ទ្រព្យសកម្មហិរញ្ញវត្ថុនិងភតិសន្យានឹងទទួលបាន ប្រភេទទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃ នៅពេលទិញ (“POCI”)៖ អត្រាការប្រាក់មានប្រសិទ្ធភាពដើម ឬប្រហាក់ប្រហែល
- ភតិសន្យាឥណទានមិនទាន់ដក៖ អត្រាការប្រាក់មានប្រសិទ្ធភាព ឬប្រហាក់ប្រហែលដែលត្រូវអនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបណ្តាលមក ពីកិច្ចសន្យាឥណទាន និង
- កិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ អត្រាដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា នៃប្រាក់និងហានិភ័យដែលជាក់លាក់ ចំពោះលំហូរសាច់ប្រាក់។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ នឹង LGD នឹង EAD។ ECL ពេញអាយុកាល ត្រូវបានគណនា ដោយផលគុណនៃ PD ពេញអាយុកាល នឹង LGD នឹង EAD។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

LGD គឺជាតម្លៃប្រមូលនៃភាពអាចបង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអតិថិជនប្រមូលត្រលប់ពីអតិថិជនខកខានសង។ ម៉ូដែល LGD ត្រូវបានពិចារណាលើចរន្តសង្ខេប អាទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការប្រមូលពិទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង ។ សម្រាប់កាតព្វកិច្ចឱ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយម៉ូដែលនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 1 ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទានដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទានទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានលុប ទទួលស្គាល់ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញមិននាំឱ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាកើតមានពីទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់ ។
- ប្រសិនបើការរៀបចំឡើងវិញនាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្លាយធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី ឬ
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀត ដែលនាំឱ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសិទ្ធិធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សិទ្ធិធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។ ។

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួន ដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានលុបចេញពីបញ្ជីនៅតែត្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលសន្តនៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់សមមូលនៅធនាគារនានា អាចទទួលបានការសងតាមតម្រូវការឬតាមការជូនដំណឹងខ្លីហើយត្រូវបានចាត់ថ្នាក់ជាតម្លៃរំលស់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ សាច់ប្រាក់ និងសមមូលសាច់ប្រាក់ត្រូវបានរក្សាទុកជាមួយធនាគារនិងហិរញ្ញវត្ថុដ៏គុណប័ណ្ណដែលត្រូវបានគេវាយតម្លៃ ដោយផ្អែកលើការចាត់ថ្នាក់របស់ Standard & Poor's MOODY និង Bloomberg។

ង. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធរួច។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បណ្តុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

ច. ទុនបម្រុងទុកទៅ និងទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងទុកទៅត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុជាទូទៅ។ ក្រុមប្រឹក្សាភិបាលជាអ្នកសម្រេចក្នុងការប្រើប្រាស់ និងរក្សាទុនបម្រុងទុកទៅ។ ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទុកទៅ ត្រូវអនុវត្តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសិវិធានធន ស្របតាម ស.រ.ហ.អ.ក និងសិវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ-017-344 ចុះថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2017 និងសារាចរណែនាំ លេខ ធ-018-001 ស.រ.ឆ.ណ ចុះថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវរៀបចំប្រតិបត្តិសិវិធានធន ដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 ជាមួយនឹងសិវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសិវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសិវិធានធន ដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះ គ្រឹះស្ថានត្រូវកត់ត្រាសិវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសិវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសិវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះ គ្រឹះស្ថានត្រូវកត់ត្រាសិវិធានធន ដែលត្រូវគណនាតាម ស.រ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

ឆ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកត់ត្រាតាមរំលោះថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ជ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា ដែលតម្រូវដោយធនាគារជាតិ នៃ កម្ពុជា។

ឈ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាននិងបុរេប្រទានត្រូវបានវាស់វែងលើកំរិតបង្កតាមតម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ញ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀត ត្រូវបានកត់ត្រាតាមរំលោះថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ដ. ទ្រព្យសម្បត្តិ និងបរិក្ខារ

(i). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោង។ ថ្លៃដើមនៃទ្រព្យសកម្មដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំង ការផ្ទេរមូលធនដែលជាចំណេញ ឬខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ។

ការទិញកម្មវិធីកុំព្យូទ័រដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យសម្បត្តិ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក(សមាសភាពចម្រុះ) នៃទ្រព្យសម្បត្តិ និងបរិក្ខារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

(ii). ចំណាយបន្ទាប់

ប្រាក់ចំណេញ ឬខាតលើការលក់ក្នុងទ្រព្យសម្បត្តិ និងឧបករណ៍ត្រូវបានកំណត់ដោយការរៀបចំប្រាក់ចំណូលដែលបានមកពីការលក់ ជាមួយនឹងតម្លៃយោងនៃទ្រព្យសម្បត្តិ និងឧបករណ៍ ហើយត្រូវបានទទួលស្គាល់នៅក្នុង “ប្រាក់ចំណូលផ្សេងទៀត” និង “ការចំណាយផ្សេងទៀត” រៀងគ្នានៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យសម្បត្តិ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវដកចេញ ហើយទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍លទ្ធផលកិច្ចការិយបរិច្ឆេទដែលបានកើតឡើង។

(iii). រំលស់

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសម្បត្តិ ដកតម្លៃសំណល់របស់វា។ សមាសធាតុសំខាន់ៗ នៃទ្រព្យសម្បត្តិមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសម្បត្តិដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗនៃទ្រព្យសម្បត្តិ និងបរិក្ខារ។ ទ្រព្យកំពុងដំណើរការមិនត្រូវបានរំលស់ទេ រហូតទាល់តែទ្រព្យទាំងនេះបានបញ្ចប់ ហើយបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រតិបត្តិការអាជីវកម្ម។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកម្រើង និងអាចប្រើប្រាស់បាន ឬចំពោះទ្រព្យសម្បត្តិដែលបានសាងសង់ដោយផ្ទាល់ គិតចាប់ពីការិយបរិច្ឆេទដែលទ្រព្យសម្បត្តិនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់មានដូចខាងក្រោម៖

	ឆ្នាំ
កុំព្យូទ័រ	3 – 5
គ្រឿងសង្ហារឹម និងសម្ភារការិយាល័យ	3 – 8
យានយន្ត	5
ការជួសជុលកែលំអ *	5 – 8

(*) ការជួសជុលកែលំអត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី 5 ឆ្នាំ ទៅ 8 ឆ្នាំ ឬក៏ទៅតាមរយៈពេលនៃកិច្ចសន្យាជួលដែលពាក់ព័ន្ធ ដែលមួយណាមានរយៈពេលខ្លីជាង។

វិធីសាស្ត្ររំលស់លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្ក និងការខាតបង់លើឱនភាពនៃតម្លៃបង្ក ប្រសិនបើមាន។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ទ្រព្យសកម្មអរូបី ត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ 5 ឆ្នាំ ទៅ 7 ឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសុទ្ធជាជាបន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

ខ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្ត ដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ។
- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
 - ធនាគារមានសិទ្ធិប្រតិបត្តិការលើទ្រព្យសកម្ម ឬ
 - ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និង គោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់។

គោលនយោបាយនេះអនុវត្តចំពោះកិច្ចសន្យាដែលបានព្រមព្រៀង ឬបានធ្វើការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2018 មកប៉ុណ្ណោះ។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យា នីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឧ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល

ការរៀបចំឱ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រង ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណ ដែលមិនសារវន្ត ហើយតម្លៃក្នុងមួយ ឯកតាមិនត្រូវបានកំណត់ 'ក្នុងមួយឯកតានៃទិន្នផលទេ ហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃ លទ្ធផលដែរ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែង តាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃ ចាប់ផ្តើមភតិសន្យា បូកថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវ ទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់ តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់ នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាម មូលដ្ឋានដូចគ្នានឹងទ្រព្យសម្បត្តិវិភាគ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និង កែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារការិយាល័យ 3 - 15 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើ អប្បបរមាដោយប្រើអត្រាការប្រាក់ដាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចី បន្ថែមរបស់អ្នកជួល។ ជាទូទៅ ធនាគារប្រើអត្រាការប្រាក់កម្ចីបន្ថែមជាអត្រាអប្បបរមា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឧ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល (ត)

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ ក្នុងការអនុវត្តការទូទាត់ភតិសន្យានៅក្នុងអំឡុងពេល ដែលមាន ជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែ ធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេល មានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេល អនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានា តម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលគ្រឿងម៉ាស៊ីនដែលមានរយៈពេលតិចជាង 12 ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប រួមមានការជួលទីតាំងដាក់ម៉ាស៊ីនអេធីអឹម។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះតាម មូលដ្ឋានរំលស់ថេរ ទៅតាមរយៈពេលនៃភតិសន្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឈ. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

(ii). ផែនការប្រាក់សន្សំរបស់និយោជិត

ផែនការប្រាក់សន្សំរបស់និយោជិត គឺជាគម្រោងអត្ថប្រយោជន៍ការងារបុគ្គលិក ដែលធនាគារចំណាយជាវិភាគទានចេញទៅក្នុងគណនីធនាគារដាច់ដោយឡែក។ កាតព្វកិច្ចសម្រាប់វិភាគទាននៃការកំណត់ផែនការប្រាក់សន្សំនេះ ត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍ចំណេញ ឬខាត នៅក្នុងអំឡុងពេលបម្រើការងាររបស់និយោជិត។

មូលនិធិនេះ នឹងត្រូវបង់ទៅនិយោជិតរៀងរាល់ 3 ឆ្នាំម្តង នៅក្នុងពេលពេលបម្រើការងាររបស់និយោជិតជាមួយធនាគារ។

(iii). អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ធនាគារចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបាន ពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍ និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង។

(iv). មូលនិធិសោធននិវត្តន៍របស់សន្តិសុខសង្គម

ដើម្បីអនុលោមតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធនាគារបានចាប់ផ្តើមអនុវត្តមូលនិធិសោធននិវត្តន៍របស់សន្តិសុខសង្គមចាប់ពីថ្ងៃទី 1 ខែតុលាឆ្នាំ 2022 តទៅ។ ការបង់វិភាគទាននេះ គឺជាកាតព្វកិច្ចរបស់ធនាគារ និងនិយោជិត។ សម្រាប់រយៈពេលប្រាំឆ្នាំដំបូង ការបង់វិភាគទានចូលមូលនិធិត្រូវបានកំណត់ចំនួន 4% នៃប្រាក់បៀវត្សរបស់និយោជិតម្នាក់ៗ ដែលកំណត់ចំនួនអតិបរមាត្រឹម 1,200,000 រៀល (សមមូលនឹង 291 ដុល្លារអាមេរិក) ដែលត្រូវបានបង់ចំនួន 2% ដោយធនាគារ និងចំនួន 2% ដោយនិយោជិត។ ការបង់វិភាគទានជាប្រចាំខែដោយធនាគារ ត្រូវបានកាត់ត្រាជាចំណាយ។

ណ. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃកិច្ចការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ត. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព (“EIR”)

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួលបាន តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឱ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ECL)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងតម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ អត្រាការប្រាក់តាមកិច្ចសន្យាត្រូវបានប្រើប្រាស់ជំនួស អត្រាការប្រាក់ប្រសិទ្ធភាព នៅពេលដែលអ្នកគ្រប់គ្រងវាយតម្លៃថាថ្លៃប្រតិបត្តិការ និងតម្រៃមិនមែនជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព ហើយពុំមានផលប៉ះពាល់ជាសារវន្តសម្រាប់របាយការណ៍ហិរញ្ញវត្ថុនេះទេ។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែល ពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬ ការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់ បង្ក ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើ ផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬ រំលស់ថ្លៃដើមរបស់បំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើ ទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ក. ការប្រាក់ (ត)

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរាល់ថ្ងៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលរវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ច. កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ប្រាក់កម្រៃ និងកម្រៃជើងសារផ្សេងទៀតត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុងស.រ.ហ.អ.ក 9 និងដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.រ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

ទ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីទ្រព្យសកម្មពន្ធពន្យារ ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជាញឹកញយរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង្អស់ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃ នៃ ឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃក្តីឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ទ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាតើមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់ទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជាសមកវិញ ត្រឹមកម្រិតមួយដែលមិនធ្វើឱ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

ឆ. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតលើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណូល រួមបញ្ចូលបំណុលស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណូល ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ស.គ.អ.ក 37 សវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ការចំណាយផ្សេងទៀត” ។

(i). ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើ អត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

(ii). ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ទ្រព្យសកម្មពន្ធពន្យារត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជាសមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ទ្រព្យសកម្មពន្ធពន្យារត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលពឹងផ្អែកលើតម្លៃប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលធនាគារពឹងផ្អែកថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុល អាចកាត់កងគ្នាបាន ក្នុងករណីច្បាប់បានអនុញ្ញាត ហើយមានការទាក់ទងនឹងពន្ធលើប្រាក់ចំណេញដែលបានកំណត់ដោយអាជ្ញាធរពន្ធលើស្ថាប័នដូចគ្នា ឬលើអង្គភាពពន្ធផ្សេងៗគ្នា ដើម្បីទូទាត់បំណុលពន្ធប្រចាំឆ្នាំ និងទ្រព្យសកម្ម ឬទ្រព្យសកម្មពន្ធពន្យារ និងបំណុល នឹងត្រូវបានទទួលស្គាល់ក្នុងពេលដំណាលគ្នា។

NOTES TO THE FINANCIAL STATEMENTS (CONTINUED)

FOR THE YEAR ENDED 31 DECEMBER 2022

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. បំណុលយថាភាព

ក្នុងករណីដែលមិនត្រូវបានបញ្ជាក់ ឬចំនួនទឹកប្រាក់ ដែលមិនអាចប៉ាន់ស្មានបាននោះភាគពូកែមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ ភាគពូកែដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃភាគពូកែ នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការបញ្ចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

ប. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ ភាគពូកែដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

NOTES TO THE FINANCIAL STATEMENTS (CONTINUED)

FOR THE YEAR ENDED 31 DECEMBER 2022

36. ការប្រើប្រាស់ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារដែលបានធ្វើវិសោធនកម្ម

ក. ស្តង់ដារគណនេយ្យថ្មី និង វិសោធនកម្មដែលចូលជាធរមានថ្ងៃទី 1 ខែមករា ឆ្នាំ 2022

ធនាគារបានអនុវត្តស្តង់ដារ និងបំណកស្រាយគណនេយ្យ ដែលចូលជាធរមានចាប់ពីទី 1 ខែមករា ឆ្នាំ2022 ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022 មានដូចជា៖

- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ៖ ចំណូលពីការលក់មុនពេលប្រើប្រាស់ (វិសោធនកម្មលើ ស.គ.អ.ក 16)
- កិច្ចសន្យាស្តុកស្តុក៖ ថ្លៃដើមដើម្បីបំពេញកិច្ចសន្យា (វិសោធនកម្មលើ ស.គ.អ.ក 37)
- ឯកសារយោងចំពោះក្របខណ្ឌទស្សនទាន (វិសោធនកម្មលើ ស.គ.អ.ក 13)
- ការកែលម្អប្រចាំឆ្នាំលើ ស.វ.ហ.អ.ក (វដ្តនៃឆ្នាំ 2018 - 2020)
- ស.វ.ហ.អ.ក 9 ឧបករណ៍ហិរញ្ញវត្ថុ៖ ថ្លៃសេវានៅក្នុងការធ្វើតេស្ត '10 ភាគរយ' សម្រាប់ការឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ

ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារដែលបានធ្វើវិសោធនកម្មទាំងនេះ ដែលបានបោះផ្សាយដោយ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ និងអនុវត្តតាមដោយក្រុមប្រឹក្សាជាតិគណនេយ្យ ត្រូវបានវាយតម្លៃថាមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។

ខ. ស្តង់ដារគណនេយ្យថ្មី និង វិសោធនកម្មដែលចូលជាធរមានក្នុងឆ្នាំ 2022 ដែលមិនពាក់ព័ន្ធជាមួយធនាគារ

- ស.វ.ហ.អ.ក 1 ការប្រើលើកដំបូងនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធជាអ្នកប្រើលើកដំបូង
- ស.គ.អ.ក 40 កសិកម្ម៖ ពន្ធក្នុងការវាស់វែងតម្លៃសមស្រប

គ. ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ ដែលមិនទាន់ចូលជាធរមាន ហើយមិនទាន់ប្រើប្រាស់មុនដោយធនាគារ

ស្តង់ដារ និងបំណកស្រាយ ដែលបានបោះផ្សាយហើយ ប៉ុន្តែមិនទាន់ចូលជាធរមានមានដូចខាងក្រោម។ ធនាគារនឹងអនុវត្តស្តង់ដារទាំងនោះប្រសិនបើពាក់ព័ន្ធ នៅពេលដែលវាចូលជាធរមាន។

- ស.វ.ហ.អ.ក 17 កិច្ចសន្យាធានារ៉ាប់រង (ចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំ 2023)
- ចំណាត់ថ្នាក់បំណុលដែលជាបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង ៖ វិសោធនកម្មលើស.គ.អ.ក 1 (ចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំ 2023)
- និយមន័យនៃការប៉ាន់ប្រមាណគណនេយ្យ ៖ វិសោធនកម្មលើស.គ.អ.ក 8 (ចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំ 2023)
- ការបង្ហាញគោលនយោបាយគណនេយ្យ៖ វិសោធនកម្មលើស.គ.អ.ក 1 និង ស.វ.ហ.អ.ក. ចំពោះរបាយការណ៍អនុវត្តន៍ 2 (ចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំ 2023)

អ្នកគ្រប់គ្រងមិនរំពឹងថា ការអនុវត្តស្តង់ដារ ដែលបានរាយខាងលើ នឹងមានផលប៉ះពាល់ជាសារវន្តលើ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនឹងមានផលប៉ះពាល់ជាសារវន្តលើ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារក្នុងអំឡុងពេលអនុវត្តដំបូងនោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022

37. ព្រឹត្តិការណ៍បន្ទាប់

នៅកាលបរិច្ឆេទរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍ផ្សេង ដែលមានលក្ខណៈជាសារវន្តបានកើតឡើង បន្ទាប់ពីការិយបរិច្ឆេទ ដែលបានបញ្ចប់នៃ របាយការណ៍ និងកាលបរិច្ឆេទនៃសេចក្តីអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលតម្រូវឱ្យមានការធ្វើនិយ័តកម្ម ឬការបកស្រាយទៅលើរបាយការណ៍ ហិរញ្ញវត្ថុនេះឡើយ។

អាស័យដ្ឋានទំនាក់ទំនង



សាខារាជធានីភ្នំពេញ

សាខាក្រមួនស

Premier branch

អគារ Royal Railway លេខ 10
មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខាវិមានឯករាជ្យ

Premier branch

អគារលេខ 100 វិថីព្រះសីហនុ
សង្កាត់ចក្ខុមុខ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សាខាផ្សារអូឡាំពិក

Premier branch

អគារលេខ 359 361 និង 363
វិថីព្រះសីហនុ សង្កាត់វាលវែង
ខណ្ឌ៧មករា រាជធានីភ្នំពេញ

សាខាមាត់ទន្លេ

ផ្ទះលេខ 265 និង 267 អូរ វិថីព្រះស៊ីសុវត្ថិ
សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សាខាផ្សារដើមថ្កូវ

ផ្ទះលេខ 616 អាបេ អ៊ី០ អ៊ី១ អ៊ី២
ផ្លូវលេខ 271 សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាពេទ្យលោកសង្ឃ

ផ្ទះលេខ 1អា និង 1បេ អ៊ី០ អ៊ី១ អ៊ី២
ផ្លូវលេខ 271 សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សាខាទឹកថ្លា

ផ្ទះលេខ 1 អ៊ី០ អ៊ី១ ផ្លូវលេខ 110អា
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ

សាខាស្ទឹងមានជ័យ

ផ្ទះលេខ 23 និង 25 អ៊ី០ អ៊ី១ អ៊ី២
ផ្លូវលេខ 217 ភូមិដំណាក់ធំ 1
សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ

សាខាចោមចៅ

អគារលេខ 1បេ 2បេ 3បេ ផ្លូវជាតិលេខ៤
ភូមិថ្មលំបំបែក សង្កាត់ចោមចៅទី៣
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

សាខាទួលគោក

Premier branch

ផ្ទះលេខ 95សេ មហាវិថីគីមអ៊ុលស៊ីង
(289) សង្កាត់បឹងកក់ទី២
ខណ្ឌទួលគោក រាជធានីភ្នំពេញ

សាខាសែនសុខ

Premier branch

អគារលេខ ស៊ី៤ #01 ប៊ី#02 ប៊ី#03 និង
ឌី២#04 ផ្លូវលេខ 1003 ភូមិបាយ៉ាប សង្កាត់
ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ

សាខាច្បារអំពៅ

Premier branch

ផ្ទះលេខ 72 អេ ប៊ី ស៊ី ឌី ផ្លូវជាតិលេខ 1
ភូមិកោះនរា សង្កាត់និរោធ
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

សាខាជ្រោយចង្វារ

ផ្ទះលេខ អេ១០៥ ផ្លូវជាតិលេខ 6អា ភូមិខ្នុរ
សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ



សាខាខេត្ត

សាខាខេត្តសៀមរាប

Premier branch

អគារលេខ៥៦៦ ៥៦៨ ៥៧០
ផ្លូវទេពវង្ស ភូមិមណ្ឌល១
សង្កាត់ស្វាយដង្កំ
ក្រុងសៀមរាប
ខេត្តសៀមរាប

សាខាខេត្តព្រះសីហនុ

ផ្ទះលេខ២១៩
ផ្លូវឯករាជ្យ
ភូមិ២ សង្កាត់២
ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ

សាខាខេត្តកំពង់ចាម


ភូមិទី១២
សង្កាត់កំពង់ចាម
ក្រុងកំពង់ចាម
ខេត្តកំពង់ចាម

សាខាខេត្តបាត់ដំបង

ផ្ទះលេខ២០ ០៤ និង០៦
ផ្លូវលេខ១១៣ ភូមិ២០ឧសភា
សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបង
ខេត្តបាត់ដំបង



អគារ Royal Railway លេខ 10 មហាវិថី សហព័ន្ធរុស្ស៊ី
សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

 +855 (0) 23 999 000

 www.jtrustroyal.com

 J Trust Royal Bank